



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី១៩ លេខ៦៤

ថ្ងៃទី០៣ ឆ្នាំ២០១៩

រាជកិច្ច

ជួយចេញពី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារធាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សាកល ប្រកាស

ក

មាតិកា

I-ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ២៧-០៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/១១៧១ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរ-
វិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវិជ្ជន៍ ចំពោះ ឯកឧត្តម **ខួន រតនា** ៧៤១៣
- ២៧-០៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/១១៧២ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរ-
វិយយស ការពារជាតិ តាមលំដាប់ថ្នាក់ ចំពោះ កងកម្លាំងប្រដាប់អាវុធ ចំនួន ១៦៩ រូប ៧៤១៤
- ២៧-០៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/១១៧៣ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរ-
វិយយស ការពារជាតិ តាមលំដាប់ថ្នាក់ ចំពោះ កងកម្លាំងប្រដាប់អាវុធ ចំនួន ២១៨ រូប ៧៤២១
- ២៧-០៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/១១៧៤ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរ-
វិយយស ការពារជាតិ តាមលំដាប់ថ្នាក់ ចំពោះ កងកម្លាំងប្រដាប់អាវុធ ចំនួន ១០១៩ រូប ៧៤៣០
- ៣០-០៧-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៧១៩/១១៧៥ ស្តីពី ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់តាម
កម្រិតសញ្ញាបត្រ ដល់មន្ត្រីរាជការ ០៤ រូប នៅក្រសួងពាណិជ្ជកម្ម ៧៤៦២
- ០២-០៨-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៨១៩/១១៧៦ ស្តីពី ការតែងតាំង និងផ្តល់ឋានៈឯកឧត្តម
ឧត្តមសេនីយ៍ឯក **ប៊ុល សុគន្ធ** ជាអនុប្រធានក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ
មានឋានៈស្មើ អគ្គនាយក ៧៤៦៣
- ០២-០៨-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៨១៩/១១៧៧ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរ-
វិយយស ជាតូបការ ចំពោះ ឯកឧត្តម និងលោកជំទាវ ចំនួន ០៥ រូប ៧៤៦៤
- ០២-០៨-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៨១៩/១១៧៨ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរ-
វិយយស ជាតូបការ ចំពោះ ឯកឧត្តម ឧកញ៉ា និងអស់លោក ចំនួន ០៣ រូប ៧៤៦៥
- ០២-០៨-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៨១៩/១១៧៩ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរ-
វិយយស សហមេត្រី ថ្នាក់មហាសេនា ចំពោះ លោក **Etienne Poirot** ៧៤៦៦
- ០២-០៨-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៨១៩/១១៨០ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរ-
វិយយស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ កងកម្លាំងប្រដាប់អាវុធ ចំនួន
១២៥ រូប ៧៤៦៧

០២-០៨-២០១៩	-ព្រះរាជក្រឹត្យ នស/រកត/០៨១៩/១១៨១ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស មុនិសារាភ័ណ្ឌ តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ និង អស់លោក ចំនួន ០៨ រូប	៧៤៧២
០២-០៨-២០១៩	-ព្រះរាជក្រឹត្យ នស/រកត/០៨១៩/១១៨២ ស្តីពី ការតែងតាំងឯកឧត្តម ហែម បក្កង់ល ជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមុខងារសាធារណៈ	៧៤៧៣
០២-០៨-២០១៩	-ព្រះរាជក្រឹត្យ នស/រកត/០៨១៩/១១៨៣ ស្តីពី ការតែងតាំង និងផ្តល់ឋានៈជាជំនួយការ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ០២ រូប	៧៤៧៤
០២-០៨-២០១៩	-ព្រះរាជក្រឹត្យ នស/រកត/០៨១៩/១១៨៤ ស្តីពី ការតែងតាំង និងផ្តល់ឋានៈដល់ឯកឧត្តម សេក ភក្តី ជាទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានឋានៈស្មើ អគ្គនាយក	៧៤៧៥
០២-០៨-២០១៩	-ព្រះរាជក្រឹត្យ នស/រកត/០៨១៩/១១៨៥ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ មន្ត្រីរាជការ ០២ រូប នៃក្រសួងបរិស្ថាន	៧៤៧៦
០២-០៨-២០១៩	-ព្រះរាជក្រឹត្យ នស/រកត/០៨១៩/១១៨៦ ស្តីពី ការផ្តល់គោរមងារ លោក ហៀង កាត់ ជា ឧកញ៉ា	៧៤៧៧
០២-០៨-២០១៩	-ព្រះរាជក្រឹត្យ នស/រកត/០៨១៩/១១៨៧ ស្តីពី ការផ្តល់គោរមងារ លោក យាង ចន្ទឡា ជា ឧកញ៉ា	៧៤៧៨

II-រាជរដ្ឋាភិបាល

អនុក្រឹត្យ

១១-០៧-២០១៩	-អនុក្រឹត្យលេខ ៩០៨ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៧៤៧៩
១២-០៧-២០១៩	-អនុក្រឹត្យលេខ ៩០៩ អនក្រ.តត ស្តីពី ការតែងតាំង និងសម្រួលភារកិច្ចមន្ត្រីរាជការ	៧៤៨៦
១២-០៧-២០១៩	-អនុក្រឹត្យលេខ ៩១០ អនក្រ.តត ស្តីពី ការជូនមេដាយមុនិសារាភ័ណ្ឌ	៧៤៨៨
១២-០៧-២០១៩	-អនុក្រឹត្យលេខ ៩១១ អនក្រ.តត ស្តីពី ការផ្ទេរ និងតែងតាំងមុខតំណែងមន្ត្រីនគរបាល ជាតិកម្ពុជា	៧៤៨៩
១២-០៧-២០១៩	-អនុក្រឹត្យលេខ ៩១២ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី	៧៤៩០
១៥-០៧-២០១៩	-អនុក្រឹត្យលេខ ៩១៣ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី	៧៤៩១
១៥-០៧-២០១៩	-អនុក្រឹត្យលេខ ៩១៤ អនក្រ.តត ស្តីពី ការតម្កើងថ្នាក់ និងឋានន្តរស័ក្តិដល់មន្ត្រីរាជការ	៧៤៩២
១៥-០៧-២០១៩	-អនុក្រឹត្យលេខ ៩១៥ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៧៤៩៨

គ

១៥-០៧-២០១៩	-អនុក្រឹត្យលេខ ៩១៦ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៧៥១៥
១៥-០៧-២០១៩	-អនុក្រឹត្យលេខ ៩១៧ អនក្រ.តត ស្តីពី ការប្រគល់ភារកិច្ចជូនមន្ត្រីរាជការ	៧៥១៩
១៥-០៧-២០១៩	-អនុក្រឹត្យលេខ ៩១៨ អនក្រ.តត ស្តីពី ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ-កម្ពុជា	៧៥២០

III-ការងារបណ្តាញក្រសួង

១-ទីស្តីការដ្ឋានមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

២៦-០៣-២០១៩	-ប្រកាសអន្តរក្រសួងលេខ ៣៥៦ សហវ.ប្រក ស្តីពី ការផ្តល់សេវាសាធារណៈរបស់ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់	៧៥២១
២៤-០៤-២០១៩	-ប្រកាសលេខ ៤៨៤ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យចំណូលនៅអគ្គលេខាធិការ-ដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ	៧៥២៦

២-ទីស្តីការដ្ឋានមន្ត្រីក្រសួងព័ត៌មាន និង ថាមពល

២២-០១-២០១៩	-ប្រកាសលេខ ០០០៥ រថ.អប្រក.ប្រក ស្តីពី លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការ ស្ថានីយប្រេងឥន្ធនៈ លេខ ០០០៥ រថ.អប្រក.លអ ចុះថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៩	៧៥២៩
១១-០៣-២០១៩	-ប្រកាសលេខ ០០០១ រថ.អប្រក.អប ស្តីពី លក្ខខណ្ឌនៃអាជ្ញាបណ្ណមណ្ឌលសន្និធិ ប្រេងឥន្ធនៈ លេខ ០០០១ រថ.អប្រក.អប ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩	៧៥៣៣



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/១១៣៧១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

នូវ

គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍

ចំពោះ

ឯកឧត្តម ខួន រតនា

លេខ.១៥០៧.១១៤៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៩

សីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

នស/រកត/០៧១៩/១១៧២

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ប្រោសព្រះរាជទាន

ទូទៅ

ក-គ្រឿងឥស្សរិយយសការពារជាតិ ថ្នាំកំហែល ០២ គ្រឿង ប្រាក់ ០២ គ្រឿង សំរិទ្ធិ ០២ គ្រឿង

- | | | |
|-----------------------------------|---------|-------|
| ១-នាយឧត្តមសេនីយ៍ សេង យូដាន់ | អត្តលេខ | ៨៩៥៥៥ |
| ២-ឧត្តមសេនីយ៍ទោ វ៉ា វិចិត្រា | អត្តលេខ | ៨៨៨៨៨ |
| ៣-ឧត្តមសេនីយ៍ត្រី តិច សុខា | អត្តលេខ | ៨៨៥៥៥ |
| ៤-ឧត្តមសេនីយ៍ត្រី យ៉ុក ច័ន្ទរក្សា | អត្តលេខ | ៨៨៥៦៦ |
| ៥-ឧត្តមសេនីយ៍ត្រី ប៉ាក់ លាន | អត្តលេខ | ០៣១៤៩ |

ខ-គ្រឿងឥស្សរិយយសការពារជាតិ ថ្នាំកំហែល ០១ គ្រឿង ប្រាក់ ០១ គ្រឿង សំរិទ្ធិ ០១ គ្រឿង

- | | | |
|-------------------------------------|---------|-------|
| ១-ឧត្តមសេនីយ៍ឯក បេង សុវត្ថិ | អត្តលេខ | ០១៦៨៧ |
| ២-ឧត្តមសេនីយ៍ឯក យ៉ាង សុគន្ធា | អត្តលេខ | ០៧០៦៦ |
| ៣-ឧត្តមសេនីយ៍ឯក សួន សុភាព | អត្តលេខ | ៧៨១៧៨ |
| ៤-ឧត្តមសេនីយ៍ទោ សុក្រិក្ស ថនេស្សរ៉ា | អត្តលេខ | ៦៧៦០៣ |
| ៥-ឧត្តមសេនីយ៍ទោ អ៊ឹង ប៊ុនសុវណ្ណ | អត្តលេខ | ៨៣៧៨៧ |
| ៦-ឧត្តមសេនីយ៍ទោ ដាត សុផានិត | អត្តលេខ | ៦១៧១៦ |
| ៧-ឧត្តមសេនីយ៍ទោ កែវ ជួប | អត្តលេខ | ០០០៩៦ |
| ៨-ឧត្តមសេនីយ៍ទោ ម៉ុក សារ៉ាត | អត្តលេខ | ០៨៧៩ |
| ៩-ឧត្តមសេនីយ៍ទោ ឡុល វណ្ណធឿន | អត្តលេខ | ១០២៧ |
| ១០-ឧត្តមសេនីយ៍ទោ អោម សារ៉ន | អត្តលេខ | ២២៧៨ |



១១-ឧត្តមសេនីយ៍ទោ	ប៊ុន ធី	អគ្គលេខ ៥៥៥១
១២-ឧត្តមសេនីយ៍ទោ	ប៉ា សំភារី	អគ្គលេខ ២០៣៧៩
១៣-ឧត្តមសេនីយ៍ទោ	គី វិសិដ្ឋ	អគ្គលេខ ៣៨០៩៣
១៤-ឧត្តមសេនីយ៍ទោ	ប៉ុល ផាន់ណា	អគ្គលេខ ០៦៥១៧
១៥-ឧត្តមសេនីយ៍ទោ	ឈាង សារៈ	អគ្គលេខ ៣១៨២៣
១៦-ឧត្តមសេនីយ៍ត្រី	សៀ សុថា	អគ្គលេខ ០១១៥២
១៧-ឧត្តមសេនីយ៍ត្រី	ប៊ុច សៀន	អគ្គលេខ ០៥៣៥២
១៨-ឧត្តមសេនីយ៍ត្រី	ព្រំ ទិដ្ឋា	អគ្គលេខ ០៥៣៥៦
១៩-ឧត្តមសេនីយ៍ត្រី	ជា ចាន់មុនី	អគ្គលេខ ០៥៣៥៩
២០-ឧត្តមសេនីយ៍ត្រី	មៅ រតនៈ	អគ្គលេខ ០៥៥៦៨
២១-ឧត្តមសេនីយ៍ត្រី	ច័ន្ទ ក្រេកឿង	អគ្គលេខ ៣២១២៩
២២-ឧត្តមសេនីយ៍ត្រី	ស៊ីន យន	អគ្គលេខ ៥៧៩៧០
២៣-ឧត្តមសេនីយ៍ត្រី	ប្រាក់ សុខាយុ	អគ្គលេខ ៦៦៥៣៦
២៤-ឧត្តមសេនីយ៍ត្រី	លី គុងហួរ	អគ្គលេខ ៧៧៨៦៨
២៥-ឧត្តមសេនីយ៍ត្រី	សេត មូហាំម៉ាត់ស៊ីល	អគ្គលេខ ៧៨១៦១
២៦-ឧត្តមសេនីយ៍ត្រី	ទីវ វុត្តា	អគ្គលេខ ៥៣៨៦៧
២៧-ឧត្តមសេនីយ៍ត្រី	ឈិត សុផល	អគ្គលេខ ៧៨១៩៨
២៨-ឧត្តមសេនីយ៍ត្រី	ង៉ែត មៅ	អគ្គលេខ ៣១០៥៧
២៩-ឧត្តមសេនីយ៍ត្រី	នូ ចន្ទី	អគ្គលេខ ៧៣៦៩៣
៣០-ឧត្តមសេនីយ៍ត្រី	សេង វ៉ាវុទ្ធ	អគ្គលេខ ០១១៧៨
៣១-ឧត្តមសេនីយ៍ត្រី	ខាត់ សារុំ	អគ្គលេខ ៦៤៨៧០
៣២-ឧត្តមសេនីយ៍ត្រី	មាស ឈុនឡេង	អគ្គលេខ ០៤៧២៦
៣៣-ឧត្តមសេនីយ៍ត្រី	អ៊ុង ដាវ៉េត	អគ្គលេខ ៦៧៥៧៩
៣៤-ឧត្តមសេនីយ៍ត្រី	ខៀវ ខេមរា	អគ្គលេខ ៥៧៨៨៣
៣៥-ឧត្តមសេនីយ៍ត្រី	អ៊ុក វ៉ា	អគ្គលេខ ៧១៨៧៩
៣៦-ឧត្តមសេនីយ៍ត្រី	ជា តារា	អគ្គលេខ ៧៧៧៧៨
៣៧-ឧត្តមសេនីយ៍ត្រី	សេង ស៊ីនី	អគ្គលេខ ០៦៥១៥
៣៨-ឧត្តមសេនីយ៍ត្រី	ហោ ស៊ីដៃត	អគ្គលេខ ៧៣៣៦៦
៣៩-វរសេនីយ៍ឯក	លឹម ម៉េងហុង	អគ្គលេខ ៥៧៦១៦
៤០-វរសេនីយ៍ឯក	មុំ ស៊ីណារិទ្ធ	អគ្គលេខ ០៥៣៥៧



៤១-អសេនីយឯក	គឹម	គុលា	អត្តលេខ ៧៣៥៤៥
៤២-អសេនីយឯក	សំ	សាវុទ្ធី	អត្តលេខ ២០៣៨៨
៤៣-អសេនីយឯក	សុខ	គី	អត្តលេខ ០៧០៤៥
៤៤-អសេនីយទោ	ឡុង	ពុទ្ធវិទូ	អត្តលេខ ៧១៩៩៦
៤៥-អសេនីយទោ	ស្រុយ	អាប៊ូទី	អត្តលេខ ៦៦៥១៨
៤៦-អសេនីយទោ	ឡេង	ប៊ុនថេង	អត្តលេខ ៥៩៨៦១
៤៧-អសេនីយទោ	ហ៊ុត	រដ្ឋា	អត្តលេខ ៦៦២៦៥
៤៨-អសេនីយទោ	ប៉េង	រដ្ឋា	អត្តលេខ ៦៧៤២៦
៤៩-អសេនីយទោ	គឹម	សាលសុភា	អត្តលេខ ៧៨០០៤
៥០-អសេនីយទោ	បុត្រ	ពិសិដ្ឋ	អត្តលេខ ៦៦៧៤៩
៥១-អសេនីយទោ	សុន	ដ្ឋិណាង	អត្តលេខ ៦៣០៥៧
៥២-អសេនីយទោ	ម៉ែន	មរកត	អត្តលេខ ៧៨០៩៩
៥៣-អសេនីយទោ	ង៉ែត	សុគន្ធាវិទូ	អត្តលេខ ៧៨១៧៧
៥៤-អសេនីយទោ	ភោគ	គន្ធា	អត្តលេខ ៥៤២២៦
៥៥-អសេនីយទោ	យឹម	សុកខែ	អត្តលេខ ៥៩៥៥៧
៥៦-អសេនីយទោ	លី	លាងឆេង	អត្តលេខ ៦៥៦៥៨
៥៧-អសេនីយទោ	អ៊ឹម	ចន្ទា	អត្តលេខ ៦៦៧៥២
៥៨-អសេនីយទោ	អ៊ាត	គុលា	អត្តលេខ ៧៧៥៣៣
៥៩-អសេនីយទោ	យឿន	សុភក្តិ	អត្តលេខ ៦១៩៨៥
៦០-អសេនីយទោ	ណាប	ចាន់ធី	អត្តលេខ ៦១៩៥២
៦១-អសេនីយទោ	ធីន	សូមករា	អត្តលេខ ៥៥៨៧០
៦២-អសេនីយទោ	រ៉ា	សុទ្ធាមុន្នី	អត្តលេខ ៧៨១១៣
៦៣-អសេនីយត្រី	នូ	ណារិន	អត្តលេខ ៥៥៨៥៤
៦៤-អសេនីយត្រី	ឡុង	សុភាវិទូ	អត្តលេខ ៦៨៤០៣
៦៥-អសេនីយត្រី	ស៊ឹម	ជីវ័ន្ត	អត្តលេខ ៦៧៨៨១
៦៦-អសេនីយត្រី	ស៊ុន	រដ្ឋា	អត្តលេខ ២៦៣២៣
៦៧-អសេនីយត្រី	ឡេង	តូ	អត្តលេខ ៥៦៥១០
៦៨-អសេនីយត្រី	ស៊ុន	សុវណ្ណារ៉ា	អត្តលេខ ៧២២៤៤
៦៩-អសេនីយត្រី	ជួន	ណារិទ្ធ	អត្តលេខ ៥៥០៣៨
៧០-អសេនីយត្រី	ហែន	សុខជា	អត្តលេខ ៦១៧៦១



៧១-រសេនីយ៍ត្រី	ហ្វូ	សម្បត្តិ	អត្តលេខ ៦៥៣២៣
៧២-រសេនីយ៍ត្រី	សន	ម៉ារី	អត្តលេខ ៣៧៣៧១
៧៣-រសេនីយ៍ត្រី	ជុន	ភារិទ្ធ	អត្តលេខ ៦៨៥០៤
៧៤-រសេនីយ៍ត្រី	សំ	ថារិន	អត្តលេខ ៦៨៥១២
៧៥-រសេនីយ៍ត្រី	សោម	បូនី	អត្តលេខ ៥៥២៧៥
៧៦-រសេនីយ៍ត្រី	ចាន់	ស្រីណុច	អត្តលេខ ៦៧៨៦០
៧៧-រសេនីយ៍ត្រី	អ៊ុំ	សំអឿន	អត្តលេខ ៧២០០៣
៧៨-រសេនីយ៍ត្រី	ខែ	សុវណ្ណ	អត្តលេខ ៦៩៥៣៧
៧៩-រសេនីយ៍ត្រី	អៃ	អនសិកាសនា	អត្តលេខ ៦៨០៣២
៨០-រសេនីយ៍ត្រី	សុវត្ថិ	ម៉ារីទីណា	អត្តលេខ ៧២៩២៩
៨១-រសេនីយ៍ត្រី	ប៊ុត	សំអាត	អត្តលេខ ៥៧៩៦៩
៨២-រសេនីយ៍ត្រី	ហឿង	ដារី	អត្តលេខ ៦២៥០១
៨៣-រសេនីយ៍ត្រី	ស៊ិន	ប៊ុនរស្មី	អត្តលេខ ៦២២៧៤
៨៤-រសេនីយ៍ត្រី	លី	វ៉ាន់ថន	អត្តលេខ ៧២១២៣
៨៥-រសេនីយ៍ត្រី	សំរិទ្ធ	ណារី	អត្តលេខ ៦៧៥៧៦
៨៦-រសេនីយ៍ត្រី	យឹម	ស៊ិនម៉ាលីនីន	អត្តលេខ ៦៧៧៥៣
៨៧-រសេនីយ៍ត្រី	គា	សុភាព	អត្តលេខ ៦៨៣៣៦
៨៨-រសេនីយ៍ត្រី	មាស	សុធី	អត្តលេខ ៣៦៩១៣
៨៩-រសេនីយ៍ត្រី	ជុន	ហុកឡាំ	អត្តលេខ ៥៨០០៥
៩០-រសេនីយ៍ត្រី	ជា	សត្យា	អត្តលេខ ៧២៧៩៩
៩១-រសេនីយ៍ត្រី	ជា	សុវណ្ណភារិត	អត្តលេខ ៦៨១២៧
៩២-រសេនីយ៍ត្រី	ស៊ូ	មនោ	អត្តលេខ ៧៦១១៧
៩៣-រសេនីយ៍ត្រី	ចាន់	មុំវាសនា	អត្តលេខ ៥៦៤៨៤
៩៤-រសេនីយ៍ត្រី	គីរី	វាសនា	អត្តលេខ ៥៧៥១២
៩៥-រសេនីយ៍ត្រី	លឹម	តយ	អត្តលេខ ៨២៩៨៩
៩៦-រសេនីយ៍ត្រី	រាជ្យ	សុវណ្ណារី	អត្តលេខ ៣៧២២៧
៩៧-រសេនីយ៍ត្រី	ជាន់	សុភារិទ្ធ	អត្តលេខ ៦៨១៦៤
៩៨-រសេនីយ៍ត្រី	ជ្រៀន	សុភីត្ត	អត្តលេខ ៦៥៧៦៩
៩៩-រសេនីយ៍ត្រី	សេ	វ៉ាឌី	អត្តលេខ ៥៥០៥៦
១០០-រសេនីយ៍ត្រី	សុខ	សំណាង	អត្តលេខ ៧១៩៨៨



១០១-អសេនីយ៍ត្រី	នូ	ស៊ីសុម៉ាឌី	អគ្គលេខ ៥៧២២២
១០២-អសេនីយ៍ត្រី	ស្វាយ	វុទ្ធី	អគ្គលេខ ៣១០៧៩
១០៣-អសេនីយ៍ត្រី	ស៊ី	ចំរើន	អគ្គលេខ ៣១០៧៨
១០៤-អសេនីយ៍ត្រី	សយ	សុខគា	អគ្គលេខ ៦៧០៦៥
១០៥-អសេនីយ៍ត្រី	សេក	ឡុងឌី	អគ្គលេខ ៥៥០៣៨
១០៦-អសេនីយ៍ត្រី	ម៉ី	សុខណាក់	អគ្គលេខ ៦៦៣០៣
១០៧-អសេនីយ៍ត្រី	វិន	កញ្ញា	អគ្គលេខ ៥៥៣០៧
១០៨-អសេនីយ៍ត្រី	ចេក	សុភា	អគ្គលេខ ៦៨៨១៣
១០៩-អសេនីយ៍ត្រី	ស្រីន	ម៉េងស្រី	អគ្គលេខ ៧១៥៤៣
១១០-អសេនីយ៍ត្រី	ផាត	កុមារពេជ្រ	អគ្គលេខ ៧៨១៦៣
១១១-អសេនីយ៍ត្រី	ខៀវ	ខេមរៈ	អគ្គលេខ ៦៨៦៩៩
១១២-អសេនីយ៍ត្រី	ហេង	វិទូរី	អគ្គលេខ ៣២០១៣
១១៣-អសេនីយ៍ត្រី	ពៅ	ស៊ីផា	អគ្គលេខ ៣៣១០៥
១១៤-អសេនីយ៍ត្រី	សាំង	រៀមសាក្រុន	អគ្គលេខ ៥៨២៧៥
១១៥-អសេនីយ៍ត្រី	ស៊ីវ	ស៊ីណា	អគ្គលេខ ៦៨៣៩០
១១៦-អសេនីយ៍ត្រី	ហេង	សុភាគរ៉ា	អគ្គលេខ ៦៨៨១៧
១១៧-អសេនីយ៍ត្រី	ជួន	ប៊ុនធី	អគ្គលេខ ៦៧៥៧៥
១១៨-អសេនីយ៍ត្រី	វិន្ទ	ដាណា	អគ្គលេខ ៦៨១៨៨
១១៩-អសេនីយ៍ត្រី	ជា	សុខុម	អគ្គលេខ ៥៦៣៦
១២០-អសេនីយ៍ត្រី	នុត	ឧត្តម	អគ្គលេខ ១២៩៧៨
១២១-អសេនីយ៍ត្រី	ដៃត	វិទូរី	អគ្គលេខ ៣១៨២២
១២២-អសេនីយ៍ត្រី	ខ្លុង	ថាវី	អគ្គលេខ ៣១៨៨៣
១២៣-អសេនីយ៍ត្រី	កាំង	អាំង	អគ្គលេខ ៣១៩០០
១២៤-អសេនីយ៍ត្រី	រ៉ុង	សំអាន	អគ្គលេខ ៣១៩០៨
១២៥-អសេនីយ៍ត្រី	ព្រាប	សុខជា	អគ្គលេខ ៣១៩១៧
១២៦-អសេនីយ៍ត្រី	ឆឹង	បុត្រ	អគ្គលេខ ៣១៩២៥
១២៧-អសេនីយ៍ត្រី	ខាត់	ហ៊ុល	អគ្គលេខ ៦៦៦៤
១២៨-អសេនីយ៍ត្រី	ទេព	វាសនា	អគ្គលេខ ២០៣៧១
១២៩-អសេនីយ៍ត្រី	ស្វង	សូរិយា	អគ្គលេខ ៣១៣០៣
១៣០-អសេនីយ៍ត្រី	សាវិន	រុងរឿង	អគ្គលេខ ៥៥១៨៩



១៣១-អសេនីយ៍ត្រី	មាស ធារី	អគ្គលេខ ៥៥១៩០
១៣២-អសេនីយ៍ត្រី	ភ៉ាន់ សុភាក់	អគ្គលេខ ៥៦២៩០
១៣៣-អសេនីយ៍ត្រី	ហង្ស ចាន់សុធា	អគ្គលេខ ៦៨៣៨៧
១៣៤-អសេនីយ៍ត្រី	ប៊ូ ហ៊ុន	អគ្គលេខ ៣១១៤៦
១៣៥-អសេនីយ៍ត្រី	អំ ឈៀត	អគ្គលេខ ៣១៣២៧
១៣៦-អសេនីយ៍ត្រី	កែវ គង់	អគ្គលេខ ៣៧៨៩៩
១៣៧-អសេនីយ៍ត្រី	ម៉ែន ចន្ទន	អគ្គលេខ ៦៤៣៧៨
១៣៨-អសេនីយ៍ត្រី	យ៉ិត ភីរិន	អគ្គលេខ ៦៥៥២៧
១៣៩-អសេនីយ៍ត្រី	ខៀក ណារិត	អគ្គលេខ ៦៨២៦១
១៤០-អសេនីយ៍ត្រី	ដូង សុភាព	អគ្គលេខ ៣៨៨១៧
១៤១-អសេនីយ៍ត្រី	សេង ឈរ	អគ្គលេខ ៦១៧៨២
១៤២-អសេនីយ៍ត្រី	នីប លីម	អគ្គលេខ ៥៦៤៧៥
១៤៣-អសេនីយ៍ត្រី	សុខ សូដា	អគ្គលេខ ៣១០៧៤
១៤៤-អសេនីយ៍ត្រី	អ៊ុក លម្អិនី	អគ្គលេខ ០៦៥២៤
១៤៥-អសេនីយ៍ត្រី	បូ វ៉ែ	អគ្គលេខ ៦៥១៣១
១៤៦-អសេនីយ៍ត្រី	ញ៉ែម សុធារី	អគ្គលេខ ៥៦៤៨១
១៤៧-អសេនីយ៍ត្រី	សម រតនៈ	អគ្គលេខ ៥៧០៦៧
១៤៨-អសេនីយ៍ត្រី	ប៉ាក់ រុទ្ធី	អគ្គលេខ ៣១០៨០
១៤៩-អសេនីយ៍ត្រី	ផាត់ សុភា	អគ្គលេខ ៦៦៧៥១
១៥០-អសេនីយ៍ត្រី	កៀង រតនា	អគ្គលេខ ១១៤៧២
១៥១-អសេនីយ៍ត្រី	កង សាម៉ុន	អគ្គលេខ ០៦៥១២
១៥២-អសេនីយ៍ត្រី	ណាំ ស៊ីណោង	អគ្គលេខ ០៧៣២៥
១៥៣-អសេនីយ៍ត្រី	ជួប សុភារ៉ា	អគ្គលេខ ៦២៦៩៣
១៥៤-អសេនីយ៍ត្រី	ញ៉ុញ វណ្ណារិទ្ធ	អគ្គលេខ ៣១១២១
១៥៥-អសេនីយ៍ត្រី	ជួន យ៉ឹម	អគ្គលេខ ៣១២២៣
១៥៦-អសេនីយ៍ត្រី	ជូ បិន	អគ្គលេខ ៦៩៧៣
១៥៧-អសេនីយ៍ត្រី	គង់ សុខន	អគ្គលេខ ៦៨២៣២
១៥៨-អសេនីយ៍ត្រី	ខេ សុវណ្ណរដ្ឋា	អគ្គលេខ ៧៨១៥៨
១៥៩-អសេនីយ៍ត្រី	វង្ស សារុន	អគ្គលេខ ៣០៦៧៨
១៦០-អសេនីយ៍ត្រី	លី សំណាង	អគ្គលេខ ៥៨៤០០



១៦១-អសេនីយ៍ត្រី	ថៃ	សុខបញ្ញា	អត្តលេខ ៦៨២៣៣
១៦២-អសេនីយ៍ត្រី	ចាន់	សាលី	អត្តលេខ ២៦៩៧៣
១៦៣-អសេនីយ៍ត្រី	សំ	វាសនា	អត្តលេខ ៦៨២៣៧
១៦៤-អសេនីយ៍ត្រី	ខែម	ច័ន្ទតារា	អត្តលេខ ៦៨២៣៨

ស.ស. ១៩០៧-១១៨៨៣

ស៊ីហមនី

នរោត្តម សីហមនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/១១៧៩១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជណាម

នូវ

ក-គ្រឿងឥស្សរិយយស**ការពារជាតិថ្នាក់មាស** ០២គ្រឿង **ប្រាក់** ០២គ្រឿង **សំរិទ្ធ** ០២គ្រឿង

១-ឧត្តមសេនីយ៍ឯក	សុខ	មនោរម្យ	អត្តលេខ ៧៧៧៧៦
២-ឧត្តមសេនីយ៍ទោ	សុខ	ម៉េង	អត្តលេខ ៥៦៨៣៥
៣-ឧត្តមសេនីយ៍ត្រី	អ៊ុំ	សុផី	អត្តលេខ ៥៧៩០៨

ខ-គ្រឿងឥស្សរិយយស**ការពារជាតិថ្នាក់មាស** ០១គ្រឿង **ប្រាក់** ០១គ្រឿង **សំរិទ្ធ** ០១គ្រឿង

១-ឧត្តមសេនីយ៍ទោ	ចាន់	សារី	អត្តលេខ ០១០៣៧
២-ឧត្តមសេនីយ៍ទោ	ខៀវ	គាវុធ	អត្តលេខ ០៦២៥៩
៣-ឧត្តមសេនីយ៍ទោ	កែ	សួនសុភាព	អត្តលេខ ៦៨២៤៧
៤-ឧត្តមសេនីយ៍ត្រី	ភោគ	សាកុល	អត្តលេខ ០១០៤៨
៥-ឧត្តមសេនីយ៍ត្រី	ម៉ែន	សំអាន	អត្តលេខ ០១២០៩
៦-ឧត្តមសេនីយ៍ត្រី	ខឹម	វិសិដ្ឋ	អត្តលេខ ០៥៥៨១
៧-ឧត្តមសេនីយ៍ត្រី	ចាយ	ឡាយ	អត្តលេខ ០៥៦៤១
៨-ឧត្តមសេនីយ៍ត្រី	សៀង	សាន	អត្តលេខ ០៦៤៧០
៩-ឧត្តមសេនីយ៍ត្រី	ស៊ុន	សារិទ្ធ	អត្តលេខ ០៧៤០២
១០-ឧត្តមសេនីយ៍ត្រី	អ៊ុក	សម្បត្តិ	អត្តលេខ ៥៦៨៣៥
១១-ឧត្តមសេនីយ៍ត្រី	ឡាយ	ប៊ុណ្ណារិទ្ធ	អត្តលេខ ៦៨២៩២
១២-ឧត្តមសេនីយ៍ត្រី	អ៊ុំ	ប៊ុនថា	អត្តលេខ ០១៣៦២



១៣-ឧត្តមសេនីយ៍ត្រី	ឆេង	ឆៃ	អត្តលេខ ០១៣៧២
១៤-ឧត្តមសេនីយ៍ត្រី	លី	វ៉ាន់ឌី	អត្តលេខ ៧៨១៥៣
១៥-ឧត្តមសេនីយ៍ត្រី	ឌី	រុន	អត្តលេខ ០៦២៨៦
១៦-វរសេនីយ៍ឯក	សុនច័ន្ទ	ភួងម៉ាឡា	អត្តលេខ ០៦១២៣
១៧-វរសេនីយ៍ឯក	ហ៊ុន	សុខយាង	អត្តលេខ ០៧៥៥៧
១៨-វរសេនីយ៍ឯក	មាស	គង់ជី	អត្តលេខ ៥៧៨៨២
១៩-វរសេនីយ៍ឯក	វ៉ាយ	ហុង	អត្តលេខ ៥៧៩៧៦
២០-វរសេនីយ៍ឯក	ជុំ	សុខូច	អត្តលេខ ៦៤០៣១
២១-វរសេនីយ៍ឯក	ភិធម្ម្យ	សុភវត្ថុ	អត្តលេខ ៦៥៤៤៥
២២-វរសេនីយ៍ឯក	ប៊ែន	សុជាតិរតនៈ	អត្តលេខ ៦៦១៩២
២៣-វរសេនីយ៍ឯក	លឹម	សុខាភក្តី	អត្តលេខ ៦៧១៤១
២៤-វរសេនីយ៍ឯក	យុន	វឌ្ឍនា	អត្តលេខ ៧៧៨៨៥
២៥-វរសេនីយ៍ឯក	គី	គឹមលី	អត្តលេខ ០៦៥០៤
២៦-វរសេនីយ៍ឯក	ស៊ុន	វិទ្យា	អត្តលេខ ១២៣៧៨
២៧-វរសេនីយ៍ឯក	សែម	ជា	អត្តលេខ ៣៧១៤៤
២៨-វរសេនីយ៍ទោ	សុខ	វណ្ណារ៉ា	អត្តលេខ ៥៥៤៣៧
២៩-វរសេនីយ៍ទោ	ឡុក	ឡើយ	អត្តលេខ ៦៣៩៧៦
៣០-វរសេនីយ៍ទោ	ង៉ែត	ច័ន្ទធីវឌ្ឍារី	អត្តលេខ ៧២០៦៦
៣១-វរសេនីយ៍ទោ	ជិន	សាមីឌី	អត្តលេខ ៦៣៤៣៥
៣២-វរសេនីយ៍ទោ	ខៀវ	ពេជ្រ	អត្តលេខ ០៦៤៤៥
៣៣-វរសេនីយ៍ទោ	ស៊ុន	សុខចំរើន	អត្តលេខ ៦២៤៩១
៣៤-វរសេនីយ៍ទោ	ស៊ុន	សុផល	អត្តលេខ ៦៣២៩៣
៣៥-វរសេនីយ៍ទោ	អ៊ុំ	សុខលី	អត្តលេខ ៦៨៤៥៨
៣៦-វរសេនីយ៍ទោ	ជា	សំអូន	អត្តលេខ ២២៧៣០
៣៧-វរសេនីយ៍ទោ	ប៊ុន	យៀង	អត្តលេខ ៥៦៨៨៣
៣៨-វរសេនីយ៍ទោ	ច្វីវ	ណាថេន	អត្តលេខ ៧១៩៤៣
៣៩-វរសេនីយ៍ទោ	សែន	ឧដែន	អត្តលេខ ៧៥២៦៦
៤០-វរសេនីយ៍ទោ	យូ	ដាក់	អត្តលេខ ០៥០៦៧
៤១-វរសេនីយ៍ទោ	ទេព	វាសនា	អត្តលេខ ៣៧៧៦៤



៤២-វរសេនីយ៍ទោ	ថោង	សាលាប	អគ្គលេខ ៣០៤៣២
៤៣-វរសេនីយ៍ទោ	ជឹម	វណ្ណៈ	អគ្គលេខ ៥៦១៨២
៤៤-វរសេនីយ៍ទោ	គុយ	ម៉េង	អគ្គលេខ ៥៥១៧៤
៤៥-វរសេនីយ៍ទោ	កៀន	វណ្ណៈ	អគ្គលេខ ៣៩១១៧
៤៦-វរសេនីយ៍ទោ	លី	សុខលាង	អគ្គលេខ ៣០០៥៩
៤៧-វរសេនីយ៍ទោ	ហោង	សុបញ្ញា	អគ្គលេខ ១៧៤៣៣
៤៨-វរសេនីយ៍ទោ	យន់	ប៊ុនលី	អគ្គលេខ ៣៧៥៤៦
៤៩-វរសេនីយ៍ទោ	សួន	គឹមហោង	អគ្គលេខ ៧៧៥៦៧
៥០-វរសេនីយ៍ទោ	យឿន	សុភារៈ	អគ្គលេខ ៦៨៨៣៤
៥១-វរសេនីយ៍ទោ	ប៊ុត	សុខមនី	អគ្គលេខ ៦០០៤៩
៥២-វរសេនីយ៍ទោ	កែវ	លក្ខិណា	អគ្គលេខ ៨៤២៦២
៥៣-វរសេនីយ៍ទោ	ប៊ូច	ធីតា	អគ្គលេខ ០៥៩៥៧
៥៤-វរសេនីយ៍ទោ	ផល	លីផេង	អគ្គលេខ ០៦៦២០
៥៥-វរសេនីយ៍ទោ	ហ៊ី	ទីងវិសាសាក់	អគ្គលេខ ២២៧៣៧
៥៦-វរសេនីយ៍ទោ	តាន់	ចាយជីវ៉ន្ត	អគ្គលេខ ៥៣៩០១
៥៧-វរសេនីយ៍ទោ	ហោង	ពិសិដ្ឋ	អគ្គលេខ ៥៦៥១៣
៥៨-វរសេនីយ៍ទោ	អ៊ុក	សូដាវ៉ែន	អគ្គលេខ ៦៣២០៤
៥៩-វរសេនីយ៍ទោ	ជា	ប៉េងស្រីន់	អគ្គលេខ ៦៦៥៦៨
៦០-វរសេនីយ៍ទោ	អ៊ុក	ដារ៉ាន់	អគ្គលេខ ៦៧៦០៤
៦១-វរសេនីយ៍ទោ	ជួន	តារាភក្តី	អគ្គលេខ ៦៦៥៤៦
៦២-វរសេនីយ៍ទោ	ណុប	ធីតា	អគ្គលេខ ៥៦៦៣២
៦៣-វរសេនីយ៍ទោ	ម៉ុង	សុខហ៊ុយ	អគ្គលេខ ៦៦៥៧៦
៦៤-វរសេនីយ៍ទោ	ជឿន	រដ្ឋា	អគ្គលេខ ៧០៩០៩
៦៥-វរសេនីយ៍ទោ	ជា	សារ៉ាត់	អគ្គលេខ ៧០៩១៥
៦៦-វរសេនីយ៍ទោ	កែវ	សេរីវឌ្ឍនា	អគ្គលេខ ៧០៩១៧
៦៧-វរសេនីយ៍ទោ	សុខ	វណ្ណៈ	អគ្គលេខ ៧៥៧៧៦
៦៨-វរសេនីយ៍ទោ	រឿន	ចិន្តា	អគ្គលេខ ៦១៩៤២
៦៩-វរសេនីយ៍ទោ	ប៉ុក	វង្សឧត្តម	អគ្គលេខ ៦៣៣៩៣
៧០-វរសេនីយ៍ទោ	ប៊ុន	ពេជ្រឧត្តម	អគ្គលេខ ៦៦៥៤៤



៧១-វរសេនីយ៍ត្រី	ម៉ក់	រដ្ឋាវី	អគ្គលេខ ៥៦៣៧៤
៧២-វរសេនីយ៍ត្រី	ជិល	សារឿន	អគ្គលេខ ៣៣៥១០
៧៣-វរសេនីយ៍ត្រី	ឈួន	ហូរ	អគ្គលេខ ៣០១០២
៧៤-វរសេនីយ៍ត្រី	ខឿន	ណាន	អគ្គលេខ ៣៧៦៣៦
៧៥-វរសេនីយ៍ត្រី	ក្រូច	សេងងួនសាក់	អគ្គលេខ ៥៦២០៦
៧៦-វរសេនីយ៍ត្រី	យស	សុផី	អគ្គលេខ ៣០៥៦១
៧៧-វរសេនីយ៍ត្រី	ទូច	សុភ័ក្ត្រ	អគ្គលេខ ៥៨០០៩
៧៨-វរសេនីយ៍ត្រី	ម៉េង	គ្រុយ	អគ្គលេខ ៦១៧១២
៧៩-វរសេនីយ៍ត្រី	ចាន់	សុគន្ធី	អគ្គលេខ ៣៧៤៤៨
៨០-វរសេនីយ៍ត្រី	គង់	សៅរុន	អគ្គលេខ ៣៧៤៨៨
៨១-វរសេនីយ៍ត្រី	ប៉េង	សុភា	អគ្គលេខ ៥៦៣៧២
៨២-វរសេនីយ៍ត្រី	ឈួន	ស៊ីថា	អគ្គលេខ ០៦៤២៥
៨៣-វរសេនីយ៍ត្រី	ជួន	រុទ្ធី	អគ្គលេខ ៣០៤៧៥
៨៤-វរសេនីយ៍ត្រី	រុន	សុជាតា	អគ្គលេខ ៥៧៦៣២
៨៥-វរសេនីយ៍ត្រី	ប៊ុក	សាលីន	អគ្គលេខ ៣០៥៩០
៨៦-វរសេនីយ៍ត្រី	ជារ	វីរៈ	អគ្គលេខ ៥៦៣៦៥
៨៧-វរសេនីយ៍ត្រី	លី	រណ្ណា	អគ្គលេខ ៧៣៦៦៨
៨៨-វរសេនីយ៍ត្រី	ណា	សំណាង	អគ្គលេខ ៧១៩២៣
៨៩-វរសេនីយ៍ត្រី	លន់	ឡា	អគ្គលេខ ៦៧៩៤១
៩០-វរសេនីយ៍ត្រី	អ៊ុង	សារ៉ាក់	អគ្គលេខ ៥៤៩៤៥
៩១-វរសេនីយ៍ត្រី	សាយ	រតនា	អគ្គលេខ ៣០២៣០
៩២-វរសេនីយ៍ត្រី	កែវ	ស៊ីហ្វូរ	អគ្គលេខ ៦៣៧៨៧
៩៣-វរសេនីយ៍ត្រី	ហាន	ហេង	អគ្គលេខ ១១១១២
៩៤-វរសេនីយ៍ត្រី	ម៉ាល	សុវណ្ណារ៉ា	អគ្គលេខ ៦៤៣៣៦
៩៥-វរសេនីយ៍ត្រី	វិសិដ្ឋ	បណ្ឌិត	អគ្គលេខ ៦៨២៦៨
៩៦-វរសេនីយ៍ត្រី	សេង	ប៊ុនធី	អគ្គលេខ ៦៦៧៦៦
៩៧-វរសេនីយ៍ត្រី	ហែម	កុសល	អគ្គលេខ ៣០១១០
៩៨-វរសេនីយ៍ត្រី	សោម	សុភា	អគ្គលេខ ៣៧៥៩៦
៩៩-វរសេនីយ៍ត្រី	អុក	សាភាន	អគ្គលេខ ៥៥២៦៨



១០០-វរសេនីយ៍ត្រី	សយ	សុផ្ន	អត្តលេខ ៣៨០០០
១០១-វរសេនីយ៍ត្រី	ហេង	នីដា	អត្តលេខ ៧៣៦១៦
១០២-វរសេនីយ៍ត្រី	ប៉ោង	ឈុនលី	អត្តលេខ ៧៧៣៥៤
១០៣-វរសេនីយ៍ត្រី	ខៀវ	សំអឿន	អត្តលេខ ៥៤២៩១
១០៤-វរសេនីយ៍ត្រី	ឡាក់	រ៉ា	អត្តលេខ ៣៧១៦៨
១០៥-វរសេនីយ៍ត្រី	ជា	រតនៈ	អត្តលេខ ៦៥២៥៩
១០៦-វរសេនីយ៍ត្រី	ទ្រី	ច័ន្ទគុណ	អត្តលេខ ៧១៩៣២
១០៧-វរសេនីយ៍ត្រី	ភូ	គឹមអាង	អត្តលេខ ៧៥៥៥៩
១០៨-វរសេនីយ៍ត្រី	ប៊ុណ្ណច័ន្ទ	តារា	អត្តលេខ ៧៧០៥១
១០៩-វរសេនីយ៍ត្រី	តេង	សម្បត្តិ	អត្តលេខ ៥៦៧៧៤
១១០-វរសេនីយ៍ត្រី	ហ៊ុន	សុជាតិ	អត្តលេខ ៦៨៨៨៥
១១១-វរសេនីយ៍ត្រី	យុន	វណ្ណជេត	អត្តលេខ ៧៥៤១៤
១១២-វរសេនីយ៍ត្រី	ហាវ	ចាន់វឌ្ឍនា	អត្តលេខ ៧៧៧៩៩
១១៣-វរសេនីយ៍ត្រី	ជឹម	ចេន	អត្តលេខ ០៥៤៩២
១១៤-វរសេនីយ៍ត្រី	គុង	វិមល	អត្តលេខ ៥៧៩១១
១១៥-វរសេនីយ៍ត្រី	ឈុន	ស៊ីសុផាន់ណា	អត្តលេខ ៣២២១១
១១៦-វរសេនីយ៍ត្រី	ស៊ុន	អេង	អត្តលេខ ៦៨១៧០
១១៧-វរសេនីយ៍ត្រី	មៅ	ហូទីណា	អត្តលេខ ៥៥៨៤៩
១១៨-វរសេនីយ៍ត្រី	ហេង	សម្បត្តិ	អត្តលេខ ៣៧០៥៥
១១៩-វរសេនីយ៍ត្រី	ណាប	បូ	អត្តលេខ ៣៨៦១២
១២០-វរសេនីយ៍ត្រី	ចាន់	សំរស់	អត្តលេខ ៥៦២៣២
១២១-វរសេនីយ៍ត្រី	សុខ	សំអុល	អត្តលេខ ៦៨៧៨៦
១២២-វរសេនីយ៍ត្រី	គឹម	ស៊ីណេត	អត្តលេខ ៥៦៩៥៦
១២៣-វរសេនីយ៍ត្រី	នូ	ប៉ា	អត្តលេខ ៣១៦៩៧
១២៤-វរសេនីយ៍ត្រី	ហេង	ស្រីរាង	អត្តលេខ ៦៥២៤៨
១២៥-វរសេនីយ៍ត្រី	បៅ	លឿន	អត្តលេខ ០៩៣៧០
១២៦-វរសេនីយ៍ត្រី	ទ្រី	ឡូ	អត្តលេខ ១១៨៩៧
១២៧-វរសេនីយ៍ត្រី	ព្រហ្ម	ទ្រី	អត្តលេខ ១៥១៥៨
១២៨-វរសេនីយ៍ត្រី	ឆោម	គង់	អត្តលេខ ១៥១៦៦



១២៩-វរសេនីយ៍ត្រី	ថាប	សារី	អគ្គលេខ ១៥១៦៤
១៣០-វរសេនីយ៍ត្រី	ប៊ូ	បិន	អគ្គលេខ ២២៧៧៦
១៣១-វរសេនីយ៍ត្រី	អៀន	ស្រង	អគ្គលេខ ២៥៦៧១
១៣២-វរសេនីយ៍ត្រី	ហ្វង	វុត្តា	អគ្គលេខ ២៥៧៧៧
១៣៣-វរសេនីយ៍ត្រី	នី	វិបុល	អគ្គលេខ ៣១៤៨០
១៣៤-វរសេនីយ៍ត្រី	សេង	ដៃ	អគ្គលេខ ៤៥៦៤០
១៣៥-វរសេនីយ៍ត្រី	ហ៊ាង	វត្ត	អគ្គលេខ ៥៣៨២៤
១៣៦-វរសេនីយ៍ត្រី	ព្រហ្ម	សិទ្ធិសក្តិ	អគ្គលេខ ៥៣៩៥៥
១៣៧-វរសេនីយ៍ត្រី	មុត	សាមន	អគ្គលេខ ៦១៧០៩
១៣៨-វរសេនីយ៍ត្រី	ប៉ាច	តាយ	អគ្គលេខ ៦៣២០៧
១៣៩-វរសេនីយ៍ត្រី	សេក	ដាណាត	អគ្គលេខ ៦៤០៧៧
១៤០-វរសេនីយ៍ត្រី	ណាន	ស្រីអូន	អគ្គលេខ ៧២១៨៦
១៤១-វរសេនីយ៍ត្រី	ទិត	បូរិន	អគ្គលេខ ៦០៣១១
១៤២-វរសេនីយ៍ត្រី	កែវ	ម៉ានី	អគ្គលេខ ៣៧៨៣៩
១៤៣-វរសេនីយ៍ត្រី	ទូច	កាន	អគ្គលេខ ៣០៤៣០
១៤៤-វរសេនីយ៍ត្រី	នៃម	ម៉េងត្រី	អគ្គលេខ ៦៨៤៨២
១៤៥-វរសេនីយ៍ត្រី	ញឹម	សុខសីលា	អគ្គលេខ ៦៤៣៣០
១៤៦-វរសេនីយ៍ត្រី	សេង	សុចិន្តា	អគ្គលេខ ៣០៥៣៨
១៤៧-វរសេនីយ៍ត្រី	សារិក	វឌ្ឍនៈ	អគ្គលេខ ៦៧៥១៣
១៤៨-វរសេនីយ៍ត្រី	ជុំ	សាឡេន	អគ្គលេខ ៦៦៨៥១
១៤៩-វរសេនីយ៍ត្រី	ឈិត	សុខន	អគ្គលេខ ៣០៦៤៣
១៥០-វរសេនីយ៍ត្រី	សោម	សមនា	អគ្គលេខ ៣០៤៩០
១៥១-វរសេនីយ៍ត្រី	ចាន់	សេដ្ឋា	អគ្គលេខ ១២៣៥១
១៥២-វរសេនីយ៍ត្រី	ផុន	ចាន់តារ៉ា	អគ្គលេខ ៣៧១១៦
១៥៣-វរសេនីយ៍ត្រី	ចាន់	សុដាត	អគ្គលេខ ៣៧១៤២
១៥៤-វរសេនីយ៍ត្រី	លី	ឈាង	អគ្គលេខ ៦២១៣៤
១៥៥-វរសេនីយ៍ត្រី	ឡឹក	រចនា	អគ្គលេខ ៦៥៣១៩
១៥៦-វរសេនីយ៍ត្រី	យុន	សុផល	អគ្គលេខ ៦៦៥៩៦
១៥៧-វរសេនីយ៍ត្រី	សោម	សុដាតិ	អគ្គលេខ ៦៧៥២៣



១៥៨-វរសេនីយ៍ត្រី	ឈរ	ឌីណា	អគ្គលេខ ៦៨៧៦៣
១៥៩-វរសេនីយ៍ត្រី	ឈូរ	គឹមហេង	អគ្គលេខ ៧០៦១៩
១៦០-វរសេនីយ៍ត្រី	ហាក់	ចំនាថ	អគ្គលេខ ៧០៩១២
១៦១-វរសេនីយ៍ត្រី	សែត	ខុម	អគ្គលេខ ៣៧៦៨៤
១៦២-វរសេនីយ៍ត្រី	អ៊ុំ	ម៉ានិត	អគ្គលេខ ៥៤០២៩
១៦៣-វរសេនីយ៍ត្រី	ថូ	ប៊ុនធឿន	អគ្គលេខ ៥៦៩៦២
១៦៤-វរសេនីយ៍ត្រី	លាស់	គុលា	អគ្គលេខ ៦៤៧៩៧
១៦៥-វរសេនីយ៍ត្រី	អាត់	សុផា	អគ្គលេខ ៦៩៥៤១
១៦៦-វរសេនីយ៍ត្រី	ម៉ម	សិរីវឌ្ឍន៍	អគ្គលេខ ០៦៦៩៧
១៦៧-វរសេនីយ៍ត្រី	ណុល	ពន្លក	អគ្គលេខ ០៥២០៣
១៦៨-វរសេនីយ៍ត្រី	សាត	ញ៉	អគ្គលេខ ៣៩១៤៧
១៦៩-វរសេនីយ៍ត្រី	រស់	ណាត	អគ្គលេខ ៣៩០៣២
១៧០-វរសេនីយ៍ត្រី	កែវ	ចំរើន	អគ្គលេខ ៣៩០៥៣
១៧១-វរសេនីយ៍ត្រី	ឈុន	លីន	អគ្គលេខ ០៩១៣២
១៧២-វរសេនីយ៍ត្រី	គង់	ធារី	អគ្គលេខ ៦៣៤៣៤
១៧៣-វរសេនីយ៍ត្រី	លីសារិន	ចាន់ណា	អគ្គលេខ ៦២០៦៣
១៧៤-វរសេនីយ៍ត្រី	អ៊ឹម	សុផាន់	អគ្គលេខ ៣៣៩១៩
១៧៥-វរសេនីយ៍ត្រី	ឯម	គិត	អគ្គលេខ ៣៤០៥៨
១៧៦-វរសេនីយ៍ត្រី	រឿន	ការម្យ	អគ្គលេខ ៣៩៣១៤
១៧៧-វរសេនីយ៍ត្រី	សៀម	សុមុន្នី	អគ្គលេខ ៣៤០៣០
១៧៨-វរសេនីយ៍ត្រី	ឱ	ធារ៉ា	អគ្គលេខ ៣៣៩៥២
១៧៩-វរសេនីយ៍ត្រី	អ៊ុង	សុផា	អគ្គលេខ ៥៥៣៨៣
១៨០-វរសេនីយ៍ត្រី	រ៉ន	សុភ័ក្ត្រវឌ្ឍនៈ	អគ្គលេខ ៦៥៨៩២
១៨១-វរសេនីយ៍ត្រី	សៀង	សុងលី	អគ្គលេខ ២២៧៦០
១៨២-វរសេនីយ៍ត្រី	សេង	គឹមហឿន	អគ្គលេខ ៣៩៣៥៦
១៨៣-វរសេនីយ៍ត្រី	ធឿន	ទូច	អគ្គលេខ ៣៩០៧១
១៨៤-វរសេនីយ៍ត្រី	ភោគ	សុវណ្ណារ៉ា	អគ្គលេខ ៥៦១០៧
១៨៥-វរសេនីយ៍ត្រី	ហ្វា	រ៉ានី	អគ្គលេខ ៣៩០០២
១៨៦-វរសេនីយ៍ត្រី	សុខ	សំបូរ	អគ្គលេខ ៣៩៣៧៩



១៨៧-វរសេនីយ៍ត្រី	ពេជ្រ	សុខា	អគ្គលេខ	៣៣១៥៨
១៨៨-វរសេនីយ៍ត្រី	ជា	រ៉ាន់	អគ្គលេខ	៣៩៤៧៨
១៨៩-វរសេនីយ៍ត្រី	អែល	សុវណ្ណ	អគ្គលេខ	៣៣២០៩
១៩០-វរសេនីយ៍ត្រី	រ៉ាន់	សុគីន	អគ្គលេខ	៥៥១១១
១៩១-វរសេនីយ៍ត្រី	ឡាត	ចាន់ថន	អគ្គលេខ	៣៣១៣៣
១៩២-វរសេនីយ៍ត្រី	អ៊ឹម	សុផល	អគ្គលេខ	៣៣១៧៥
១៩៣-វរសេនីយ៍ត្រី	ជុំ	គង់	អគ្គលេខ	៣៣៨៦០
១៩៤-វរសេនីយ៍ត្រី	ងួន	ហាន	អគ្គលេខ	៣៩០៨១
១៩៥-វរសេនីយ៍ត្រី	គុប	ភូជន	អគ្គលេខ	៣៩០៣៩
១៩៦-វរសេនីយ៍ត្រី	ម៉ាន់	សុវណ្ណ	អគ្គលេខ	៣៣៤១១
១៩៧-វរសេនីយ៍ត្រី	ពុធ	ឃៀន	អគ្គលេខ	៣៣៧៤៣
១៩៨-វរសេនីយ៍ត្រី	ម៉ៃ	យូវណ្ណ	អគ្គលេខ	៣៩១១៩
១៩៩-វរសេនីយ៍ត្រី	គោ	គន្ធី	អគ្គលេខ	៣៩៣៦១
២០០-វរសេនីយ៍ត្រី	ឡែម	សុខុម	អគ្គលេខ	៣៩៤៥៤
២០១-វរសេនីយ៍ត្រី	កែវ	វណ្ណា	អគ្គលេខ	១២៤៨០
២០២-វរសេនីយ៍ត្រី	ឆឹម	រតន៍	អគ្គលេខ	៣៣២៦០
២០៣-វរសេនីយ៍ត្រី	សែន	ជន	អគ្គលេខ	៣៣៨៨៣
២០៤-វរសេនីយ៍ត្រី	ហ៊ឹម	សាម៉ុន	អគ្គលេខ	៣៩០៤៩
២០៥-វរសេនីយ៍ត្រី	ភូង	ដាក់វិទូ	អគ្គលេខ	៣៣២៤៧
២០៦-វរសេនីយ៍ត្រី	យិន	យុទ្ធ	អគ្គលេខ	៣៩៥៣៩
២០៧-វរសេនីយ៍ត្រី	លោក	វណ្ណៈ	អគ្គលេខ	៣៩២០១
២០៨-វរសេនីយ៍ត្រី	ស៊ិន	ដាក់	អគ្គលេខ	៣៩៤១០
២០៩-វរសេនីយ៍ត្រី	ឡុង	សាវ៉ាជ	អគ្គលេខ	៣៣៧៤៩
២១០-វរសេនីយ៍ត្រី	សួន	វណ្ណនី	អគ្គលេខ	៣៣៧២១
២១១-វរសេនីយ៍ត្រី	ញីល	សុខឃៀន	អគ្គលេខ	៦៧៣៨៣
២១២-វរសេនីយ៍ត្រី	ថន	ថាន	អគ្គលេខ	៣៣៤៩២
២១៣-វរសេនីយ៍ត្រី	ខេង	ភុន	អគ្គលេខ	៣៣៩១០
២១៤-វរសេនីយ៍ត្រី	ទី	សាវ៉ាត់	អគ្គលេខ	៣៩៣៩៥



គ-គ្រឿងឥស្សរិយយសការពារជាតិ ថ្នាក់មាស ០១ គ្រឿង ប្រាក់ ០១ គ្រឿង
-វេសនីយ៍ទោ ពិន យឹម អត្តលេខ ១៧៣៥៨

លេខ. ១៩០៧. ១១៤៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៩

ស៊ីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/១១៧៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជានាង

នូវ

ក-គ្រឿងឥស្សរិយយស**ការពារជាតិ** ថ្នាក់**មាស** ០១គ្រឿង **ប្រាក់** ០១គ្រឿង **សំរិទ្ធ** ០១គ្រឿង

១-ឧត្តមសេនីយ៍ត្រី	អ៊ូ	វណ្ណវិទូ	អត្តលេខ	០៨៧៥៧
២-ឧត្តមសេនីយ៍ត្រី	ដូង	វិះកត្តិ	អត្តលេខ	៥៤៣៤៣
៣-ឧត្តមសេនីយ៍ត្រី	គង់	សំរៀន	អត្តលេខ	១៣០២២
៤-ឧត្តមសេនីយ៍ត្រី	មាស	ចក់	អត្តលេខ	០៤៥៣៧
៥-ឧត្តមសេនីយ៍ត្រី	កុយ	សុភាព	អត្តលេខ	០៨៧៧២
៦-ឧត្តមសេនីយ៍ត្រី	ប្រាក់	ប៊ុនណាន	អត្តលេខ	០៣២២៨
៧-ឧត្តមសេនីយ៍ត្រី	ម៉ុន	មាតា	អត្តលេខ	១៦៤០០
៨-ឧត្តមសេនីយ៍ត្រី	ហុង	ណាក់	អត្តលេខ	៤៦៩៩៤
៩-ឧត្តមសេនីយ៍ត្រី	អ៊ុក	សុខា	អត្តលេខ	០១៩៦២
១០-ឧត្តមសេនីយ៍ត្រី	ញឹម	សៅ	អត្តលេខ	០៩៧៥៧
១១-ឧត្តមសេនីយ៍ត្រី	ជិន	សុគន្ធា	អត្តលេខ	១០៦៤៨
១២-ឧត្តមសេនីយ៍ត្រី	សោ	សារ៉ាត	អត្តលេខ	០៩៦៤០
១៣-ឧត្តមសេនីយ៍ត្រី	អិន	បុន្នីវិទូ	អត្តលេខ	១២២៤៨
១៤-ឧត្តមសេនីយ៍ត្រី	សូ	សុវណ្ណ	អត្តលេខ	០២០៨៦
១៥-ឧត្តមសេនីយ៍ត្រី	ជិន	សុភឿន	អត្តលេខ	០២០៧៥
១៦-ឧត្តមសេនីយ៍ត្រី	ឌុន	សុខា	អត្តលេខ	០៣៤៨៦
១៧-ឧត្តមសេនីយ៍ត្រី	ម៉ី	អាន	អត្តលេខ	១១៥៦១
១៨-ឧត្តមសេនីយ៍ត្រី	ហង្ស	ចាន់សុទ្ធី	អត្តលេខ	០២០៩៥



១៩-ឧត្តមសេនីយ៍ត្រី	ហ៊ុន	គឹមហេង	អគ្គលេខ	១២០៣២
២០-ឧត្តមសេនីយ៍ត្រី	នង	ប៊ុនថុង	អគ្គលេខ	០២០៨៩
២១-ឧត្តមសេនីយ៍ត្រី	ទូច	ដាណារ៉ា	អគ្គលេខ	៥០២១៨
២២-ឧត្តមសេនីយ៍ត្រី	ញ៉ែម	ទីវ៉ន្ត	អគ្គលេខ	៧៩១៨៨
២៣-ឧត្តមសេនីយ៍ត្រី	សេង	ស៊ីធឿន	អគ្គលេខ	០២០៩១
២៤-ឧត្តមសេនីយ៍ត្រី	មាស	ស៊ីសាមុត	អគ្គលេខ	០១៦៦៧
២៥-ឧត្តមសេនីយ៍ត្រី	កែវ	ចំរើន	អគ្គលេខ	០៥៣៣
២៦-ឧត្តមសេនីយ៍ត្រី	នួន	សុវិទូ	អគ្គលេខ	០៣៤៣៥
២៧-ឧត្តមសេនីយ៍ត្រី	មាយ	សំអូន	អគ្គលេខ	០៣៤៤៩
២៨-ឧត្តមសេនីយ៍ត្រី	ឱន	ស៊ីដាវ៉េត	អគ្គលេខ	០៣៤៤៨
២៩-ឧត្តមសេនីយ៍ត្រី	តាំង	ហាក់	អគ្គលេខ	១៥៦៤៧
៣០-ឧត្តមសេនីយ៍ត្រី	អ៊ុយ	ស៊ីថា	អគ្គលេខ	០៣៤០៤
៣១-ឧត្តមសេនីយ៍ត្រី	សំ	សាមៀន	អគ្គលេខ	០៩៥០៣
៣២-ឧត្តមសេនីយ៍ត្រី	ឆយ	បូរិន	អគ្គលេខ	០៩៤៥៨
៣៣-ឧត្តមសេនីយ៍ត្រី	រឿង	រើន	អគ្គលេខ	០៣៥៥០
៣៤-ឧត្តមសេនីយ៍ត្រី	អៀរ	ប៊ុនធឿន	អគ្គលេខ	០៨៩៩៣
៣៥-ឧត្តមសេនីយ៍ត្រី	កែ	ប៊ុនវិទូ	អគ្គលេខ	០១៧៨១
៣៦-ឧត្តមសេនីយ៍ត្រី	ជុន	ថាវិទូ	អគ្គលេខ	០៨៩៤៥
៣៧-ឧត្តមសេនីយ៍ត្រី	ចាប	ចាន់ថា	អគ្គលេខ	០៤៨៦៦
៣៨-ឧត្តមសេនីយ៍ត្រី	ប៉ាល់	សូត្រ	អគ្គលេខ	០៩០០៦
៣៩-ឧត្តមសេនីយ៍ត្រី	ឡឹក	មីផែល	អគ្គលេខ	០៩០១៦
៤០-ឧត្តមសេនីយ៍ត្រី	សុវណ្ណ	គឹមហាក់	អគ្គលេខ	០២៩៤៤
៤១-ឧត្តមសេនីយ៍ត្រី	តូច	សាកល	អគ្គលេខ	០៣៦៥៨
៤២-ឧត្តមសេនីយ៍ត្រី	សិន់	ចំណាន	អគ្គលេខ	០៧៩៩៥
៤៣-ឧត្តមសេនីយ៍ត្រី	អុំ	សំអុល	អគ្គលេខ	៦៨២៣១
៤៤-វរសេនីយ៍ឯក	ព្រំ	សារ៉ាត	អគ្គលេខ	៤៩៨១២
៤៥-វរសេនីយ៍ឯក	ឡុង	សំអឿន	អគ្គលេខ	៣១៧៣៩
៤៦-វរសេនីយ៍ទោ	ស៊ី	សុគន្ធា	អគ្គលេខ	៥៤៦៨០
៤៧-វរសេនីយ៍ទោ	អ៊ឹម	សេត្តា	អគ្គលេខ	១០៤២៣
៤៨-វរសេនីយ៍ទោ	តាន់	គឹមលេង	អគ្គលេខ	៥៥៧៩៨
៤៩-វរសេនីយ៍ទោ	មាស	សំណាង	អគ្គលេខ	១៤៤២៤
៥០-វរសេនីយ៍ទោ	ហ៊ឹម	ហួរ	អគ្គលេខ	០៨៤៩១
៥១-វរសេនីយ៍ទោ	ម៉ុ	មៅតាករុធ	អគ្គលេខ	៦៧៤៦៣



៥២-អសេនីយ៍ទោ	ព្រំ	មុន្នី	អត្តលេខ	០៨៧២១
៥៣-អសេនីយ៍ទោ	ឱ	សេង	អត្តលេខ	២៥០៧១
៥៤-អសេនីយ៍ទោ	ស៊ាង	សុវណ្ណ	អត្តលេខ	១០៥២២
៥៥-អសេនីយ៍ទោ	មិន	សាវ័ន្ត	អត្តលេខ	២៩៧០៩
៥៦-អសេនីយ៍ទោ	ប៉ាង	ផល្លា	អត្តលេខ	១០៥០០
៥៧-អសេនីយ៍ទោ	ហេង	សុវណ្ណ	អត្តលេខ	១០៥១៩
៥៨-អសេនីយ៍ទោ	មែន	មុន្នី	អត្តលេខ	១០៥១០
៥៩-អសេនីយ៍ទោ	ថាច់	រីទូ	អត្តលេខ	១១៩៤៤
៦០-អសេនីយ៍ទោ	យិន	កែវពិសិដ្ឋ	អត្តលេខ	៦០៦៦៥
៦១-អសេនីយ៍ទោ	ហោ	សុខហេង	អត្តលេខ	៦៥៦៦០
៦២-អសេនីយ៍ទោ	ឌី	ស៊ីថា	អត្តលេខ	០៩៥២៨
៦៣-អសេនីយ៍ទោ	ឈិន	លាង	អត្តលេខ	៥៧៤៩៤
៦៤-អសេនីយ៍ទោ	ហុង	ចាន់	អត្តលេខ	៧០២១០
៦៥-អសេនីយ៍ត្រី	ជុំ	ចាន់ជឿន	អត្តលេខ	៥៤៣៦៦
៦៦-អសេនីយ៍ត្រី	ថៃ	វ៉ាន់ថា	អត្តលេខ	០៨៨៨០
៦៧-អសេនីយ៍ត្រី	ជា	ជឿន	អត្តលេខ	៤៦៩៨៧
៦៨-អសេនីយ៍ត្រី	សួយ	ឃូលាន	អត្តលេខ	១១៤៤៤
៦៩-អសេនីយ៍ត្រី	វ៉ា	វ៉ា	អត្តលេខ	១៩២៧៦
៧០-អសេនីយ៍ត្រី	ចាន់	យន	អត្តលេខ	៤៧៥៨៨
៧១-អសេនីយ៍ត្រី	ភួង	ផាន់តារា	អត្តលេខ	៥៦៧៩៥
៧២-អសេនីយ៍ត្រី	ឡាយ	ឧត្តម	អត្តលេខ	៥៧៤០១
៧៣-អសេនីយ៍ត្រី	ហាំ	បូរិន	អត្តលេខ	៦២៦០៩
៧៤-អសេនីយ៍ត្រី	ហេង	រតនៈ	អត្តលេខ	៦៥៥៦៨
៧៥-អសេនីយ៍ត្រី	ជា	សីហា	អត្តលេខ	៥៥៦៧៦
៧៦-អសេនីយ៍ត្រី	ជា	ឌីណា	អត្តលេខ	៥៥៦៩៦
៧៧-អសេនីយ៍ត្រី	អូន	សុវ៉េត	អត្តលេខ	៦២៣៩២
៧៨-អសេនីយ៍ត្រី	មៅ	សំអុល	អត្តលេខ	៤៥៥២៧
៧៩-អសេនីយ៍ត្រី	ញឹម	វុត្តា	អត្តលេខ	១៤៤២៧
៨០-អសេនីយ៍ត្រី	ស៊ូ	សាក័ត	អត្តលេខ	១៤៤៣៤
៨១-អសេនីយ៍ត្រី	ស្វង	ស៊ុន	អត្តលេខ	១១០០៨
៨២-អសេនីយ៍ត្រី	ឈុន	វ៉ាត	អត្តលេខ	២៥៦២៧
៨៣-អសេនីយ៍ត្រី	ថាញ់	សុខវុន	អត្តលេខ	៦២៥៩៥
៨៤-អសេនីយ៍ត្រី	យ៉ន	សុភាជ	អត្តលេខ	៣៦៣៦៥
៨៥-អសេនីយ៍ត្រី	យ៉ែម	សាវិទូ	អត្តលេខ	៦៣៦៩៩



៨៦-អសេនីយ៍ត្រី	ចាន់	វាសនា	អគ្គលេខ	៧៣៧៧៥
៨៧-អសេនីយ៍ត្រី	គង់	សុខផាត	អគ្គលេខ	១៨៥៥០
៨៨-អសេនីយ៍ត្រី	មាស	ធូក	អគ្គលេខ	៦០១១២
៨៩-អសេនីយ៍ត្រី	វ៉ាន	ដានីន	អគ្គលេខ	៦៨៦៣៩
៩០-អសេនីយ៍ត្រី	សាំង	បូណា	អគ្គលេខ	១១៣១៥
៩១-អសេនីយ៍ត្រី	គង់	ពុធ	អគ្គលេខ	២៨៦៤៧
៩២-អសេនីយ៍ត្រី	ដូង	រតនា	អគ្គលេខ	៦២៥៥២
៩៣-អសេនីយ៍ត្រី	មៅ	ធីតា	អគ្គលេខ	៦២៥៥៣
៩៤-អសេនីយ៍ត្រី	ហែម	ប៊ុនណាត	អគ្គលេខ	៦២៥៥៦
៩៥-អសេនីយ៍ត្រី	ឡឹក	សុខា	អគ្គលេខ	៦៧១៧៤
៩៦-អសេនីយ៍ត្រី	សូ	សារឿន	អគ្គលេខ	២៨៦៩០
៩៧-អសេនីយ៍ត្រី	ឌុច	ខាន់	អគ្គលេខ	១១៥៨៨
៩៨-អសេនីយ៍ត្រី	ព្រៃ	ភីរម្យ	អគ្គលេខ	១១៦០០
៩៩-អសេនីយ៍ត្រី	សាំង	សាវិទូ	អគ្គលេខ	១៦០១១
១០០-អសេនីយ៍ត្រី	ឌុច	សុខ	អគ្គលេខ	១៦៨៨១
១០១-អសេនីយ៍ត្រី	ធូក	ឡុញ	អគ្គលេខ	២៥១១៤
១០២-អសេនីយ៍ត្រី	ខុន	សុខុម	អគ្គលេខ	២៥១២៩
១០៣-អសេនីយ៍ត្រី	អ៊ុំ	សំអាត	អគ្គលេខ	២៥១៦៨
១០៤-អសេនីយ៍ត្រី	សួន	សំឡេង	អគ្គលេខ	០៥៧៤៨
១០៥-អសេនីយ៍ត្រី	ស៊ឹម	ម៉េង	អគ្គលេខ	០៧៤១៧
១០៦-អសេនីយ៍ត្រី	រង់	ប្រះ	អគ្គលេខ	០៨៨៤៥
១០៧-អសេនីយ៍ត្រី	សែប	ចន្ទា	អគ្គលេខ	០៨៩២៦
១០៨-អសេនីយ៍ត្រី	សេង	ហុង	អគ្គលេខ	០៨៩២៨
១០៩-អសេនីយ៍ត្រី	អ៊ុង	ភីរក្ស	អគ្គលេខ	១១៤២៧
១១០-អសេនីយ៍ត្រី	ទិត	ភាច	អគ្គលេខ	១១៤៦៥
១១១-អសេនីយ៍ត្រី	ស៊ុន	ថាវិន	អគ្គលេខ	១១៥១០
១១២-អសេនីយ៍ត្រី	គង់	សេងថា	អគ្គលេខ	១៥៤០៨
១១៣-អសេនីយ៍ត្រី	ស៊ឹម	សាវុធ	អគ្គលេខ	២៤៨២៦
១១៤-អសេនីយ៍ត្រី	ចែម	ចាន់ធឿន	អគ្គលេខ	២៤៩០៦
១១៥-អសេនីយ៍ត្រី	ស	ទូច	អគ្គលេខ	២៤៩០៨
១១៦-អសេនីយ៍ត្រី	សុក	វណ្ណា	អគ្គលេខ	២៤៩២៨
១១៧-អសេនីយ៍ត្រី	ឡុង	ម៉េងហ៊ាន	អគ្គលេខ	២៤៩៥៣
១១៨-អសេនីយ៍ត្រី	លីវ	ម៉េងស្រាង	អគ្គលេខ	៤៦៤៤៥
១១៩-អសេនីយ៍ត្រី	អ៊ូ	សាខន	អគ្គលេខ	៤៦៩១៩



១២០-អសេនីយ៍ត្រី	ទ្រី	វណ្ណៈ	អគ្គលេខ	៤៧៣០៦
១២១-អសេនីយ៍ត្រី	ប្រង់	ដានី	អគ្គលេខ	៤៧៤៤៥
១២២-អសេនីយ៍ត្រី	ជា	សុផល	អគ្គលេខ	៤៧៤៤៨
១២៣-អសេនីយ៍ត្រី	វ៉ាន់	ចាន់ពិដោរ	អគ្គលេខ	៥២៧៨៧
១២៤-អសេនីយ៍ត្រី	មៅ	សុខុន	អគ្គលេខ	៥៤៨០៥
១២៥-អសេនីយ៍ត្រី	ឡុង	ចន្ទ្រា	អគ្គលេខ	៥៥៦៦៨
១២៦-អសេនីយ៍ត្រី	ខេង	ស៊ុនដាវុឌ្ឍ	អគ្គលេខ	៥៦៧៤៧
១២៧-អសេនីយ៍ត្រី	ប៊ុម	ប៊ុនធឿន	អគ្គលេខ	៥៦៧៥៨
១២៨-អសេនីយ៍ត្រី	ឆាយ	ដាក់	អគ្គលេខ	៥៦៧៦១
១២៩-អសេនីយ៍ត្រី	ឈាង	សុខា	អគ្គលេខ	៥៩១២៧
១៣០-អសេនីយ៍ត្រី	អាំង	ពិសិដ្ឋ	អគ្គលេខ	៥៩១៤៧
១៣១-អសេនីយ៍ត្រី	ថុន	ការក្ស	អគ្គលេខ	៥៩២៩៤
១៣២-អសេនីយ៍ត្រី	ហ៊ូ	សុខនី	អគ្គលេខ	៦២៥៧៥
១៣៣-អសេនីយ៍ត្រី	ទុយ	ផល្លា	អគ្គលេខ	៦៤២០៩
១៣៤-អសេនីយ៍ត្រី	ឡុង	សុភ័ក្ត្រ	អគ្គលេខ	៦៤៧៦៣
១៣៥-អសេនីយ៍ត្រី	ទូច	សម្បត្តិ	អគ្គលេខ	៦៥៣៩៧
១៣៦-អសេនីយ៍ត្រី	ខឿន	ឧត្តមបញ្ញា	អគ្គលេខ	៦៥៦០៧
១៣៧-អសេនីយ៍ត្រី	គង់	សុវណ្ណាវិទូ	អគ្គលេខ	៦៨៥១៨
១៣៨-អសេនីយ៍ត្រី	ស	ចិត្តា	អគ្គលេខ	១១៨៣៣
១៣៩-អសេនីយ៍ត្រី	ថោ	វណ្ណនី	អគ្គលេខ	២៥៦៦៧
១៤០-អសេនីយ៍ត្រី	អ៊ុក	វិបុល	អគ្គលេខ	៤៤៩០៧
១៤១-អសេនីយ៍ត្រី	ស៊ុន	សុភី	អគ្គលេខ	៥៥៦៥៧
១៤២-អសេនីយ៍ត្រី	អៀប	វិសាល	អគ្គលេខ	៥៥៦៦៧
១៤៣-អសេនីយ៍ត្រី	ឆម	ចាន់ការម្យ	អគ្គលេខ	៥៥៦៨១
១៤៤-អសេនីយ៍ត្រី	កន	សារុន	អគ្គលេខ	៥៥៦៨៩
១៤៥-អសេនីយ៍ត្រី	ផាត	គឹមយូ	អគ្គលេខ	៥៦៥៦៦
១៤៦-អសេនីយ៍ត្រី	អាត់	វិទូ	អគ្គលេខ	៥៩៤៨៧
១៤៧-អសេនីយ៍ត្រី	ឆោម	ចែង	អគ្គលេខ	៦៤៨៤៩
១៤៨-អសេនីយ៍ត្រី	លេង	សារីន	អគ្គលេខ	៦៤៨៧៤
១៤៩-អសេនីយ៍ត្រី	សៃ	ហួត	អគ្គលេខ	៧០៧១៦
១៥០-អសេនីយ៍ត្រី	យិន	ឡិច	អគ្គលេខ	១០៥៨៤
១៥១-អសេនីយ៍ត្រី	ទូត	រឿន	អគ្គលេខ	២២៨៧៥
១៥២-អសេនីយ៍ត្រី	ហាម	ជីវ៉ុ	អគ្គលេខ	៦២៣៥៩
១៥៣-អសេនីយ៍ត្រី	ស៊ុន	សុវណ្ណ	អគ្គលេខ	៦៥៦៦១



១៥៤-អសេនីយ៍ត្រី	យៀន	ស៊ីថាន់	អគ្គលេខ	១០៤១៨
១៥៥-អសេនីយ៍ត្រី	ប៊ូ	សម្បត្តិ	អគ្គលេខ	២១២៩៦
១៥៦-អសេនីយ៍ត្រី	យស	ចំរើន	អគ្គលេខ	២១៣២៦
១៥៧-អសេនីយ៍ត្រី	ប៉ាវ	វណ្ណៈ	អគ្គលេខ	២១៥៤៦
១៥៨-អសេនីយ៍ត្រី	សុខ	ឫទ្ធិ	អគ្គលេខ	២១៦៤៦
១៥៩-អសេនីយ៍ត្រី	ព្រំ	សារ៉េន	អគ្គលេខ	៥៨៦៨១
១៦០-អសេនីយ៍ត្រី	ឡាង	មេរ៉ា	អគ្គលេខ	៦៤៧៤១
១៦១-អសេនីយ៍ត្រី	ទេព	វិចិត្រ	អគ្គលេខ	១០០០៩
១៦២-អសេនីយ៍ត្រី	កង	បូរិទ្ធ	អគ្គលេខ	១០០១២
១៦៣-អសេនីយ៍ត្រី	ទួន	វិបុល	អគ្គលេខ	២០៧៥៩
១៦៤-អសេនីយ៍ត្រី	លុយ	ស៊ីថន	អគ្គលេខ	២០៨២០
១៦៥-អសេនីយ៍ត្រី	អែម	សុវណ្ណារ៉ា	អគ្គលេខ	២០៨៤៣
១៦៦-អសេនីយ៍ត្រី	រស់	ផាន	អគ្គលេខ	២០៩៨៨
១៦៧-អសេនីយ៍ត្រី	សោ	ផាន់ណា	អគ្គលេខ	៤០៤៦៨
១៦៨-អសេនីយ៍ត្រី	កឹម	វណ្ណា	អគ្គលេខ	៤០៦២៧
១៦៩-អសេនីយ៍ត្រី	ស្រី	សារ៉េត	អគ្គលេខ	៤០៦៩៤
១៧០-អសេនីយ៍ត្រី	សុង	ប៊ុនឆាយ	អគ្គលេខ	៦១៣៦០
១៧១-អសេនីយ៍ត្រី	កែវ	សុភ័ណ្ឌ	អគ្គលេខ	៦៣៥២៥
១៧២-អសេនីយ៍ត្រី	មួយ	ប្រាក់ពន្លឺ	អគ្គលេខ	៦៧៦១៤
១៧៣-អសេនីយ៍ត្រី	បេ	ម៉ារីន	អគ្គលេខ	៦៧៦១៦
១៧៤-អសេនីយ៍ត្រី	សិន	ឈាងហុង	អគ្គលេខ	៦៣៩៧៤
១៧៥-អសេនីយ៍ត្រី	វ៉ាន់	វណ្ណារ៉ា	អគ្គលេខ	៦៣៩៧៩
១៧៦-អសេនីយ៍ត្រី	យ៉ង់	យ៉េន	អគ្គលេខ	១០៤៤៧
១៧៧-អសេនីយ៍ត្រី	គួន	សារ៉េន	អគ្គលេខ	១០៤៥០
១៧៨-អសេនីយ៍ត្រី	ឌុច	ពិសិដ្ឋ	អគ្គលេខ	១០៤៧៥
១៧៩-អសេនីយ៍ត្រី	ជីង	គឹមអួន	អគ្គលេខ	១០៥២៣
១៨០-អសេនីយ៍ត្រី	នៅ	លីម៉ា	អគ្គលេខ	១០៥២៦
១៨១-អសេនីយ៍ត្រី	ឡុង	ឫទ្ធិ	អគ្គលេខ	១១៩០៥
១៨២-អសេនីយ៍ត្រី	លៃ	លឿន	អគ្គលេខ	១០៤៥៤
១៨៣-អសេនីយ៍ត្រី	ស៊ា	ស៊ុម	អគ្គលេខ	១០៤៦៦
១៨៤-អសេនីយ៍ត្រី	ឡុង	សារី	អគ្គលេខ	០៧៩៦៣
១៨៥-អសេនីយ៍ត្រី	ថាញ់	ប៊ុនធឿន	អគ្គលេខ	២៩៥៩០
១៨៦-អសេនីយ៍ត្រី	ហោង	ហឿយ	អគ្គលេខ	២៩៧២៩
១៨៧-អសេនីយ៍ត្រី	ចូច	ចន	អគ្គលេខ	២៩៧៩៤



១៨៨-វរសេនីយ៍ត្រី	យ៉ាក	សុវណ្ណ	អគ្គលេខ	៤៨៦៦៥
១៨៩-វរសេនីយ៍ត្រី	សោម	វិសិដ្ឋ	អគ្គលេខ	៥៤៧០០
១៩០-វរសេនីយ៍ត្រី	សៅ	សុវណ្ណារ៉ា	អគ្គលេខ	៥៧២៧៣
១៩១-វរសេនីយ៍ត្រី	ប៉ូ	វិទ្យុ	អគ្គលេខ	៦២៦៩៨
១៩២-វរសេនីយ៍ត្រី	សង	សុវណ្ណនា	អគ្គលេខ	៦២៦៩៩
១៩៣-វរសេនីយ៍ត្រី	តូ	សាគន្ធី	អគ្គលេខ	៦២៧១៤
១៩៤-វរសេនីយ៍ត្រី	មូន	សុខា	អគ្គលេខ	៦៩៥៦០
១៩៥-វរសេនីយ៍ត្រី	ជុំ	រចនា	អគ្គលេខ	៥៨៧៤២
១៩៦-វរសេនីយ៍ត្រី	គង់	កែវ	អគ្គលេខ	៥៤៦៨៧
១៩៧-វរសេនីយ៍ត្រី	ភួង	ណារិទ្ធ	អគ្គលេខ	២៩០១២
១៩៨-វរសេនីយ៍ត្រី	សុខ	ប៊ុនថន	អគ្គលេខ	៤៦១២៧
១៩៩-វរសេនីយ៍ត្រី	ទត	រស្មី	អគ្គលេខ	៦៦៥៤៣
២០០-វរសេនីយ៍ត្រី	បូរ	សារ៉ាត	អគ្គលេខ	៤៥៨៥០
២០១-វរសេនីយ៍ត្រី	ប៊ុន	វិបុល	អគ្គលេខ	៥៤៦៦៥
២០២-វរសេនីយ៍ត្រី	ហ៊ុត	សុផល	អគ្គលេខ	១១៦៩៦
២០៣-វរសេនីយ៍ត្រី	សាំង	សារិន	អគ្គលេខ	២៨៩៧១
២០៤-វរសេនីយ៍ត្រី	វិន	ភារិទ្ធ	អគ្គលេខ	១១៧៣១
២០៥-វរសេនីយ៍ត្រី	ប្រាក់	សុផាន់ណា	អគ្គលេខ	៥៤៦៧៤
២០៦-វរសេនីយ៍ត្រី	គង់	ហាំ	អគ្គលេខ	១១៦៦២
២០៧-វរសេនីយ៍ត្រី	លី	សុខរិន	អគ្គលេខ	៥៨៧៥០
២០៨-វរសេនីយ៍ត្រី	ឈូ	គឹមលី	អគ្គលេខ	៤៥៨០៨
២០៩-វរសេនីយ៍ត្រី	ប៉ុន	ច័ន្ទរស្មី	អគ្គលេខ	៦៣៦៥៤
២១០-វរសេនីយ៍ត្រី	យា	ហ៊ុរ	អគ្គលេខ	១៥៥៥៩
២១១-វរសេនីយ៍ត្រី	អេង	សេងហៀន	អគ្គលេខ	៥៥៦១៩
២១២-វរសេនីយ៍ត្រី	លី	វីណា	អគ្គលេខ	៥៦៧៦៦
២១៣-វរសេនីយ៍ត្រី	ស្វាយប៉ា	យុវណ្ណៈ	អគ្គលេខ	៥៩០៩០
២១៤-វរសេនីយ៍ត្រី	យ៉ន	ពុធ	អគ្គលេខ	៤៦៩២៣
២១៥-វរសេនីយ៍ត្រី	ហាម	សុវណ្ណា	អគ្គលេខ	៤៧៣៩៦
២១៦-វរសេនីយ៍ត្រី	នួន	គា	អគ្គលេខ	៤៧៤៣៤
២១៧-វរសេនីយ៍ត្រី	ឆេង	សោភ័ណ្ឌ	អគ្គលេខ	៦២៥៨០
២១៨-វរសេនីយ៍ត្រី	ហុក	ម៉ាឡែន	អគ្គលេខ	៦២៥៩៣
២១៩-វរសេនីយ៍ត្រី	សែម	ច័ន្ទរស្មី	អគ្គលេខ	៦២៦១៣
២២០-វរសេនីយ៍ត្រី	អ៊ុន	ហ៊ុរ	អគ្គលេខ	១១៥០៣
២២១-វរសេនីយ៍ត្រី	សែម	សាន	អគ្គលេខ	៤៦៩០៨



២២២-វរសេនីយ៍ត្រី	នី	បញ្ញា	អគ្គលេខ	៦៩៤៥០
២២៣-វរសេនីយ៍ត្រី	យ៉ាន់	សុវណ្ណាភិ	អគ្គលេខ	៥៧៥៧១
២២៤-វរសេនីយ៍ត្រី	រាជ	ស៊ីដែន	អគ្គលេខ	៥៧៦៥២
២២៥-វរសេនីយ៍ត្រី	យឹម	កាំវី	អគ្គលេខ	៤៧៤៤២
២២៦-វរសេនីយ៍ត្រី	ហ៊ុំ	វិបុល	អគ្គលេខ	៦៩៣៣៦
២២៧-វរសេនីយ៍ត្រី	ជុំ	វៃ	អគ្គលេខ	៤៧០៣២
២២៨-វរសេនីយ៍ត្រី	ប៉ាច	សុផា	អគ្គលេខ	៦២៥៧៧
២២៩-វរសេនីយ៍ត្រី	ស្រួន	វីឡែត	អគ្គលេខ	៦៥៥៨៦
២៣០-វរសេនីយ៍ត្រី	ហោង	ដាឡែន	អគ្គលេខ	៥៥៥០១
២៣១-វរសេនីយ៍ត្រី	អឿ	សុភា	អគ្គលេខ	៦៩២៦៩
២៣២-វរសេនីយ៍ត្រី	ហុង	សេងម៉ាច	អគ្គលេខ	៦៩៤៨៦
២៣៣-វរសេនីយ៍ត្រី	អ៊ុក	សុបញ្ញា	អគ្គលេខ	៦៥៥៧៧
២៣៤-វរសេនីយ៍ត្រី	ត្រី	ចន្ទា	អគ្គលេខ	១១៤៣២
២៣៥-វរសេនីយ៍ត្រី	យ៉ឹម	ប៊ុនលាង	អគ្គលេខ	១១០២៦
២៣៦-វរសេនីយ៍ត្រី	ខៀវ	សុភក្រ	អគ្គលេខ	១៨១៦៤
២៣៧-វរសេនីយ៍ត្រី	តូរ	សាវិទូ	អគ្គលេខ	១០៩៨៨
២៣៨-វរសេនីយ៍ត្រី	ខៀប	ផេង	អគ្គលេខ	០៨៤៨៦
២៣៩-វរសេនីយ៍ត្រី	ពៅ	ជុន	អគ្គលេខ	០២៥១២
២៤០-វរសេនីយ៍ត្រី	មាស	វណ្ណធា	អគ្គលេខ	០៨៥២៣
២៤១-វរសេនីយ៍ត្រី	ព្រំ	ចាន់	អគ្គលេខ	១១០១២
២៤២-វរសេនីយ៍ត្រី	សួន	យឿន	អគ្គលេខ	១៤៤៣០
២៤៣-វរសេនីយ៍ត្រី	ស៊ឹម	សាវុធ	អគ្គលេខ	១១០៤៧
២៤៤-វរសេនីយ៍ត្រី	សេង	ដាវិទូ	អគ្គលេខ	៤១៩៤៤
២៤៥-វរសេនីយ៍ត្រី	នន់	ថូ	អគ្គលេខ	១០៩៩៥
២៤៦-វរសេនីយ៍ត្រី	ស៊ី	គៀប	អគ្គលេខ	២៥៦៥២
២៤៧-វរសេនីយ៍ត្រី	ឃាន	ផល្លា	អគ្គលេខ	១១០១៣
២៤៨-វរសេនីយ៍ត្រី	កឿន	ហឿន	អគ្គលេខ	៥៣៧៨៥
២៤៩-វរសេនីយ៍ត្រី	ហ៊ឹម	កុសល	អគ្គលេខ	៥៦៩៧៩
២៥០-វរសេនីយ៍ត្រី	សៃត	ហុង	អគ្គលេខ	៥៦៩៨៩
២៥១-វរសេនីយ៍ត្រី	អ៊ុន	ឧត្តម	អគ្គលេខ	៥៦៩៩៣
២៥២-វរសេនីយ៍ត្រី	ស៊ា	ឡុងសេង	អគ្គលេខ	៧២៧៦៧
២៥៣-វរសេនីយ៍ត្រី	ដេត	ពិសិដ្ឋ	អគ្គលេខ	៧១៤៨៣
២៥៤-វរសេនីយ៍ត្រី	ប្រាក់	ភី	អគ្គលេខ	១៦៧៣៥
២៥៥-វរសេនីយ៍ត្រី	អ៊ុន	សារឿន	អគ្គលេខ	២៨៨៣២



២៥៦-វរសេនីយ៍ត្រី	ឆោម	សំណាង	អគ្គលេខ	៥៣៧៤៧
២៥៧-វរសេនីយ៍ត្រី	ប៊ុនថា	វិរៈ	អគ្គលេខ	៦៩៨១០
២៥៨-វរសេនីយ៍ត្រី	សាន់	សាវី	អគ្គលេខ	១១៣១០
២៥៩-វរសេនីយ៍ត្រី	ខៀវ	ប៉ុណ្ណាក់	អគ្គលេខ	២៨៧១០
២៦០-វរសេនីយ៍ត្រី	រាម	សុផល	អគ្គលេខ	២៨៧៣៩
២៦១-វរសេនីយ៍ត្រី	សេង	សំណាង	អគ្គលេខ	២៨៧៩៤
២៦២-វរសេនីយ៍ត្រី	សុខ	ម៉ក់	អគ្គលេខ	២៦៥០២
២៦៣-វរសេនីយ៍ត្រី	ហឹង	ធាវី	អគ្គលេខ	១១៣០៨
២៦៤-វរសេនីយ៍ត្រី	យេន	ចំណាន	អគ្គលេខ	៥៦៩៨៦
២៦៥-វរសេនីយ៍ត្រី	គឿន	លីវ៉ន្ត	អគ្គលេខ	៧១៥៩៤
២៦៦-វរសេនីយ៍ត្រី	ម្លង	សុវណ្ណាក់	អគ្គលេខ	១១៩៧៨
២៦៧-វរសេនីយ៍ត្រី	សំ	សុផាន់ណា	អគ្គលេខ	៦០៨០៥
២៦៨-វរសេនីយ៍ត្រី	ជា	តារា	អគ្គលេខ	៦២៣៤៧
២៦៩-វរសេនីយ៍ត្រី	ស្រី	ស្រាំ	អគ្គលេខ	១២០០៣
២៧០-វរសេនីយ៍ត្រី	សៀង	ម៉ាក់	អគ្គលេខ	៥៣២១៨
២៧១-វរសេនីយ៍ត្រី	ផល	សំណាង	អគ្គលេខ	៥៣២២១
២៧២-វរសេនីយ៍ត្រី	ចាង	កុមារ	អគ្គលេខ	៥៣២៥០
២៧៣-វរសេនីយ៍ត្រី	ស៊ុន	ចេនា	អគ្គលេខ	៦៧២៤៤
២៧៤-វរសេនីយ៍ត្រី	យូ	សុធា	អគ្គលេខ	១៦៨៩១
២៧៥-វរសេនីយ៍ត្រី	ឈុន	សុខយាង	អគ្គលេខ	៦៤១៥៨
២៧៦-វរសេនីយ៍ត្រី	មៅ	សុភ័ក្ត្រមុនី	អគ្គលេខ	៥៥៨៦៤
២៧៧-វរសេនីយ៍ត្រី	បូលី	មុនីចិត្រា	អគ្គលេខ	៧២០២៧
២៧៨-វរសេនីយ៍ត្រី	សុខ	វុទ្ធាវ៉ាន	អគ្គលេខ	៧៧២២៩
២៧៩-វរសេនីយ៍ត្រី	ផៃ	សុផិត	អគ្គលេខ	១១៩១៣
២៨០-វរសេនីយ៍ត្រី	ហុង	សុភាព	អគ្គលេខ	៥៧១៤១
២៨១-វរសេនីយ៍ត្រី	ហាក់	កាន់ជឿន	អគ្គលេខ	១១៩៦០
២៨២-វរសេនីយ៍ត្រី	ណែ	សុភ័ក្ត្រ	អគ្គលេខ	០៩៥០៤
២៨៣-វរសេនីយ៍ត្រី	យ៉ុន	ស៊ីណាត	អគ្គលេខ	១៥៨៦៤
២៨៤-វរសេនីយ៍ត្រី	ឌិន	ឈុនលី	អគ្គលេខ	៧៣១៧៧
២៨៥-វរសេនីយ៍ត្រី	យឹម	សុផល	អគ្គលេខ	១១៩៣៤
២៨៦-វរសេនីយ៍ត្រី	ចាន់	ខន	អគ្គលេខ	៥៧០៦៥
២៨៧-វរសេនីយ៍ត្រី	ទ្រី	លាងសេង	អគ្គលេខ	៦៦៨៨៨
២៨៨-វរសេនីយ៍ត្រី	ខៀវ	បញ្ញាវត្ត	អគ្គលេខ	៧៣១៧៩
២៨៩-វរសេនីយ៍ត្រី	ស្វាយ	ជី	អគ្គលេខ	១១៩៥១



២៩០-វរសេនីយ៍ត្រី	ហ៊ូ	ពិន	អគ្គលេខ	១១៩៤១
២៩១-វរសេនីយ៍ត្រី	សេង	សុខា	អគ្គលេខ	១១៩៥០
២៩២-វរសេនីយ៍ត្រី	ភេទ	កាក្កស៊ី	អគ្គលេខ	១៥១៨០
២៩៣-វរសេនីយ៍ត្រី	ធុច	ដាក់វិទូ	អគ្គលេខ	១៥៨៧១
២៩៤-វរសេនីយ៍ត្រី	កូរ	ពិសិដ្ឋ	អគ្គលេខ	១៨៨៣៧
២៩៥-វរសេនីយ៍ត្រី	យឹម	សុដារុង	អគ្គលេខ	៦១១០១
២៩៦-វរសេនីយ៍ត្រី	ទិត្យ	សុភាតា	អគ្គលេខ	៦៤០៦៥
២៩៧-វរសេនីយ៍ត្រី	មាស	សុភាព	អគ្គលេខ	៥៣៧១៨
២៩៨-វរសេនីយ៍ត្រី	ឈឿន	សំណាង	អគ្គលេខ	៦៤៧២៧
២៩៩-វរសេនីយ៍ត្រី	បៀន	សុវត្ថ	អគ្គលេខ	១១៩៣៨
៣០០-វរសេនីយ៍ត្រី	ចាន់	បូរី	អគ្គលេខ	៦៧៧៣៧
៣០១-វរសេនីយ៍ត្រី	ឌឹម	ប៉ៅស្រេង	អគ្គលេខ	១១៥៥៤
៣០២-វរសេនីយ៍ត្រី	ណាយ	ស៊ីថាច	អគ្គលេខ	១១៥៩៥
៣០៣-វរសេនីយ៍ត្រី	ហៃ	ហ៊ុន	អគ្គលេខ	១៣៥៤៩
៣០៤-វរសេនីយ៍ត្រី	យួន	ចោម	អគ្គលេខ	១៣៥៦០
៣០៥-វរសេនីយ៍ត្រី	ម៉ុល	ខូ	អគ្គលេខ	១៣៥៧១
៣០៦-វរសេនីយ៍ត្រី	សាម	អាយ	អគ្គលេខ	១៣៦៧៣
៣០៧-វរសេនីយ៍ត្រី	ម៉ាន់	ម៉ុន	អគ្គលេខ	២០១៥៨
៣០៨-វរសេនីយ៍ត្រី	ហ៊ី	គឹមសូ	អគ្គលេខ	២០២០២
៣០៩-វរសេនីយ៍ត្រី	សោម	វីដេត	អគ្គលេខ	២៩៥៦៨
៣១០-វរសេនីយ៍ត្រី	តាំង	លីហោង	អគ្គលេខ	៦២៩៤៦
៣១១-វរសេនីយ៍ត្រី	ប៉ោះ	ចន្ទា	អគ្គលេខ	១៣៥២៣
៣១២-វរសេនីយ៍ត្រី	ឌី	សុភិន	អគ្គលេខ	១៣១៦៤
៣១៣-វរសេនីយ៍ត្រី	មួង	រដ្ឋា	អគ្គលេខ	១៥៨២៣
៣១៤-វរសេនីយ៍ត្រី	អៀវ	ចំរើន	អគ្គលេខ	១៧៦៦៣
៣១៥-វរសេនីយ៍ត្រី	នូវ	សាក្រែ	អគ្គលេខ	១៧៦៩២
៣១៦-វរសេនីយ៍ត្រី	ឡូញ	សុខឃៀន	អគ្គលេខ	១៧៧០០
៣១៧-វរសេនីយ៍ត្រី	ចាន់	សំអាង	អគ្គលេខ	១៧៧៩០
៣១៨-វរសេនីយ៍ត្រី	រង់	សែ	អគ្គលេខ	១៧៨១៤
៣១៩-វរសេនីយ៍ត្រី	រង្ស	សាវិន	អគ្គលេខ	១៧៨១៥
៣២០-វរសេនីយ៍ត្រី	ឡេង	សុខរុន	អគ្គលេខ	៤០៥៦៨
៣២១-វរសេនីយ៍ត្រី	ថង	ស្រេង	អគ្គលេខ	៥៤៤២៧
៣២២-វរសេនីយ៍ត្រី	ព្រំ	សំណាង	អគ្គលេខ	៥៤៤៤១
៣២៣-វរសេនីយ៍ត្រី	លី	សុភ័ក្ត្រ	អគ្គលេខ	៦៥១៤៦



៣២៤-វេសេនីយ៍ត្រី	វ៉ែង	កុសល	អគ្គលេខ	៥៨៣៨១
៣២៥-វេសេនីយ៍ត្រី	លួង	ប៊ុនឡាយ	អគ្គលេខ	១៤១០៧
៣២៦-វេសេនីយ៍ត្រី	សាញ់	សាវិទូ	អគ្គលេខ	១៤១២៧
៣២៧-វេសេនីយ៍ត្រី	ចែត	សាន់	អគ្គលេខ	១៩៧០៥
៣២៨-វេសេនីយ៍ត្រី	ឈាន	ឆោម	អគ្គលេខ	២១៦៦៦
៣២៩-វេសេនីយ៍ត្រី	សុខ	វណ្ណា	អគ្គលេខ	២៨៦៥៣
៣៣០-វេសេនីយ៍ត្រី	ឆោម	ចំរើន	អគ្គលេខ	៧៨១៨២
៣៣១-វេសេនីយ៍ត្រី	សោម	ចាន់ដាវ៉ា	អគ្គលេខ	៤៩៤៨៤
៣៣២-វេសេនីយ៍ត្រី	ហោង	ណារ៉ាក់	អគ្គលេខ	៧៥១៥១
៣៣៣-វេសេនីយ៍ត្រី	ជា	ជួង	អគ្គលេខ	១៤៤៨១
៣៣៤-វេសេនីយ៍ត្រី	សំ	ស៊ីណាយ	អគ្គលេខ	១៨៩៨២
៣៣៥-វេសេនីយ៍ត្រី	ឡុង	ម៉េងហុង	អគ្គលេខ	២៦០៨៤
៣៣៦-វេសេនីយ៍ត្រី	ញឹក	ចាន់ថុន	អគ្គលេខ	១៦៨៦៣
៣៣៧-វេសេនីយ៍ត្រី	ខែ	វណ្ណៈ	អគ្គលេខ	១៥០៤៦
៣៣៨-វេសេនីយ៍ត្រី	មុំ	សារឿន	អគ្គលេខ	១៥០២២
៣៣៩-វេសេនីយ៍ត្រី	ចាន់	ដាក់	អគ្គលេខ	១៩០១៨
៣៤០-វេសេនីយ៍ត្រី	សោ	បៀន	អគ្គលេខ	៦៦០៨៧
៣៤១-វេសេនីយ៍ត្រី	យ៉ម	ហ៊ុនអេង	អគ្គលេខ	១៥០៥៨
៣៤២-វេសេនីយ៍ត្រី	ជួន	ប៊ុនឆៀន	អគ្គលេខ	១៥០៣៧
៣៤៣-វេសេនីយ៍ត្រី	លេង	ម៉ាក់	អគ្គលេខ	៦៤០៤០
៣៤៤-វេសេនីយ៍ត្រី	ស៊ុំ	សារឿន	អគ្គលេខ	៥២៧០៧
៣៤៥-វេសេនីយ៍ត្រី	លឹម	អង់អាច	អគ្គលេខ	៦៤០៤៥
៣៤៦-វេសេនីយ៍ត្រី	យី	ម៉េងឆៃ	អគ្គលេខ	៧១៩៣០
៣៤៧-វេសេនីយ៍ត្រី	យឿម	ឡុំ	អគ្គលេខ	២៥៣៨៣
៣៤៨-វេសេនីយ៍ត្រី	វិទូ	សូណា	អគ្គលេខ	៧១៣៧០
៣៤៩-វេសេនីយ៍ត្រី	កាន់	សំណាង	អគ្គលេខ	៦១០៩៥
៣៥០-វេសេនីយ៍ត្រី	ប៉ែន	វីរៈ	អគ្គលេខ	៤៩០៩៤
៣៥១-វេសេនីយ៍ត្រី	វង្ស	សុឡា	អគ្គលេខ	១៥៣០៧
៣៥២-វេសេនីយ៍ត្រី	ហង្ស	សុខែន	អគ្គលេខ	១៥២៣៦
៣៥៣-វេសេនីយ៍ត្រី	ណែម	សៀក	អគ្គលេខ	១៥២៦៣
៣៥៤-វេសេនីយ៍ត្រី	ជុំ	ស៊ីវណ្ណា	អគ្គលេខ	១៥២៦៦
៣៥៥-វេសេនីយ៍ត្រី	ប្រាក់	ជុន	អគ្គលេខ	១៥៣១៣
៣៥៦-វេសេនីយ៍ត្រី	មិន	រ៉េន	អគ្គលេខ	៥៣៦២៨
៣៥៧-វេសេនីយ៍ត្រី	ហុស	រឹម	អគ្គលេខ	៥៣៦៣១



៣៥៨-វរសេនីយ៍ត្រី	សាង	ចេងហាន	អគ្គលេខ	៥៣៦៥៦
៣៥៩-វរសេនីយ៍ត្រី	ប៉ុន	ប៉ង	អគ្គលេខ	៧១៤៨៩
៣៦០-វរសេនីយ៍ត្រី	ចេង	សេងណា	អគ្គលេខ	៥៦៧៦៥
៣៦១-វរសេនីយ៍ត្រី	សេង	ញ៉ាញ់	អគ្គលេខ	១១០០២
៣៦២-វរសេនីយ៍ត្រី	ហៀម	រ៉េ	អគ្គលេខ	១៤៤៣១
៣៦៣-វរសេនីយ៍ត្រី	ចេង	សុធា	អគ្គលេខ	២៤៨០៣
៣៦៤-វរសេនីយ៍ត្រី	ហ៊ឹម	សុវណ្ណារ៉ា	អគ្គលេខ	៦១៣៤០
៣៦៥-វរសេនីយ៍ត្រី	អ៊ឹង	សុភ័ក្ត	អគ្គលេខ	៧០៩៩៩
៣៦៦-វរសេនីយ៍ត្រី	អែម	សុវណ្ណារិទ្ធ	អគ្គលេខ	៦៣៨៩៦
៣៦៧-វរសេនីយ៍ត្រី	ហ៊ុល	សុផី	អគ្គលេខ	២៥១៧៥
៣៦៨-វរសេនីយ៍ត្រី	ម៉ៅ	សាខន	អគ្គលេខ	៤៨៦៨០
៣៦៩-វរសេនីយ៍ត្រី	សេង	សំអុល	អគ្គលេខ	១៨៥៦៣
៣៧០-វរសេនីយ៍ត្រី	ជិន	សុភឿន	អគ្គលេខ	៦៥៨៥៣
៣៧១-វរសេនីយ៍ត្រី	ទេព	រដ្ឋា	អគ្គលេខ	៤៨៦៤៥
៣៧២-វរសេនីយ៍ត្រី	ខាន់	ក្រុង	អគ្គលេខ	១៩៦០៣
៣៧៣-វរសេនីយ៍ត្រី	ញាណ	មានរិទ្ធ	អគ្គលេខ	៣៥៦២៥
៣៧៤-វរសេនីយ៍ត្រី	ហិត	វិបុល	អគ្គលេខ	៦៧២០៧
៣៧៥-វរសេនីយ៍ត្រី	ឡាង	ហ៊ឹម	អគ្គលេខ	១៦៣៩៦
៣៧៦-វរសេនីយ៍ត្រី	មឿន	ឃឿន	អគ្គលេខ	១៦៤០២
៣៧៧-វរសេនីយ៍ត្រី	លី	សួនី	អគ្គលេខ	៣៦២៧៣
៣៧៨-វរសេនីយ៍ត្រី	ឆោ	វណ្ណា	អគ្គលេខ	៣៦២៩៦
៣៧៩-វរសេនីយ៍ត្រី	ជឹម	សំអយ	អគ្គលេខ	១៦៤០១
៣៨០-វរសេនីយ៍ត្រី	ជួប	ភារុណ	អគ្គលេខ	៣៦២៥៦
៣៨១-វរសេនីយ៍ត្រី	ទេព	សុផេរ	អគ្គលេខ	៥៩០៨៩
៣៨២-វរសេនីយ៍ត្រី	យា	សាមួន	អគ្គលេខ	១៦៣៥៦
៣៨៣-វរសេនីយ៍ត្រី	រស់	ខ្នា	អគ្គលេខ	៣៦៣៦៦
៣៨៤-វរសេនីយ៍ត្រី	ឆាយ	ចាន់ណាក់	អគ្គលេខ	៥៤៩៩៦
៣៨៥-វរសេនីយ៍ត្រី	ឡាយ	សុផុន	អគ្គលេខ	១៣១៥៨
៣៨៦-វរសេនីយ៍ត្រី	នាង	ផល្លី	អគ្គលេខ	១៦៧៤៥
៣៨៧-វរសេនីយ៍ត្រី	អ៊ា	ដាក់ម៉ូ	អគ្គលេខ	៥៣៣៣៣
៣៨៨-វរសេនីយ៍ត្រី	ឡេ	ប៊ុនឡុត	អគ្គលេខ	៥៣៥៤៨
៣៨៩-វរសេនីយ៍ត្រី	រចំ	ស្វីច	អគ្គលេខ	៥២៦១២
៣៩០-វរសេនីយ៍ត្រី	ងួន	សុខហោង	អគ្គលេខ	០៤៦២៨
៣៩១-វរសេនីយ៍ត្រី	ទួន	សំអេន	អគ្គលេខ	១១៥៣៨



៣៩២-វរសេនីយ៍ត្រី	គី	សំអាត	អគ្គលេខ	១១៥៥២
៣៩៣-វរសេនីយ៍ត្រី	សៅ	វិបុល	អគ្គលេខ	១១៥៧១
៣៩៤-វរសេនីយ៍ត្រី	គ្រុយ	សេងតាំង	អគ្គលេខ	១១៥៨១
៣៩៥-វរសេនីយ៍ត្រី	សុខ	ថៃ	អគ្គលេខ	១១៥៩៣
៣៩៦-វរសេនីយ៍ត្រី	ហង្ស	ពៅ	អគ្គលេខ	១១៦៧៧
៣៩៧-វរសេនីយ៍ត្រី	ហេង	ចន្ទា	អគ្គលេខ	១១៧០០
៣៩៨-វរសេនីយ៍ត្រី	តុប	ចំរើន	អគ្គលេខ	២៥១០១
៣៩៩-វរសេនីយ៍ត្រី	តឹក	គ្រាង	អគ្គលេខ	២៥១២១
៤០០-វរសេនីយ៍ត្រី	សំ	សុផុន	អគ្គលេខ	២៥១២៤
៤០១-វរសេនីយ៍ត្រី	វ៉ាន់	សាមុត	អគ្គលេខ	២៥១៤៣
៤០២-វរសេនីយ៍ត្រី	សៀង	ដាក់	អគ្គលេខ	២៥១៦៣
៤០៣-វរសេនីយ៍ត្រី	វេន	វណ្ណា	អគ្គលេខ	២៥១៧៤
៤០៤-វរសេនីយ៍ត្រី	ធីម	រដ្ឋា	អគ្គលេខ	៤៦២១៩
៤០៥-វរសេនីយ៍ត្រី	លី	សារៀន	អគ្គលេខ	៤៦២៧២
៤០៦-វរសេនីយ៍ត្រី	ជីវ	ម៉ាឡែន	អគ្គលេខ	៤៦៣៨០
៤០៧-វរសេនីយ៍ត្រី	ទូច	ផល្លី	អគ្គលេខ	៤៦៣៨៣
៤០៨-វរសេនីយ៍ត្រី	ភិន	ដាក់	អគ្គលេខ	៥៥០១៥
៤០៩-វរសេនីយ៍ត្រី	ថេ	វុទ្ធា	អគ្គលេខ	៥៥៦៩៩
៤១០-វរសេនីយ៍ត្រី	ហាន	ផល	អគ្គលេខ	០៨៨៧៧
៤១១-វរសេនីយ៍ត្រី	អឿន	សុខា	អគ្គលេខ	០៨៩១៩
៤១២-វរសេនីយ៍ត្រី	ព្រំ	សារ៉ុ	អគ្គលេខ	១១៤០៥
៤១៣-វរសេនីយ៍ត្រី	ស្រង់	សាម៉េត	អគ្គលេខ	១១៤០៧
៤១៤-វរសេនីយ៍ត្រី	ស៊ា	ស៊ីណាល់	អគ្គលេខ	១១៥០៥
៤១៥-វរសេនីយ៍ត្រី	ហួត	ធីម	អគ្គលេខ	២៤៧៩៣
៤១៦-វរសេនីយ៍ត្រី	យោន	ចន្ទី	អគ្គលេខ	៦២៥៧១
៤១៧-វរសេនីយ៍ត្រី	ទឹក	ពុទ្ធា	អគ្គលេខ	០៩៤០៥
៤១៨-វរសេនីយ៍ត្រី	ញ៉ង	សុខេង	អគ្គលេខ	០៩៤២៨
៤១៩-វរសេនីយ៍ត្រី	យឹម	ថា	អគ្គលេខ	១១៨៤១
៤២០-វរសេនីយ៍ត្រី	យ៉ាន់	ស៊ីន	អគ្គលេខ	១១៨៦៦
៤២១-វរសេនីយ៍ត្រី	យី	សំអូន	អគ្គលេខ	១០៥៥៩
៤២២-វរសេនីយ៍ត្រី	លី	ចន្ទន	អគ្គលេខ	១០៥៦០
៤២៣-វរសេនីយ៍ត្រី	គួយ	គឹមណួន	អគ្គលេខ	១០៥៦៤
៤២៤-វរសេនីយ៍ត្រី	សុខ	សុផល	អគ្គលេខ	១០៦០៩
៤២៥-វរសេនីយ៍ត្រី	ប្រាក់	មួន	អគ្គលេខ	១០៦១១



៤២៦-វរសេនីយ៍ត្រី	អ៊ុង	អ៊ឹម	អគ្គលេខ	១០៦៣៦
៤២៧-វរសេនីយ៍ត្រី	អៀម	ភារុណ	អគ្គលេខ	១៤៥០៦
៤២៨-វរសេនីយ៍ត្រី	អៀក	សារដ្ឋ	អគ្គលេខ	២២៨៧៣
៤២៩-វរសេនីយ៍ត្រី	សុត	សារឿន	អគ្គលេខ	៤២៨១៥
៤៣០-វរសេនីយ៍ត្រី	សៀក	មឿន	អគ្គលេខ	៦៧១៨១
៤៣១-វរសេនីយ៍ត្រី	អៀង	សារិទ្ធ	អគ្គលេខ	១០៣៩៨
៤៣២-វរសេនីយ៍ត្រី	មាស	មឿន	អគ្គលេខ	១០៤២៩
៤៣៣-វរសេនីយ៍ត្រី	យ៉ង់	ណាង	អគ្គលេខ	២១២៨៤
៤៣៤-វរសេនីយ៍ត្រី	ឈាន	រិន	អគ្គលេខ	២១៣៤៩
៤៣៥-វរសេនីយ៍ត្រី	ហែម	ឈុន	អគ្គលេខ	២១៥៥០
៤៣៦-វរសេនីយ៍ត្រី	ព្រំ	ណាត	អគ្គលេខ	២១៧៦៧
៤៣៧-វរសេនីយ៍ត្រី	លាង	សារ៉ា	អគ្គលេខ	២១៧៨១
៤៣៨-វរសេនីយ៍ត្រី	ស៊ុន	ដេរ	អគ្គលេខ	១០០០០
៤៣៩-វរសេនីយ៍ត្រី	នួន	វ៉ៃ	អគ្គលេខ	១០០១៤
៤៤០-វរសេនីយ៍ត្រី	ខឹម	មានរិទ្ធ	អគ្គលេខ	១០០៣០
៤៤១-វរសេនីយ៍ត្រី	ប៉ែន	ចំរើន	អគ្គលេខ	២០៧៤៨
៤៤២-វរសេនីយ៍ត្រី	ម៉ែន	សុខា	អគ្គលេខ	២០៧៥៣
៤៤៣-វរសេនីយ៍ត្រី	សួន	ចន្ទី	អគ្គលេខ	២០៩៦២
៤៤៤-វរសេនីយ៍ត្រី	ប៊ុត	ជី	អគ្គលេខ	២០៩៦៣
៤៤៥-វរសេនីយ៍ត្រី	ហែម	វុទ្ធា	អគ្គលេខ	៤០៥៨៩
៤៤៦-វរសេនីយ៍ត្រី	ឈីវ	សុវណ្ណ	អគ្គលេខ	៥១០៩៦
៤៤៧-វរសេនីយ៍ត្រី	ស៊ឹម	ឌីណា	អគ្គលេខ	៥៤៤០៤
៤៤៨-វរសេនីយ៍ត្រី	ទេព	ខេមរា	អគ្គលេខ	៥៨១២០
៤៤៩-វរសេនីយ៍ត្រី	គង់	ស៊ីរ៉ាផ	អគ្គលេខ	៥៨៤៧៩
៤៥០-វរសេនីយ៍ត្រី	លឹម	ជាវឡាយតារា	អគ្គលេខ	៦៣២៣១
៤៥១-វរសេនីយ៍ត្រី	សន	ប៊ុនធឿន	អគ្គលេខ	៦៣៥២០
៤៥២-វរសេនីយ៍ត្រី	លី	រតនៈ	អគ្គលេខ	៦៥១៣៥
៤៥៣-វរសេនីយ៍ត្រី	មៅ	សុផល	អគ្គលេខ	៦៥៦៥៤
៤៥៤-វរសេនីយ៍ត្រី	សន	សុផា	អគ្គលេខ	៦៥៦៦២
៤៥៥-វរសេនីយ៍ត្រី	ចាន់	រស្មី	អគ្គលេខ	១០៥២៩
៤៥៦-វរសេនីយ៍ត្រី	និល	សំ	អគ្គលេខ	១០៤៥១
៤៥៧-វរសេនីយ៍ត្រី	អេង	វណ្ណា	អគ្គលេខ	១៥៧៣៧
៤៥៨-វរសេនីយ៍ត្រី	សិទ្ធ	សំបូរ	អគ្គលេខ	១៥៧២៦
៤៥៩-វរសេនីយ៍ត្រី	អ៊ុត	រ៉ាត់	អគ្គលេខ	១៥៧៣១



៤៦០-អសេនីយ៍ត្រី	ញុង	មិត្ត	អគ្គលេខ	១០៤៤២
៤៦១-អសេនីយ៍ត្រី	ជន	ប្រុស	អគ្គលេខ	៦៣៩៦៣
៤៦២-អសេនីយ៍ត្រី	ស៊ុន	កុសល្យ	អគ្គលេខ	៣២៩៦៥
៤៦៣-អសេនីយ៍ត្រី	ឆៃ	គី	អគ្គលេខ	០៦៦០៧
៤៦៤-អសេនីយ៍ត្រី	ពិន	វិចិត្រ	អគ្គលេខ	០៧៩៥៧
៤៦៥-អសេនីយ៍ត្រី	នេត	សុវណ្ណ	អគ្គលេខ	០៧៩៥៨
៤៦៦-អសេនីយ៍ត្រី	ជឹម	ចាន់ណា	អគ្គលេខ	០៧៩៨៩
៤៦៧-អសេនីយ៍ត្រី	សេង	ឡា	អគ្គលេខ	០៩១៤៥
៤៦៨-អសេនីយ៍ត្រី	តូ	ទៀង	អគ្គលេខ	១០៤៤០
៤៦៩-អសេនីយ៍ត្រី	រស់	សម្បត្តិ	អគ្គលេខ	១០៤៥៦
៤៧០-អសេនីយ៍ត្រី	លី	ឈិន	អគ្គលេខ	១០៤៨២
៤៧១-អសេនីយ៍ត្រី	ជន	រដ្ឋា	អគ្គលេខ	១០៤៩០
៤៧២-អសេនីយ៍ត្រី	ឃិន	សាល់	អគ្គលេខ	១០៤៩៣
៤៧៣-អសេនីយ៍ត្រី	ខាន់	សុគន្ធ	អគ្គលេខ	១០៥០១
៤៧៤-អសេនីយ៍ត្រី	សួន	សំអុន	អគ្គលេខ	១០៥៣៦
៤៧៥-អសេនីយ៍ត្រី	ឈូ	ម៉ឺង	អគ្គលេខ	១៦៧៥៧
៤៧៦-អសេនីយ៍ត្រី	ហួត	សូរចនា	អគ្គលេខ	១៩១១០
៤៧៧-អសេនីយ៍ត្រី	អាង	សង្គម	អគ្គលេខ	២០១៧៦
៤៧៨-អសេនីយ៍ត្រី	ជូ	គឹមសេង	អគ្គលេខ	២៤៨៩៦
៤៧៩-អសេនីយ៍ត្រី	ស្វង	ណារុន	អគ្គលេខ	២៨៦២៧
៤៨០-អសេនីយ៍ត្រី	ឈិត	ឆាត	អគ្គលេខ	២៩៥៤៥
៤៨១-អសេនីយ៍ត្រី	ញាន	គួន	អគ្គលេខ	២៩៥៥៨
៤៨២-អសេនីយ៍ត្រី	ឈិត	ប៊ុនឆៃ	អគ្គលេខ	២៩៧៣៤
៤៨៣-អសេនីយ៍ត្រី	សុខ	ម៉េងអាំង	អគ្គលេខ	៣២០៣៧
៤៨៤-អសេនីយ៍ត្រី	ប្រឹក	សារ៉ាជ	អគ្គលេខ	១១៣២៧
៤៨៥-អសេនីយ៍ត្រី	សោម	វាសនា	អគ្គលេខ	២៨៦៣៣
៤៨៦-អសេនីយ៍ត្រី	សុខ	សារី	អគ្គលេខ	២៨៦៤៣
៤៨៧-អសេនីយ៍ត្រី	លាង	សុផល	អគ្គលេខ	៣៦៥០៨
៤៨៨-អសេនីយ៍ត្រី	ម៉ក់	ជា	អគ្គលេខ	៤៨៦៤៣
៤៨៩-អសេនីយ៍ត្រី	ជា	ស៊ីណា	អគ្គលេខ	៥២៩៧៥
៤៩០-អសេនីយ៍ត្រី	យស់	សំអាត	អគ្គលេខ	៥៤៧៥៩
៤៩១-អសេនីយ៍ត្រី	ម៉ុញ	ចាន់ស៊ីន្ទន	អគ្គលេខ	៦៣៩១៧
៤៩២-អសេនីយ៍ត្រី	ក្រាប	អ៊ុច	អគ្គលេខ	១១៣៨០
៤៩៣-អសេនីយ៍ត្រី	ចាន់	វីវិទូ	អគ្គលេខ	១១៣៩៣



៤៩៤-វរសេនីយ៍ត្រី	ប៉ាល់	ពុធ	អគ្គលេខ	១៣៨៩៧
៤៩៥-វរសេនីយ៍ត្រី	នៅ	សុទ្ធ	អគ្គលេខ	២៨៦៤៥
៤៩៦-វរសេនីយ៍ត្រី	កើត	ចំរើន	អគ្គលេខ	២៨៧០១
៤៩៧-វរសេនីយ៍ត្រី	មាស	សាធ	អគ្គលេខ	២៨៧១២
៤៩៨-វរសេនីយ៍ត្រី	មុំ	សំអាន	អគ្គលេខ	២៨៧២១
៤៩៩-វរសេនីយ៍ត្រី	សំ	ស៊ាត	អគ្គលេខ	២៨៧២៤
៥០០-វរសេនីយ៍ត្រី	ថាច់	មុន្នី	អគ្គលេខ	២៨៧៣០
៥០១-វរសេនីយ៍ត្រី	សុខ	ភិន	អគ្គលេខ	៣២៩៦៧
៥០២-វរសេនីយ៍ត្រី	ជេត	រតនៈ	អគ្គលេខ	៦៣០៧៨
៥០៣-វរសេនីយ៍ត្រី	ចាឡាន់	ប្លឹង	អគ្គលេខ	១១៩៧៤
៥០៤-វរសេនីយ៍ត្រី	ស៊ឹម	សីហា	អគ្គលេខ	៣៥០៦៧
៥០៥-វរសេនីយ៍ត្រី	សុះ	ហ្វាន់នី	អគ្គលេខ	៧១៥១១
៥០៦-វរសេនីយ៍ត្រី	ឡា	ប៉ែន	អគ្គលេខ	១៥០៦០
៥០៧-វរសេនីយ៍ត្រី	ព្រំ	ស៊ីណា	អគ្គលេខ	១២០១៦
៥០៨-វរសេនីយ៍ត្រី	អ៊ុន	មករា	អគ្គលេខ	៥៣២៣០
៥០៩-វរសេនីយ៍ត្រី	ចាន់	ចែម	អគ្គលេខ	១៥០៤៧
៥១០-វរសេនីយ៍ត្រី	ប្រាយ	ធឿន	អគ្គលេខ	១៥០២៤
៥១១-វរសេនីយ៍ត្រី	ព្រំ	សុដៃ	អគ្គលេខ	១៦៤៥៥
៥១២-វរសេនីយ៍ត្រី	អេម	ណាក់	អគ្គលេខ	១២០២១
៥១៣-វរសេនីយ៍ត្រី	គឹម	ដាក់	អគ្គលេខ	១២០២៣
៥១៤-វរសេនីយ៍ត្រី	ផ្លង	ជំនិត	អគ្គលេខ	៥៣៣១៩
៥១៥-វរសេនីយ៍ត្រី	សំរិត	ណាយ	អគ្គលេខ	៥៩២៨៤
៥១៦-វរសេនីយ៍ត្រី	ឡឹក	សាក័ត	អគ្គលេខ	១៥០៤១
៥១៧-វរសេនីយ៍ត្រី	ស្រី	ម៉ុច	អគ្គលេខ	៣៤៧៨២
៥១៨-វរសេនីយ៍ត្រី	សូ	ណាន់	អគ្គលេខ	១១៩០៩
៥១៩-វរសេនីយ៍ត្រី	គឹម	បៃ	អគ្គលេខ	១១៩២៧
៥២០-វរសេនីយ៍ត្រី	អិត	អាច	អគ្គលេខ	២៥៤០២
៥២១-វរសេនីយ៍ត្រី	គាំ	សាវេត	អគ្គលេខ	១១៩២៥
៥២២-វរសេនីយ៍ត្រី	មាស	សារី	អគ្គលេខ	១៥៨៧០
៥២៣-វរសេនីយ៍ត្រី	កែស	រៀន	អគ្គលេខ	១១៩២៩
៥២៤-វរសេនីយ៍ត្រី	កុល	សុកាយ	អគ្គលេខ	១១៩០៨
៥២៥-វរសេនីយ៍ត្រី	គឹម	ឆន	អគ្គលេខ	១១៩១៤
៥២៦-វរសេនីយ៍ត្រី	សៀម	ធឿន	អគ្គលេខ	១១៩១៦
៥២៧-វរសេនីយ៍ត្រី	មាស	រៀន	អគ្គលេខ	១១៩១៧



៥២៨-វរសេនីយ៍ត្រី	ប្រែង	ខៀត	អគ្គលេខ	១១៩៣០
៥២៩-វរសេនីយ៍ត្រី	អាម	មាន	អគ្គលេខ	១១៩៣៥
៥៣០-វរសេនីយ៍ត្រី	ហ៊ី	ហួន	អគ្គលេខ	១១៩៥៨
៥៣១-វរសេនីយ៍ត្រី	សៀង	លាន	អគ្គលេខ	១៥៣០៦
៥៣២-វរសេនីយ៍ត្រី	ព្រំ	សារុម	អគ្គលេខ	១៥៨៦៨
៥៣៣-វរសេនីយ៍ត្រី	ទួន	ប៊ុនណា	អគ្គលេខ	០៩៤៦៦
៥៣៤-វរសេនីយ៍ត្រី	ប៊ូល	ណារ៉ា	អគ្គលេខ	១១៩៥៦
៥៣៥-វរសេនីយ៍ត្រី	ទិត	ដូងចាន់ដារ៉ា	អគ្គលេខ	៦២៦៦១
៥៣៦-វរសេនីយ៍ត្រី	ដូង	ចាន់	អគ្គលេខ	១១៩២៤
៥៣៧-វរសេនីយ៍ត្រី	ជា	វត្តា	អគ្គលេខ	១១៩៥២
៥៣៨-វរសេនីយ៍ត្រី	ពៅ	រដ្ឋា	អគ្គលេខ	៧៨១៧០
៥៣៩-វរសេនីយ៍ត្រី	គង់	ណារ៉ា	អគ្គលេខ	១១៩៣២
៥៤០-វរសេនីយ៍ត្រី	វ៉ាន់	វិទូ	អគ្គលេខ	១៥៨៦៣
៥៤១-វរសេនីយ៍ត្រី	សេ	ចាន់នី	អគ្គលេខ	០៩៤៩៣
៥៤២-វរសេនីយ៍ត្រី	ស៊ុត	ពៅលីន	អគ្គលេខ	១៥៨៦៦
៥៤៣-វរសេនីយ៍ត្រី	សំ	សរ	អគ្គលេខ	០៩៥០៩
៥៤៤-វរសេនីយ៍ត្រី	ចាន់	គីណុក	អគ្គលេខ	០៩៥៦០
៥៤៥-វរសេនីយ៍ត្រី	ស៊ូ	ចន្ទី	អគ្គលេខ	១១២៨៣
៥៤៦-វរសេនីយ៍ត្រី	ម៉ុ	វី	អគ្គលេខ	១៥៨០៥
៥៤៧-វរសេនីយ៍ត្រី	ភិន	សាវិទូ	អគ្គលេខ	២៣៨៧១
៥៤៨-វរសេនីយ៍ត្រី	ដេរ	សំឡុង	អគ្គលេខ	២៥៥៦៧
៥៤៩-វរសេនីយ៍ត្រី	គង់	ផាន់	អគ្គលេខ	២៥៥៦៨
៥៥០-វរសេនីយ៍ត្រី	ណុប	ធូក	អគ្គលេខ	៣៣៨៦៩
៥៥១-វរសេនីយ៍ត្រី	ម៉ោញ	ម៉ារ៉ាឌី	អគ្គលេខ	៥៨៩២០
៥៥២-វរសេនីយ៍ត្រី	ស៊ុ	សុភារត្តិ	អគ្គលេខ	៦០៧៩៣
៥៥៣-វរសេនីយ៍ត្រី	ថន	កាណា	អគ្គលេខ	៦១០១០
៥៥៤-វរសេនីយ៍ត្រី	និត	វិចិត្រ	អគ្គលេខ	៧១៥៧៣
៥៥៥-វរសេនីយ៍ត្រី	មៀច	គឹមសែន	អគ្គលេខ	០៨៤៧៤
៥៥៦-វរសេនីយ៍ត្រី	ផាន់	ផល្លី	អគ្គលេខ	០៨៤៧៣
៥៥៧-វរសេនីយ៍ត្រី	មៅ	ជា	អគ្គលេខ	១០៩៧៩
៥៥៨-វរសេនីយ៍ត្រី	ជួប	ប្រុស	អគ្គលេខ	១០៩៨៩
៥៥៩-វរសេនីយ៍ត្រី	ម៉ុ	ថា	អគ្គលេខ	០៨៤៦៥
៥៦០-វរសេនីយ៍ត្រី	ចាន់	ធន	អគ្គលេខ	១១០២៤
៥៦១-វរសេនីយ៍ត្រី	ទូច	ថុង	អគ្គលេខ	១៤៤៣៥



៥៦២-អសេនីយ៍ត្រី	ជុន	ផល្លា	អគ្គលេខ	១០៩៧៤
៥៦៣-អសេនីយ៍ត្រី	ថៃ	សុវណ្ណាកា	អគ្គលេខ	០៨៤៦៨
៥៦៤-អសេនីយ៍ត្រី	ទូច	សារីន	អគ្គលេខ	០៨៤៦៩
៥៦៥-អសេនីយ៍ត្រី	ជីវ	ហួន	អគ្គលេខ	០៨៥០១
៥៦៦-អសេនីយ៍ត្រី	ឌុក	សុវណ្ណារី	អគ្គលេខ	០៨៥៣១
៥៦៧-អសេនីយ៍ត្រី	សុខ	ចីប	អគ្គលេខ	០៨៥៤០
៥៦៨-អសេនីយ៍ត្រី	ទុយ	ទីន	អគ្គលេខ	០៨៥៣៩
៥៦៩-អសេនីយ៍ត្រី	ស៊ូ	ជន	អគ្គលេខ	០៨៥៣៦
៥៧០-អសេនីយ៍ត្រី	សំ	គៀម	អគ្គលេខ	០៨៥៣៤
៥៧១-អសេនីយ៍ត្រី	អៀម	ចក់	អគ្គលេខ	០៨៥៣៨
៥៧២-អសេនីយ៍ត្រី	ឈឹម	ផល	អគ្គលេខ	១១០០១
៥៧៣-អសេនីយ៍ត្រី	គាំ	អៀង	អគ្គលេខ	១០៩៩៤
៥៧៤-អសេនីយ៍ត្រី	ស្វង	បុល	អគ្គលេខ	០៨៤៩៥
៥៧៥-អសេនីយ៍ត្រី	អ៊ុន	បុណ្ណា	អគ្គលេខ	១២៩៣៥
៥៧៦-អសេនីយ៍ត្រី	សួន	សុត្តារ៉ា	អគ្គលេខ	១០៩៩៣
៥៧៧-អសេនីយ៍ត្រី	សៀម	សារ៉េន	អគ្គលេខ	១១០៥០
៥៧៨-អសេនីយ៍ត្រី	អ៊ុន	ម៉ុង	អគ្គលេខ	០៨៥៤៤
៥៧៩-អសេនីយ៍ត្រី	ង៉ែត	សុខា	អគ្គលេខ	១១០៤៩
៥៨០-អសេនីយ៍ត្រី	ណុប	ហ៊ាង	អគ្គលេខ	០៨៥១៨
៥៨១-អសេនីយ៍ត្រី	អ៊ុក	ដាក់	អគ្គលេខ	១១០៣៩
៥៨២-អសេនីយ៍ត្រី	ថេង	រដ្ឋា	អគ្គលេខ	១១៤០០
៥៨៣-អសេនីយ៍ត្រី	សុះ	សំអែល	អគ្គលេខ	៤៧៤៣៧
៥៨៤-អសេនីយ៍ត្រី	សុត	ស៊ាងហោ	អគ្គលេខ	៤៧៣៩៥
៥៨៥-អសេនីយ៍ត្រី	គិត	ណារិនដា	អគ្គលេខ	២៤៨៧៧
៥៨៦-អសេនីយ៍ត្រី	រឿន	សុផេន	អគ្គលេខ	៤៦៧៨៣
៥៨៧-អសេនីយ៍ត្រី	ស្រី	រុច	អគ្គលេខ	៤៦៩៣១
៥៨៨-អសេនីយ៍ត្រី	ផា	ប៊ុនថៃ	អគ្គលេខ	៤៧៣៩៧
៥៨៩-អសេនីយ៍ត្រី	សេង	សុវត្ថា	អគ្គលេខ	៤៧៥៥៨
៥៩០-អសេនីយ៍ត្រី	ប៊ូ	សុខកេង	អគ្គលេខ	៥៤១៥៧
៥៩១-អសេនីយ៍ត្រី	បួនសេង	សុរចនា	អគ្គលេខ	៦៩១៩៣
៥៩២-អសេនីយ៍ត្រី	គង់	បូរ៉ា	អគ្គលេខ	១១៤១៨
៥៩៣-អសេនីយ៍ត្រី	ពៅ	ចិត្តា	អគ្គលេខ	១១៤៦០
៥៩៤-អសេនីយ៍ត្រី	អ៊ុំ	សុខនី	អគ្គលេខ	១២០៨១
៥៩៥-អសេនីយ៍ត្រី	ម៉ុង	សារ៉េន	អគ្គលេខ	២៤៧៨៣



៥៩៦-វរសេនីយ៍ត្រី	អ៊ុក	ស៊ាងហ៊ុន	អគ្គលេខ	២៤៨៨៥
៥៩៧-វរសេនីយ៍ត្រី	ទិត	វណ្ណ	អគ្គលេខ	៤៧៥៧០
៥៩៨-វរសេនីយ៍ត្រី	នួន	ម៉េងហ៊ូរ	អគ្គលេខ	៦២៦៣០
៥៩៩-វរសេនីយ៍ត្រី	ឈួន	នា	អគ្គលេខ	៦៥២៨៩
៦០០-វរសេនីយ៍ត្រី	ហ៊ុន	ស៊ីការ	អគ្គលេខ	៦៥៥៦៩
៦០១-វរសេនីយ៍ត្រី	ស៊ុយ	បូរ៉ា	អគ្គលេខ	២៤៧៥៩
៦០២-វរសេនីយ៍ត្រី	កាក់	ដាក់	អគ្គលេខ	៤៧៥៧៤
៦០៣-វរសេនីយ៍ត្រី	សេង	លីម	អគ្គលេខ	៤៨៥១៥
៦០៤-វរសេនីយ៍ត្រី	សេន	សុផល	អគ្គលេខ	៥៩១៤៩
៦០៥-វរសេនីយ៍ត្រី	សន	ហាំ	អគ្គលេខ	១៤០០២
៦០៦-វរសេនីយ៍ត្រី	ស៊ុន	ចាន់ថុន	អគ្គលេខ	១១៦៧៥
៦០៧-វរសេនីយ៍ត្រី	ចាន់	ណារិទ្ធ	អគ្គលេខ	១១៦២៧
៦០៨-វរសេនីយ៍ត្រី	ឌី	វាសនា	អគ្គលេខ	១១៦៤១
៦០៩-វរសេនីយ៍ត្រី	ជួន	ណារិន	អគ្គលេខ	៤៥៨២៣
៦១០-វរសេនីយ៍ត្រី	នុត	ជឿន	អគ្គលេខ	២៨៩៧៣
៦១១-វរសេនីយ៍ត្រី	នង	ផាន់	អគ្គលេខ	១១៦៦៩
៦១២-វរសេនីយ៍ត្រី	វត្ត	ប៊ុនស៊ីន	អគ្គលេខ	១៤០៤៤
៦១៣-វរសេនីយ៍ត្រី	ទុយ	ចន្ទ្រា	អគ្គលេខ	១១៦៤២
៦១៤-វរសេនីយ៍ត្រី	ម៉ុង	ជឿន	អគ្គលេខ	១១៦២០
៦១៥-វរសេនីយ៍ត្រី	ញឹម	អ៊ឹមខ្ស័យ	អគ្គលេខ	១១៦៥៨
៦១៦-វរសេនីយ៍ត្រី	ឌឹម	សុទ្ធ	អគ្គលេខ	១១៧០១
៦១៧-វរសេនីយ៍ត្រី	សន	សុភាព	អគ្គលេខ	១១៦៨៣
៦១៨-វរសេនីយ៍ត្រី	ទៀង	ដួន	អគ្គលេខ	២៨៩៥០
៦១៩-វរសេនីយ៍ត្រី	សោម	សារ៉ាត់	អគ្គលេខ	១១៧១៦
៦២០-វរសេនីយ៍ត្រី	កើត	សារ៉ាត់	អគ្គលេខ	២៨៩២៧
៦២១-វរសេនីយ៍ត្រី	វ៉ាន់	ទេពពិនណារ៉ា	អគ្គលេខ	២៨៩៣៨
៦២២-វរសេនីយ៍ត្រី	មាស	សុខា	អគ្គលេខ	៤៦០៤៩
៦២៣-វរសេនីយ៍ត្រី	លីម	ហុងសៃ	អគ្គលេខ	១១៣៨៥
៦២៤-វរសេនីយ៍ត្រី	ជិន	រតនៈ	អគ្គលេខ	៨៤២៥៤

ខ-គ្រឿងឥស្សរិយយសការពារជាតិ ថ្នាក់មាស ០១គ្រឿង ប្រាក់ ០១គ្រឿង



១-វរសេនីយ៍ត្រី	ឡឹក	ប៊ុណ្ណា	អគ្គលេខ	១៨៦២៩
២-វរសេនីយ៍ត្រី	អ៊ុន	ហារីណាត	អគ្គលេខ	១៨៦៧៨
៣-វរសេនីយ៍ត្រី	លីម	រដ្ឋា	អគ្គលេខ	២៥០៣៦

៤-វេសេនីយ៍ត្រី	ទឹម	សាវិទូ	អគ្គលេខ	១៩៣៧៥
៥-វេសេនីយ៍ត្រី	សាន	ដៃត	អគ្គលេខ	១១៦៦៨
៦-វេសេនីយ៍ត្រី	កែវ	ប៊ុនឡេង	អគ្គលេខ	២៨៩៩៩
៧-វេសេនីយ៍ត្រី	ចាន់	សុខា	អគ្គលេខ	១៣៩៣៣
៨-វេសេនីយ៍ត្រី	ស៊ុន	ឆ្មាត់	អគ្គលេខ	២០៧៨២
៩-វេសេនីយ៍ត្រី	ឯម	ប៊ុណ្ណា	អគ្គលេខ	១២៣៨៦
១០-វេសេនីយ៍ត្រី	សុខ	ជា	អគ្គលេខ	១៣១៧៥
១១-វេសេនីយ៍ត្រី	ជា	សាមៀន	អគ្គលេខ	១៧៦៣១
១២-វេសេនីយ៍ត្រី	រឿង	ខឿន	អគ្គលេខ	១៧៧៥១
១៣-វេសេនីយ៍ត្រី	តាន់	សុផុន	អគ្គលេខ	១៣៦១០
១៤-វេសេនីយ៍ត្រី	ជៀម	រក្សា	អគ្គលេខ	១៣៦៣៦
១៥-វេសេនីយ៍ត្រី	លួន	សារម្យ	អគ្គលេខ	១៣៦៧០
១៦-វេសេនីយ៍ត្រី	ឃូ	អូង	អគ្គលេខ	២០២២១
១៧-វេសេនីយ៍ត្រី	ជា	ចំរើន	អគ្គលេខ	៥៦៨៤៣
១៨-វេសេនីយ៍ត្រី	ចេង	ស៊ីថា	អគ្គលេខ	១៩៤៥៧
១៩-វេសេនីយ៍ត្រី	គង់	ពៅ	អគ្គលេខ	១៣៣៥៥
២០-វេសេនីយ៍ត្រី	ភួង	ប៊ុនធឿន	អគ្គលេខ	២១១៦៥
២១-វេសេនីយ៍ត្រី	សាត្ត	សុខា	អគ្គលេខ	១៩៥៩២

គ-គ្រឿងឥស្សរិយយសការពារជាតិ ថ្នាក់មាស ០១គ្រឿង

១-វេសេនីយ៍ឯក	អៀង	មករា	អគ្គលេខ	៥៦៨៤១
២-វេសេនីយ៍ឯក	នៅ	វុទ្ធា	អគ្គលេខ	១១៧៧៩
៣-វេសេនីយ៍ទោ	ទុំ	សុភ័ក្ត្រ	អគ្គលេខ	៣៦៨១១
៤-វេសេនីយ៍ទោ	ឯក	ប៉ាន់ជន	អគ្គលេខ	១៩២៩៧
៥-វេសេនីយ៍ត្រី	ចក់	សុខកៅ	អគ្គលេខ	១៥៤១៩
៦-វេសេនីយ៍ត្រី	រូន	យ៉េត	អគ្គលេខ	១៥២៤១
៧-វេសេនីយ៍ត្រី	ស៊ាង	សុភ័ក្ត្រ	អគ្គលេខ	៥៥៧០១
៨-វេសេនីយ៍ត្រី	សូរ	ឬទ្ធី	អគ្គលេខ	៥៦៤៩៦
៩-វេសេនីយ៍ត្រី	ស៊ុន	ស៊ីនាថ	អគ្គលេខ	១៨៨២៩
១០-វេសេនីយ៍ត្រី	រាំង	ពុត	អគ្គលេខ	១៥២៨៧
១១-វេសេនីយ៍ត្រី	សា	សុផល	អគ្គលេខ	១៨៦៧៥
១២-វេសេនីយ៍ត្រី	ភី	គា	អគ្គលេខ	១៤៦៨៦
១៣-វេសេនីយ៍ត្រី	អ៊ុន	ណាវុធ	អគ្គលេខ	១៤៦៨៧
១៤-វេសេនីយ៍ត្រី	នួន	សាវិន	អគ្គលេខ	១៨៦៦៥



១៥-វសេនីយ៍ត្រី	ម៉ុ	សោភ័ណ្ឌារ៉ា	អត្តលេខ	៣០៩៦៤
១៦-វសេនីយ៍ត្រី	ចាន់	សុកុល	អត្តលេខ	៥៥៧០០
១៧-វសេនីយ៍ត្រី	ឈិន	សំបូរ	អត្តលេខ	៦០៦២៧
១៨-វសេនីយ៍ត្រី	អាំ	សុផល	អត្តលេខ	១៥៣៨២
១៩-វសេនីយ៍ត្រី	ជាតិ	ម៉េងឡាយ	អត្តលេខ	១៥៣៩៤
២០-វសេនីយ៍ត្រី	យុយ	ងីហោង	អត្តលេខ	១៥៣៩៦
២១-វសេនីយ៍ត្រី	សែម	សុគន្ធា	អត្តលេខ	១៥៤៣៤
២២-វសេនីយ៍ត្រី	យួន	កន្លាប់	អត្តលេខ	១៥៥១៦
២៣-វសេនីយ៍ត្រី	គន្ធី	ឡាយ	អត្តលេខ	១៥៥១៩
២៤-វសេនីយ៍ត្រី	សុខ	ឈាន	អត្តលេខ	១៥៥២៣
២៥-វសេនីយ៍ត្រី	អោម	មុន្នីវណ្ណ	អត្តលេខ	១៦៤០៦
២៦-វសេនីយ៍ត្រី	អ៊ុក	សុខា	អត្តលេខ	១៩២០២
២៧-វសេនីយ៍ត្រី	ឡុង	សារិន	អត្តលេខ	១៩២៣៨
២៨-វសេនីយ៍ត្រី	អ៊ឹង	សុខហោង	អត្តលេខ	១៩២៦១
២៩-វសេនីយ៍ត្រី	ឆាយ	រុទ្ធី	អត្តលេខ	៤៧២៨០
៣០-វសេនីយ៍ត្រី	ឆៃ	សុខុន	អត្តលេខ	៤៨២២៣
៣១-វសេនីយ៍ត្រី	សុខ	សាវ័ន្ត	អត្តលេខ	៤៨២៤៤
៣២-វសេនីយ៍ត្រី	ស៊ីម	រ៉ាវី	អត្តលេខ	១៦៤១៤
៣៣-វសេនីយ៍ត្រី	ឈូក	សុផល	អត្តលេខ	១៤៤៧០
៣៤-វសេនីយ៍ត្រី	ពៅ	នឿន	អត្តលេខ	២៣២០២
៣៥-វសេនីយ៍ត្រី	ហោង	សំរេច	អត្តលេខ	៦៦០២១
៣៦-វសេនីយ៍ត្រី	កែ	ហុងឈាង	អត្តលេខ	១៤០៩៥
៣៧-វសេនីយ៍ត្រី	ចៀប	អេត	អត្តលេខ	១៩៧២១
៣៨-វសេនីយ៍ត្រី	ជួន	ពិសិដ្ឋ	អត្តលេខ	២១៧១៧
៣៩-វសេនីយ៍ត្រី	ចំរើន	បញ្ញា	អត្តលេខ	៦៥៧១៣
៤០-វសេនីយ៍ត្រី	គង់	នឿន	អត្តលេខ	០៣៩៩៧
៤១-វសេនីយ៍ត្រី	គិន	និស្ស័យ	អត្តលេខ	១៣៥២២
៤២-វសេនីយ៍ត្រី	ស៊ីង	ម៉េង	អត្តលេខ	១៣៥៣៥
៤៣-វសេនីយ៍ត្រី	នីម	សារ៉ាត់	អត្តលេខ	១៣៥៤២
៤៤-វសេនីយ៍ត្រី	ពៅ	សុភៀន	អត្តលេខ	១៣៥៤៣
៤៥-វសេនីយ៍ត្រី	អុំ	រ៉ាវុធ	អត្តលេខ	១៣៥៥៤
៤៦-វសេនីយ៍ត្រី	ម៉ែន	ដន់	អត្តលេខ	១៣៥៥៩
៤៧-វសេនីយ៍ត្រី	ជា	វណ្ណ	អត្តលេខ	១៥១៥៩



៤៨-អសេនីយ៍ត្រី	ប៉ែន	លី	អគ្គលេខ	១៣៥៦៤
៤៩-អសេនីយ៍ត្រី	វ៉ាត	ធី	អគ្គលេខ	២០២០១
៥០-អសេនីយ៍ត្រី	យ៉ាន់	រណុល	អគ្គលេខ	២០១៥៦
៥១-អសេនីយ៍ត្រី	លី	សា	អគ្គលេខ	២០១៧៥
៥២-អសេនីយ៍ត្រី	សេ	សុវណ្ណ	អគ្គលេខ	២៩៦៤៥
៥៣-អសេនីយ៍ត្រី	ឈុយ	ពៅ	អគ្គលេខ	២៩៨៣៤
៥៤-អសេនីយ៍ត្រី	ដាវ	ប៊ុនស៊ីវ	អគ្គលេខ	២៩៥៦៥
៥៥-អសេនីយ៍ត្រី	មុត	រៀន	អគ្គលេខ	២៩៩៦៨
៥៦-អសេនីយ៍ត្រី	ឆឹង	សោភា	អគ្គលេខ	៤៥០៦៨
៥៧-អសេនីយ៍ត្រី	ប្រាក់	សាត	អគ្គលេខ	១៣៨៥២
៥៨-អសេនីយ៍ត្រី	មៅ	ឡាញ់	អគ្គលេខ	១៣៨៥៣
៥៩-អសេនីយ៍ត្រី	យស់	សោភ័ណ្ឌ	អគ្គលេខ	១៣៨៥៩
៦០-អសេនីយ៍ត្រី	ឥន	ស៊ីលា	អគ្គលេខ	១៣៨៨៦
៦១-អសេនីយ៍ត្រី	សូ	អាត	អគ្គលេខ	១៣៩១៧
៦២-អសេនីយ៍ត្រី	សូស	សុផល	អគ្គលេខ	១៣៩៦៤
៦៣-អសេនីយ៍ត្រី	នុត	សារុម	អគ្គលេខ	១៨៥០២
៦៤-អសេនីយ៍ត្រី	អន	ស៊ីយ៉ុន	អគ្គលេខ	១៨៦០៤
៦៥-អសេនីយ៍ត្រី	ភិន	វ៉ាន់ឌី	អគ្គលេខ	២៨៧២៦
៦៦-អសេនីយ៍ត្រី	ហ៊ុន	សាវ៉ន	អគ្គលេខ	១៣៨៥៦
៦៧-អសេនីយ៍ត្រី	ថៃ	ចន្ទី	អគ្គលេខ	១៣៩០២
៦៨-អសេនីយ៍ត្រី	ហែន	ចយ	អគ្គលេខ	១៨៥០១
៦៩-អសេនីយ៍ត្រី	ឆោម	សាវ៉ន	អគ្គលេខ	១៨៥៥២
៧០-អសេនីយ៍ត្រី	តាន់	រៀន	អគ្គលេខ	១១៩៩១
៧១-អសេនីយ៍ត្រី	ហៃ	សៀន	អគ្គលេខ	១៥០៦១
៧២-អសេនីយ៍ត្រី	បែង	សុត	អគ្គលេខ	១៥១៨៤
៧៣-អសេនីយ៍ត្រី	ថាត	ពុទ្ធវិន	អគ្គលេខ	៦៣២២៥
៧៤-អសេនីយ៍ត្រី	រុំ	សាវិទូ	អគ្គលេខ	៣៩០៨៥
៧៥-អសេនីយ៍ត្រី	ឡោ	មករា	អគ្គលេខ	៦០៧៩៧
៧៦-អសេនីយ៍ត្រី	នួន	ម៉ុល	អគ្គលេខ	១១៥៦៩
៧៧-អសេនីយ៍ត្រី	យ៉ង	ថង	អគ្គលេខ	១១៩៨០
៧៨-អសេនីយ៍ត្រី	ជុំ	សុវណ្ណឌី	អគ្គលេខ	១៥០៨៣
៧៩-អសេនីយ៍ត្រី	ជួន	វង្ស	អគ្គលេខ	១៥០៨៤
៨០-អសេនីយ៍ត្រី	ហង្ស	រុទ្ធិន	អគ្គលេខ	១៦៤៨០



៨១-អសេនីយ៍ត្រី	កេត	ស៊ីថា	អគ្គលេខ	១៨៩២០
៨២-អសេនីយ៍ត្រី	ជន	ខៀន	អគ្គលេខ	០៤៧៤៦
៨៣-អសេនីយ៍ត្រី	កែវ	សាវុធ	អគ្គលេខ	១២០១៩
៨៤-អសេនីយ៍ត្រី	ប៊ូយ	សាគុណ	អគ្គលេខ	០៤០៤០
៨៥-អសេនីយ៍ត្រី	ផ្លី	មូលីវត្ត	អគ្គលេខ	១៣៥២០
៨៦-អសេនីយ៍ត្រី	ឈិត	ជា	អគ្គលេខ	១៣៥៩៥
៨៧-អសេនីយ៍ត្រី	ផ្លី	បេងជន់	អគ្គលេខ	១៣៥៥១
៨៨-អសេនីយ៍ត្រី	ដែម	ឈា	អគ្គលេខ	១៣៥៦២
៨៩-អសេនីយ៍ត្រី	ញា	ភី	អគ្គលេខ	១៣៥៦៥
៩០-អសេនីយ៍ត្រី	កៀត	ឈុនសៀន	អគ្គលេខ	០៤៦៧៣
៩១-អសេនីយ៍ត្រី	ឃី	សុផល	អគ្គលេខ	១៥២៦២
៩២-អសេនីយ៍ត្រី	ធីន	ថៃប	អគ្គលេខ	១៥៣១៤
៩៣-អសេនីយ៍ត្រី	ចាន់	កិត្យា	អគ្គលេខ	១៥២៨៥
៩៤-អសេនីយ៍ត្រី	គឹម	សុគុណ	អគ្គលេខ	១៥២៥៧
៩៥-អសេនីយ៍ត្រី	សូ	វ៉ាត	អគ្គលេខ	១៥២៩០
៩៦-អសេនីយ៍ត្រី	ញឹម	ឃ្មី	អគ្គលេខ	១៨៨៨០
៩៧-អសេនីយ៍ត្រី	ឡាយ	សំអាត	អគ្គលេខ	១៥២៣៥
៩៨-អសេនីយ៍ត្រី	ញ៉េប	ស៊ីមុត្តា	អគ្គលេខ	១៥២៥០
៩៩-អសេនីយ៍ត្រី	ព្រំ	សារវ៉ាត់	អគ្គលេខ	១៥២៥៨
១០០-អសេនីយ៍ត្រី	លិះ	សារៀន	អគ្គលេខ	០៩៤៩៥
១០១-អសេនីយ៍ត្រី	ម៉ៃ	ពុត	អគ្គលេខ	១៥២៤០
១០២-អសេនីយ៍ត្រី	ស៊ីម	សាយ	អគ្គលេខ	១៨៨៧២
១០៣-អសេនីយ៍ត្រី	ហាស់	យុទ្ធ	អគ្គលេខ	១៨៨០០
១០៤-អសេនីយ៍ត្រី	វ៉ាន់	ណាវ៉េត	អគ្គលេខ	១៥២៦១
១០៥-អសេនីយ៍ត្រី	ព្រំ	សុខុម	អគ្គលេខ	១៥២៤៧
១០៦-អសេនីយ៍ត្រី	ញ៉ុច	សាទ្វី	អគ្គលេខ	០៤៦៧៨
១០៧-អសេនីយ៍ត្រី	ចាន់	ប៊ី	អគ្គលេខ	១៥៨៧៤
១០៨-អសេនីយ៍ត្រី	ស៊ុន	ស៊ីដេត	អគ្គលេខ	១១៩៣៣
១០៩-អសេនីយ៍ត្រី	គឹម	សារៀន	អគ្គលេខ	១៨៨១៣
១១០-អសេនីយ៍ត្រី	ប៉ៃ	ចិន	អគ្គលេខ	២៥៤០៣
១១១-អសេនីយ៍ត្រី	ចក់	វណ្ណត	អគ្គលេខ	១៥២៥១
១១២-អសេនីយ៍ត្រី	ថោង	សុខ	អគ្គលេខ	១៥២៥៤
១១៣-អសេនីយ៍ត្រី	អ៊ុម	សំអាត	អគ្គលេខ	៦០៧៩១



១១៤-អសេនីយ៍ត្រី	ជុន	ប៊ុនជឿន	អគ្គលេខ	១៦០០៣
១១៥-អសេនីយ៍ត្រី	ម៉ុក	បារី	អគ្គលេខ	១៩១៥៣
១១៦-អសេនីយ៍ត្រី	យូ	ភារុណ	អគ្គលេខ	២៨៧៧៣
១១៧-អសេនីយ៍ត្រី	រម្យ	រតនា	អគ្គលេខ	១៥៥៦៣
១១៨-អសេនីយ៍ត្រី	រស់	ម៉ុងសេង	អគ្គលេខ	៥៦៣៦៧
១១៩-អសេនីយ៍ត្រី	ហាន	ចំរើន	អគ្គលេខ	១១៥០២
១២០-អសេនីយ៍ត្រី	ជាង	សៃ	អគ្គលេខ	១៥៤០៤
១២១-អសេនីយ៍ត្រី	ពេជ្រ	គឹមស៊ា	អគ្គលេខ	១៥៤២១
១២២-អសេនីយ៍ត្រី	សាយ	សារ៉ាត	អគ្គលេខ	១៥៦០០
១២៣-អសេនីយ៍ត្រី	ស៊ាម	យូសេង	អគ្គលេខ	១៩១២០
១២៤-អសេនីយ៍ត្រី	ឡោ	ស៊ាងហិត	អគ្គលេខ	១៩១៧៦
១២៥-អសេនីយ៍ត្រី	រឿង	សេងនាង	អគ្គលេខ	១៩៣២២
១២៦-អសេនីយ៍ត្រី	ហុង	រុទ្ធី	អគ្គលេខ	១៩៣៧៩
១២៧-អសេនីយ៍ត្រី	ហុង	មៅ	អគ្គលេខ	១៩៣៨១
១២៨-អសេនីយ៍ត្រី	ប៊ុន	ណារី	អគ្គលេខ	១៩៤០០
១២៩-អសេនីយ៍ត្រី	រស់	សារ៉ាន់	អគ្គលេខ	១៩៤២០
១៣០-អសេនីយ៍ត្រី	មាន	ស៊ីណាត	អគ្គលេខ	១៥៤៧៥
១៣១-អសេនីយ៍ត្រី	ថុង	ភូរីវុធ	អគ្គលេខ	១៩១៦៧
១៣២-អសេនីយ៍ត្រី	គាត	វិជ្ជ	អគ្គលេខ	២៨៨១៨
១៣៣-អសេនីយ៍ត្រី	នន	ស៊ីណាត	អគ្គលេខ	១៩៦២៦
១៣៤-អសេនីយ៍ត្រី	ម៉ា	យុន	អគ្គលេខ	៤៥៨៦៧
១៣៥-អសេនីយ៍ត្រី	ប៉ែន	សុផារី	អគ្គលេខ	១៩៦៦៧
១៣៦-អសេនីយ៍ត្រី	ទេព	យ៉ុន	អគ្គលេខ	១៩៦៧៥
១៣៧-អសេនីយ៍ត្រី	ហែម	សុផាត	អគ្គលេខ	២៨៨៩៨
១៣៨-អសេនីយ៍ត្រី	នង	ភីន	អគ្គលេខ	១៣៩៨១
១៣៩-អសេនីយ៍ត្រី	គង់	សំអុល	អគ្គលេខ	១៩៦៥៣
១៤០-អសេនីយ៍ត្រី	ស	សុផន	អគ្គលេខ	៤៥៨៨៨
១៤១-អសេនីយ៍ត្រី	មាស	រក	អគ្គលេខ	១៩៦៥៥
១៤២-អសេនីយ៍ត្រី	បូ	ថេង	អគ្គលេខ	២៩០៤៤
១៤៣-អសេនីយ៍ត្រី	ហ៊ុន	ហៀន	អគ្គលេខ	៤៦១០១
១៤៤-អសេនីយ៍ត្រី	ជុំ	សាន្ត	អគ្គលេខ	១៩៥៩៤
១៤៥-អសេនីយ៍ត្រី	ណែម	សេត	អគ្គលេខ	៤៦១៤០
១៤៦-អសេនីយ៍ត្រី	បាល់	រ៉ុ	អគ្គលេខ	១៤០០៦



១៤៧-វរសេនីយ៍ត្រី	សេង	សុយៀន	អគ្គលេខ	១៩៥៦៩
១៤៨-វរសេនីយ៍ត្រី	ហង្ស	ប៊ុនថា	អគ្គលេខ	១៣៩៨២
១៤៩-វរសេនីយ៍ត្រី	ចាន់	សុំ	អគ្គលេខ	៤៥៩១៤
១៥០-វរសេនីយ៍ត្រី	ប្រាក់	នី	អគ្គលេខ	១៩៦០១
១៥១-វរសេនីយ៍ត្រី	ដែន	អូជន	អគ្គលេខ	១៥០៩០
១៥២-វរសេនីយ៍ត្រី	គឹម	ឡោម	អគ្គលេខ	២៤៨៩៧

យ-គ្រឿងឥស្សរិយយសការពារជាតិ ថ្នាក់ប្រាក់ ០១គ្រឿង សំរិទ្ធ ០១គ្រឿង

១-វរសេនីយ៍ត្រី	ម៉ី	ឆន	អគ្គលេខ	១៥០៦៣
២-វរសេនីយ៍ត្រី	ណែត	សានុន	អគ្គលេខ	៥៥៧១៦
៣-វរសេនីយ៍ត្រី	ដាវ	រ៉ាន់សៅ	អគ្គលេខ	៥៣៦១៥
៤-វរសេនីយ៍ត្រី	នៅ	សាក័យ	អគ្គលេខ	៧១៤៧៨
៥-វរសេនីយ៍ត្រី	អេង	សាវ៉ែន	អគ្គលេខ	៦០៧៩៩
៦-វរសេនីយ៍ត្រី	ស៊ីហ៍	ខន	អគ្គលេខ	០៣៩៨៨
៧-អនុសេនីយ៍ឯក	កែន	វិទ្យុ	អគ្គលេខ	៣៦៤០៧
៨-អនុសេនីយ៍ឯក	ខុន	សុខុម	អគ្គលេខ	១៨៥១៦
៩-អនុសេនីយ៍ឯក	ចិន	សុខ	អគ្គលេខ	១៨៥៣៩
១០-អនុសេនីយ៍ឯក	គឹម	ភាព	អគ្គលេខ	១៨៥៥៨
១១-អនុសេនីយ៍ឯក	អ៊ុង	ចិន្តា	អគ្គលេខ	៤៨៨២៣
១២-អនុសេនីយ៍ឯក	ប្រាក់	បូណាល់	អគ្គលេខ	៥៥៣៥៤
១៣-អនុសេនីយ៍ឯក	ព្រំ	សាមាន	អគ្គលេខ	៤៨៨៩៩
១៤-អនុសេនីយ៍ឯក	គោយ	យៀង	អគ្គលេខ	៦០១៧៧
១៥-អនុសេនីយ៍ឯក	ប៊ុច	សំផាន	អគ្គលេខ	១៨៥៨៨
១៦-អនុសេនីយ៍ឯក	អ៊ុក	តារាវិទូ	អគ្គលេខ	៧៣៧៩៨
១៧-អនុសេនីយ៍ឯក	សេក	ស៊ីហ៊ាន	អគ្គលេខ	១៤៦៦២
១៨-អនុសេនីយ៍ឯក	ម៉ក់	សំអឿន	អគ្គលេខ	១៨៦៨៦
១៩-អនុសេនីយ៍ឯក	ចាន់	ធី	អគ្គលេខ	៤៦២២២
២០-អនុសេនីយ៍ឯក	អេង	ហៀន	អគ្គលេខ	៥៥៧១៤
២១-អនុសេនីយ៍ឯក	ប៊ុន	សុខា	អគ្គលេខ	៦៤៧៦២
២២-អនុសេនីយ៍ឯក	សុង	ទី	អគ្គលេខ	៦៥៨៥២
២៣-អនុសេនីយ៍ឯក	លី	សិទ្ធា	អគ្គលេខ	៦០៦៣៣
២៤-អនុសេនីយ៍ឯក	យង់	សេងហាក់	អគ្គលេខ	១៨៦៨២
២៥-អនុសេនីយ៍ឯក	ហូយ	សុភ័ក្ត្រ	អគ្គលេខ	៦០៦២៦
២៦-អនុសេនីយ៍ឯក	អ៊ុំ	រចនា	អគ្គលេខ	៧២៦៧៦



២៧-អនុសេនីយ៍ឯក	ឃិន	ដារ៉ា	អគ្គលេខ	២៣២៩៦
២៨-អនុសេនីយ៍ឯក	ប៉េង	ម៉ាប់	អគ្គលេខ	៥៤៩៧៧
២៩-អនុសេនីយ៍ឯក	វ៉ែន	សង្ហា	អគ្គលេខ	៦៣៧៦៤
៣០-អនុសេនីយ៍ឯក	ផែន	ប្រុស	អគ្គលេខ	៧៥៧៤០
៣១-អនុសេនីយ៍ឯក	គង់	ពុំ	អគ្គលេខ	១៩៥១៨
៣២-អនុសេនីយ៍ឯក	ជា	សុគុណ	អគ្គលេខ	២៣១៧១
៣៣-អនុសេនីយ៍ឯក	យ៉ែម	ហួត	អគ្គលេខ	៤២៧៤០
៣៤-អនុសេនីយ៍ឯក	ម៉ី	សំអាត	អគ្គលេខ	៤២៦៧០
៣៥-អនុសេនីយ៍ឯក	ជុន	សុគន្ធ	អគ្គលេខ	៦៦០៤៣
៣៦-អនុសេនីយ៍ឯក	ឈឹម	ជួន	អគ្គលេខ	២៥៤៩៩
៣៧-អនុសេនីយ៍ឯក	មៅ	ម៉ាន់	អគ្គលេខ	១៨៨១០
៣៨-អនុសេនីយ៍ឯក	ហ្វាវ	ការ	អគ្គលេខ	១៨៨២៥
៣៩-អនុសេនីយ៍ឯក	មាស	សិទ្ធ	អគ្គលេខ	១៨៧៩៣
៤០-អនុសេនីយ៍ឯក	ជ័យ	សាង	អគ្គលេខ	២៥៤១០
៤១-អនុសេនីយ៍ឯក	ព្រំ	ស៊ីថា	អគ្គលេខ	៤៩០៨៥
៤២-អនុសេនីយ៍ឯក	ស៊ី	លំទោន	អគ្គលេខ	៤៩០៧៧
៤៣-អនុសេនីយ៍ឯក	ក្រូច	ប៊ុនតូ	អគ្គលេខ	៥៥៨១៧
៤៤-អនុសេនីយ៍ឯក	ប៊ិន	ហុងលី	អគ្គលេខ	១៨១១៨១
៤៥-អនុសេនីយ៍ឯក	ជុក	សុំ	អគ្គលេខ	១៨៨០៩
៤៦-អនុសេនីយ៍ឯក	សៀង	សាវាន	អគ្គលេខ	៦៧៣៧៨
៤៧-អនុសេនីយ៍ឯក	គង់	សុភី	អគ្គលេខ	៥៣៦២៩
៤៨-អនុសេនីយ៍ឯក	មៅ	ការម្យ	អគ្គលេខ	៥៦៩៩៦
៤៩-អនុសេនីយ៍ឯក	កោត	ប៊ុនធឿន	អគ្គលេខ	១៨៨៩០
៥០-អនុសេនីយ៍ឯក	ជុំ	ទូច	អគ្គលេខ	១៨៩១០
៥១-អនុសេនីយ៍ឯក	ភិន	ឡុយ	អគ្គលេខ	៤៩២៨៦
៥២-អនុសេនីយ៍ឯក	ទុយ	សាវុធ	អគ្គលេខ	១៩៣៨២
៥៣-អនុសេនីយ៍ឯក	ជុន	បុប្ផា	អគ្គលេខ	៤៧៣០៩
៥៤-អនុសេនីយ៍ឯក	យឿន	សុខា	អគ្គលេខ	៦៩៤១៣
៥៥-អនុសេនីយ៍ឯក	ដូង	វ៉ុទ្ធី	អគ្គលេខ	៤៧៤២១
៥៦-អនុសេនីយ៍ឯក	សេង	លីណូ	អគ្គលេខ	៦១៨១០
៥៧-អនុសេនីយ៍ឯក	លី	ចាន់ធា	អគ្គលេខ	៥៩១៩២
៥៨-អនុសេនីយ៍ឯក	យុល	ឃីន	អគ្គលេខ	១១៤០៦
៥៩-អនុសេនីយ៍ឯក	ប៉ែន	ទៀងចំរើន	អគ្គលេខ	៥៩២១៥



៦០-អនុសេនីយ៍ឯក	ស៊ឹម	សារិន	អគ្គលេខ	៦៩២០៦
៦១-អនុសេនីយ៍ឯក	តា	សារ៉ាន់	អគ្គលេខ	៦៩៣០៩
៦២-អនុសេនីយ៍ឯក	លីម	ប៊ូលីន	អគ្គលេខ	៦៩៦២៤
៦៣-អនុសេនីយ៍ឯក	យឿន	សុជាតិ	អគ្គលេខ	៦៩៥៣២
៦៤-អនុសេនីយ៍ឯក	អ៊ុង	ឡាយឆាយ	អគ្គលេខ	៧៥៨២៦
៦៥-អនុសេនីយ៍ឯក	ម៉ែន	សុខេម	អគ្គលេខ	៦៨៧៩៩
៦៦-អនុសេនីយ៍ទោ	ប៊ូយ	ទីនី	អគ្គលេខ	៤៧៦១៨
៦៧-អនុសេនីយ៍ទោ	រ៉េត	ចាន់លី	អគ្គលេខ	៦៩៣៥៨
៦៨-អនុសេនីយ៍ទោ	ខេន	ទូច	អគ្គលេខ	៤៦៥៦៤
៦៩-អនុសេនីយ៍ទោ	ជារ	គឹមស្រេន	អគ្គលេខ	៤៦៦៣៨
៧០-អនុសេនីយ៍ទោ	ម៉ម	អាន	អគ្គលេខ	៤២៧៩២
៧១-អនុសេនីយ៍ទោ	ស៊ឹម	សំបូរ	អគ្គលេខ	៥៩៧៧៥
៧២-អនុសេនីយ៍ទោ	កង	ភារី	អគ្គលេខ	៥៩៧៩៤
៧៣-អនុសេនីយ៍ទោ	ស៊ុន	សុជាតិ	អគ្គលេខ	៦៩៨៣០

ង-គ្រឿងឥស្សរិយយសការពារជាតិ ថ្នាក់ប្រាក់ ០១គ្រឿង

១-អនុសេនីយ៍ឯក	ដួង	ញ៉ា	អគ្គលេខ	១៥៥៧០
២-អនុសេនីយ៍ឯក	រស់	យឿន	អគ្គលេខ	១៥៦១៧
៣-អនុសេនីយ៍ឯក	ស្វង	ស៊ឹម	អគ្គលេខ	៤៧១៤០
៤-អនុសេនីយ៍ឯក	នា	សៀកហួត	អគ្គលេខ	៤៧២៥៦
៥-អនុសេនីយ៍ឯក	វ៉ែន	សារឿន	អគ្គលេខ	៤៧៦៧៣

ច-គ្រឿងឥស្សរិយយសការពារជាតិ ថ្នាក់សំរិទ្ធ ០១គ្រឿង

១-អនុសេនីយ៍ឯក	ចន	សុភិត	អគ្គលេខ	៤២៦៦៥
២-អនុសេនីយ៍ឯក	ប៊ុច	ឌីម៉ង់	អគ្គលេខ	៥៤៩០៦
៣-អនុសេនីយ៍ឯក	ងួន	គង់សង្ហា	អគ្គលេខ	៧៨១០១
៤-អនុសេនីយ៍ឯក	សុខ	សុភ័ណ្ឌ	អគ្គលេខ	២៩០០៣
៥-អនុសេនីយ៍ឯក	ប៊ុន	គឹមសាន	អគ្គលេខ	៥៨៧៤០
៦-អនុសេនីយ៍ឯក	វ៉ង់	គុល	អគ្គលេខ	១៩៦០៥
៧-អនុសេនីយ៍ឯក	សុខ	ឆាត	អគ្គលេខ	៤៥៩៨៨
៨-អនុសេនីយ៍ឯក	ទឹម	សុផាត	អគ្គលេខ	៤៥៩៤៥
៩-អនុសេនីយ៍ឯក	ជៀម	វិចិត្រ	អគ្គលេខ	២៩០០៨
១០-អនុសេនីយ៍ឯក	ឃួន	ខន	អគ្គលេខ	១៩៦៦០
១១-អនុសេនីយ៍ឯក	អ៊ុត	សំអាត	អគ្គលេខ	៤៦១៧០



១២-អនុសេនីយ៍ឯក	សន	ភិរម្យ	អគ្គលេខ	៤៥៧៦១
១៣-អនុសេនីយ៍ឯក	មេរី	សុខនី	អគ្គលេខ	២៥០៦៤
១៤-អនុសេនីយ៍ឯក	គិត	បុល	អគ្គលេខ	២៥០៦៦
១៥-អនុសេនីយ៍ឯក	ឈុំ	សុជាតិ	អគ្គលេខ	៥៥០១១
១៦-អនុសេនីយ៍ឯក	សុខ	បូរិន	អគ្គលេខ	២៤៩៧៨
១៧-អនុសេនីយ៍ឯក	ឡេង	សោភ័ណ្ឌ	អគ្គលេខ	៦៤២៤៥
១៨-អនុសេនីយ៍ឯក	ជា	សម្បត្តិ	អគ្គលេខ	៦៩១៩៥
១៩-អនុសេនីយ៍ឯក	អោក	ច័ន្ទឫទ្ធិ	អគ្គលេខ	២៤៨១០
២០-អនុសេនីយ៍ឯក	អិរ	ជឹមហ៊ុន	អគ្គលេខ	២៤៨៥៥
២១-អនុសេនីយ៍ទោ	ឆាង	ចាន់ដេត	អគ្គលេខ	៦៩២៦៣
២២-អនុសេនីយ៍ទោ	ភួង	ភឿន	អគ្គលេខ	៤៧១២៨
២៣-អនុសេនីយ៍ទោ	ហ៊ុំ	សុខចាន់	អគ្គលេខ	៥៨៨២៥
២៤-អនុសេនីយ៍ទោ	អ៊ុន	សារ៉េត	អគ្គលេខ	៤៦០៦៧
២៥-អនុសេនីយ៍ទោ	ជីវ	ចាន់លី	អគ្គលេខ	៥៨៧១៦
២៦-អនុសេនីយ៍ទោ	យ៉ត	សារិទ្ធ	អគ្គលេខ	៤៦១០៦
២៧-អនុសេនីយ៍ទោ	មាស	សុភី	អគ្គលេខ	៤៥៧៥៦
២៨-អនុសេនីយ៍ទោ	ស៊ុក	សុជាតិ	អគ្គលេខ	៤៦០៨៨
២៩-អនុសេនីយ៍ទោ	វិន	ចុន	អគ្គលេខ	៤៦៧៦៧
៣០-អនុសេនីយ៍ទោ	សោ	សុខុម	អគ្គលេខ	២៥២១៦
៣១-អនុសេនីយ៍ទោ	អាំង	សុផល	អគ្គលេខ	២៥១៨០
៣២-អនុសេនីយ៍ទោ	ម៉ម	ប៊ុនបញ្ញា	អគ្គលេខ	៥៨២៧៣
៣៣-អនុសេនីយ៍ទោ	ទឹម	គុង	អគ្គលេខ	៦៩១៩១
៣៤-អនុសេនីយ៍ទោ	ហោ	ណាឡែន	អគ្គលេខ	៦៩៥០២
៣៥-អនុសេនីយ៍ទោ	គង់	ដា	អគ្គលេខ	៤៧០៨៤
៣៦-អនុសេនីយ៍ទោ	ហេង	ម៉េងហៃ	អគ្គលេខ	៥៩២៣០
៣៧-អនុសេនីយ៍ទោ	នាក់	រ៉ា	អគ្គលេខ	៤៧២១៦
៣៨-អនុសេនីយ៍ទោ	ទិត	បូរី	អគ្គលេខ	៦៩៣៨៦
៣៩-អនុសេនីយ៍ទោ	ប្រាក់	នារីណា	អគ្គលេខ	៦២៦២៤
៤០-អនុសេនីយ៍ទោ	ទឹម	ស៊ាងហូ	អគ្គលេខ	៥៩២០១



៤១-អនុសេនីយ៍ទោ	អា	គឹមហ៊ុន	អគ្គលេខ	៧៥៣៨៤
៤២-អនុសេនីយ៍ទោ	ពេញ	សុវិធា	អគ្គលេខ	៦៩៥១៨
៤៣-អនុសេនីយ៍ទោ	ឱត	វណ្ណា	អគ្គលេខ	៤៧១៩៦
៤៤-អនុសេនីយ៍ទោ	ឡុង	ម៉ារ៉ាឌី	អគ្គលេខ	៦៩៤៥៦
៤៥-អនុសេនីយ៍ទោ	ចាប	រដ្ឋា	អគ្គលេខ	៤៧០១៨
៤៦-អនុសេនីយ៍ទោ	ម៉ើ	មករា	អគ្គលេខ	៧៥៤៦១
៤៧-អនុសេនីយ៍ទោ	ម៉ៅ	សំអុល	អគ្គលេខ	៤៦៨៣០
៤៨-អនុសេនីយ៍ទោ	គួយ	ហួតឆាយ	អគ្គលេខ	៧៥៣៧៩
៤៩-អនុសេនីយ៍ទោ	ស៊ី	ផុនមករា	អគ្គលេខ	៦៩៣៧៧
៥០-អនុសេនីយ៍ទោ	ឯក	រ៉ែន	អគ្គលេខ	៤៦៨៣៧
៥១-អនុសេនីយ៍ទោ	ជូ	សុភីន	អគ្គលេខ	៤៦៨៣៨
៥២-អនុសេនីយ៍ទោ	យ៉ែន	ល្វាភ៉ា	អគ្គលេខ	៤៧១១៧
៥៣-អនុសេនីយ៍ទោ	អ៊ីវ	ឡេង	អគ្គលេខ	៤៦៩៣៤
៥៤-អនុសេនីយ៍ទោ	សន	វណ្ណា	អគ្គលេខ	៥៩១៦៦
៥៥-អនុសេនីយ៍ទោ	លី	ម៉ាប់	អគ្គលេខ	២៤៩៩៦
៥៦-អនុសេនីយ៍ទោ	សោម	គុលា	អគ្គលេខ	៦៩៣៨២
៥៧-អនុសេនីយ៍ទោ	ឡាច	ភាព	អគ្គលេខ	២២៣៥៥
៥៨-អនុសេនីយ៍ទោ	ម៉ូ	ស៊ីណាត	អគ្គលេខ	៤៣៨៥៤
៥៩-អនុសេនីយ៍ត្រី	យ៉ឹម	ភារ៉ា	អគ្គលេខ	៦៧១៩២
៦០-អនុសេនីយ៍ត្រី	គាន	ម៉ានីល	អគ្គលេខ	៦០៦២៨
៦១-អនុសេនីយ៍ត្រី	ស៊ុន	ចាន់នី	អគ្គលេខ	៧១៣៣៣
៦២-អនុសេនីយ៍ត្រី	ខូ	ប្រណិត	អគ្គលេខ	៤៦៧៤៦
៦៣-អនុសេនីយ៍ត្រី	ចួន	សាអែម	អគ្គលេខ	៤៦២៩៨
៦៤-អនុសេនីយ៍ត្រី	ឆែ	ផាវិទូ	អគ្គលេខ	៤៦៤៨៤
៦៥-អនុសេនីយ៍ត្រី	សាត	ចន្ទី	អគ្គលេខ	៤៧៣៥៦
៦៦-អនុសេនីយ៍ត្រី	អូក	ឆិ	អគ្គលេខ	៤៧៧៩៤
៦៧-អនុសេនីយ៍ត្រី	ឈុំ	ណាល់	អគ្គលេខ	៤៨០៥២
៦៨-អនុសេនីយ៍ត្រី	ឃុំ	វ៉ៃ	អគ្គលេខ	៤៧៤៩៧
៦៩-អនុសេនីយ៍ត្រី	ស៊ុយ	បូរ៉ា	អគ្គលេខ	៥៩៣៤៨



៧០-អនុសេនីយ៍ត្រី	អ៊ុក	វិរៈ	អគ្គលេខ	៤៧៧៨៤
៧១-អនុសេនីយ៍ត្រី	ឯម	គង់	អគ្គលេខ	៤៧៧៩៦
៧២-អនុសេនីយ៍ត្រី	ញ៉ប	វិសាល	អគ្គលេខ	៤៧៦៤២
៧៣-អនុសេនីយ៍ត្រី	ប៊ុត	ឆន	អគ្គលេខ	៤៧០៧៣
៧៤-អនុសេនីយ៍ត្រី	ឆន	ឈុនលី	អគ្គលេខ	៤៧៦៨១
៧៥-អនុសេនីយ៍ត្រី	យ៉ុក	ផល្លា	អគ្គលេខ	៤៧១១៣
៧៦-អនុសេនីយ៍ត្រី	លីម	វុត្តា	អគ្គលេខ	៤៧៨៨៣
៧៧-អនុសេនីយ៍ត្រី	ណាត	ពិនិត្យ	អគ្គលេខ	៦៩៣១៣
៧៨-អនុសេនីយ៍ត្រី	ហ៊ុន	បូណា	អគ្គលេខ	៤៧៦៤៥
៧៩-អនុសេនីយ៍ត្រី	សំ	អុន	អគ្គលេខ	៤៨៣៤៩
៨០-អនុសេនីយ៍ត្រី	កុល	គន្ធា	អគ្គលេខ	៤៧២០១
៨១-អនុសេនីយ៍ត្រី	ខ្នង	ហេង	អគ្គលេខ	៤៧០១២
៨២-អនុសេនីយ៍ត្រី	យង់	ធួ	អគ្គលេខ	៤៧៦០២
៨៣-អនុសេនីយ៍ត្រី	ហោ	តាំងហ៊ី	អគ្គលេខ	៦៩៣២៦
៨៤-អនុសេនីយ៍ត្រី	ឈួន	គឹមឈាន់	អគ្គលេខ	៧៥៥៣៥
៨៥-អនុសេនីយ៍ត្រី	ចាន់	សុផល	អគ្គលេខ	៤៧៨០៧
៨៦-អនុសេនីយ៍ត្រី	តឹក	លឹមស្រ៊ុន	អគ្គលេខ	៤៧៧៧០
៨៧-អនុសេនីយ៍ត្រី	ចែម	ចុន	អគ្គលេខ	៤៧៧២៩
៨៨-អនុសេនីយ៍ត្រី	ឡុ	នាង	អគ្គលេខ	៤៧៧២៤
៨៩-អនុសេនីយ៍ត្រី	ស៊ឹម	ភុន	អគ្គលេខ	៤៧៨១៨
៩០-អនុសេនីយ៍ត្រី	ឈឹម	សុវណ្ណ	អគ្គលេខ	៤៧៨០៦
៩១-អនុសេនីយ៍ត្រី	ឈិន	ឈាង	អគ្គលេខ	៤៧៧៨៣
៩២-អនុសេនីយ៍ត្រី	ព្រុំ	រឿន	អគ្គលេខ	៤៧៧២៥
៩៣-អនុសេនីយ៍ត្រី	ធួន	រឿ	អគ្គលេខ	៤៧៧៦០
៩៤-អនុសេនីយ៍ត្រី	រស់	ម៉ុងដែន	អគ្គលេខ	៦៥៦៣៨
៩៥-អនុសេនីយ៍ត្រី	ឈិន	វិបុល	អគ្គលេខ	៦៩៣២១
៩៦-អនុសេនីយ៍ត្រី	យ៉ន	សុភារ៉ា	អគ្គលេខ	៦៩៣៧៣
៩៧-អនុសេនីយ៍ត្រី	ឡឹម	បូរិន	អគ្គលេខ	៦៥៦៤៤
៩៨-អនុសេនីយ៍ត្រី	គង់	ថៃ	អគ្គលេខ	៦៩៣៧៤



៩៩-អនុសេនីយ៍ត្រី	សេង	ប៊ុនធឿន	អគ្គលេខ	៦៩៣៥៧
១០០-អនុសេនីយ៍ត្រី	សម្បត្តិ	ឌីណា	អគ្គលេខ	៦៩៣៦៥
១០១-អនុសេនីយ៍ត្រី	មិត្ត	ដា	អគ្គលេខ	៦៩៣៦២
១០២-អនុសេនីយ៍ត្រី	ចយ	សុអៀង	អគ្គលេខ	៥៧២៤៧
១០៣-អនុសេនីយ៍ត្រី	ហ៊ាង	ធារ៉ាត	អគ្គលេខ	៦៩៣៦៨
១០៤-អនុសេនីយ៍ត្រី	មៅ	ឌីណា	អគ្គលេខ	៦៥៦២២
១០៥-អនុសេនីយ៍ត្រី	ភួង	សុឃៀង	អគ្គលេខ	៤៨០៧០
១០៦-អនុសេនីយ៍ត្រី	សុន	ភារុណា	អគ្គលេខ	៦៩៣៣៩
១០៧-អនុសេនីយ៍ត្រី	ហាក់	វ៉ាន់នឿន	អគ្គលេខ	៤៧៨៧៥
១០៨-អនុសេនីយ៍ត្រី	ជុំ	អេង	អគ្គលេខ	៤៧៨៣៨
១០៩-អនុសេនីយ៍ត្រី	ស្រីន	ខេង	អគ្គលេខ	៤៧៨៧១
១១០-អនុសេនីយ៍ត្រី	សយ	តុល	អគ្គលេខ	៤៨០៩៦
១១១-អនុសេនីយ៍ត្រី	អ៊ុត	ឡើ	អគ្គលេខ	៤៨១២២
១១២-អនុសេនីយ៍ត្រី	យន	ឃៀន	អគ្គលេខ	៤៨១៣០
១១៣-អនុសេនីយ៍ត្រី	ប្រាជ្ញ	វ៉ាន់នី	អគ្គលេខ	៤៨១៤០
១១៤-អនុសេនីយ៍ត្រី	ពៅ	គ្រាន់	អគ្គលេខ	៤៨១៤៣
១១៥-អនុសេនីយ៍ត្រី	អោក	សំបូរ	អគ្គលេខ	៤៨១២៦
១១៦-អនុសេនីយ៍ត្រី	ស៊ី	សុវណ្ណធី	អគ្គលេខ	៤៨១៤៨
១១៧-អនុសេនីយ៍ត្រី	សុខ	ស៊ាត	អគ្គលេខ	៥៩១៩៤
១១៨-អនុសេនីយ៍ត្រី	អ៊ុង	សុផានី	អគ្គលេខ	៤៧៧៣០
១១៩-អនុសេនីយ៍ត្រី	សុង	ប្រសិដ្ឋ	អគ្គលេខ	៧០៤៧៧
១២០-អនុសេនីយ៍ត្រី	សៀង	ខេមកា	អគ្គលេខ	៧៦៤១៤
១២១-ព្រឹទ្ធបាលឯក	ញ៉ែម	ពិសិដ្ឋ	អគ្គលេខ	៦០៦៦៨
១២២-ព្រឹទ្ធបាលឯក	ខែម	ទ្រាង	អគ្គលេខ	៤៦៥១៦
១២៣-ព្រឹទ្ធបាលឯក	ថាង	សារី	អគ្គលេខ	៤៦៧៣៣
១២៤-ព្រឹទ្ធបាលឯក	ជា	វិចិត្រ	អគ្គលេខ	៥៥៧៤៦
១២៥-ព្រឹទ្ធបាលឯក	ហ៊ុន	ញ៉ែន	អគ្គលេខ	៤៦៣៥៤
១២៦-ព្រឹទ្ធបាលឯក	មុំ	ប៊ុន្តី	អគ្គលេខ	៦០៦៦៧
១២៧-ព្រឹទ្ធបាលឯក	សួន	សុផាត	អគ្គលេខ	៦០៦៧០



១២៨-ព្រឹទ្ធបាលឯក	សេង	ពិសិដ្ឋ	អត្តលេខ	៧១២៣៥
១២៩-ព្រឹទ្ធបាលឯក	ថាំង	តេន:	អត្តលេខ	៥៥៧៤២
១៣០-ព្រឹទ្ធបាលឯក	អិម	សាវ៉េន	អត្តលេខ	៥០៥៥០
១៣១-ព្រឹទ្ធបាលឯក	ឃ្លោក	សាលី	អត្តលេខ	៥២៦៩០
១៣២-ព្រឹទ្ធបាលឯក	ឡុង	សុធារុន	អត្តលេខ	៤៧៨៥២
១៣៣-ព្រឹទ្ធបាលឯក	សួន	សុខា	អត្តលេខ	៤៨៣៤៤
១៣៤-ព្រឹទ្ធបាលឯក	អ៊ុក	វីម	អត្តលេខ	៤៧៨១៦
១៣៥-ព្រឹទ្ធបាលឯក	ឈាង	សុខុម	អត្តលេខ	៤៨០៦៧
១៣៦-ព្រឹទ្ធបាលឯក	អន	សុខឃឹម	អត្តលេខ	៤៧៦២៦
១៣៧-ព្រឹទ្ធបាលឯក	ជិន	សារ៉ុន	អត្តលេខ	៥២៧៧២
១៣៨-ព្រឹទ្ធបាលឯក	អ៊ុំ	ប៊ុនលី	អត្តលេខ	៤៧៩៦៦
១៣៩-ព្រឹទ្ធបាលឯក	ឈូង	ចាន់វិទ្យុ	អត្តលេខ	៧៥៥២៧
១៤០-ព្រឹទ្ធបាលឯក	អៀន	ប៊ុនថន	អត្តលេខ	៧៥៤២៦
១៤១-ព្រឹទ្ធបាលឯក	ហៀង	គឹមហុង	អត្តលេខ	៤៧៨៧៩
១៤២-ព្រឹទ្ធបាលទោ	ឡាយ	ញ៉ា	អត្តលេខ	៤៦៦៤៣
១៤៣-ព្រឹទ្ធបាលទោ	អ៊ុត	សំអុល	អត្តលេខ	៥៩៣៣៤
១៤៤-ពលបាលឯក	ថេន	សុជាតិ	អត្តលេខ	៧១៣៨៦

លេខ. ១៩០៧. ១១៤៥

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៩

នីហមនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/ ១១៧៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការកែតម្រូវរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្រើងឋានន្តរស័ក្តិ និងថ្នាក់តាមកម្រិតសញ្ញាបត្រ ដល់មន្ត្រីរាជការ ០៤ រូប នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ និងក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងពាណិជ្ជកម្ម :

- | | | |
|-----------------------------------|--|--|
| ១- លោក ឃឹម ផល្លី | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយស្រីសេស ថ្នាក់លេខ ៤ | មកជា ថ្នាក់លេខ ៣ |
| ២- លោកស្រី តាំង សុភន្ទធានា | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយស្រីសេស ថ្នាក់លេខ ៥ | មកជា ថ្នាក់លេខ ៤ |
| ៣- លោក ប៉ា វិធី | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយស្រីសេស ថ្នាក់លេខ ៦ | មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយស្រីសេស ថ្នាក់លេខ ៦ |
| ៤- លោក ធិត វិធីពល | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយស្រីសេស ថ្នាក់លេខ ៦ | មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយស្រីសេស ថ្នាក់លេខ ៦ |

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

លោក. ១៩០៣៧.១១៧៤

N
S សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨១៩/១១៧៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែល ប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក **ប៊ុន សុគន្ធ** អគ្គលេខ ០៧៣៩ ជាអនុប្រធាន ក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ មានឋានៈស្មើអគ្គនាយក ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខតទៅ ។

ព.រ. ១៩០៤.១១៩០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៩

N. N. N.

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិភោសណបណ្ឌិត **មិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨១៩/១១៣/៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

ទូរ

-គ្រឿងឥស្សរិយយស ជាតូបការ :

- | | |
|-------------|------------|
| ១- ឯកឧត្តម | អ៊ុក ចន្ទា |
| ២- ឯកឧត្តម | ជុំ សារ៉េន |
| ៣- ឯកឧត្តម | អាំង សុភា |
| ៤- ឯកឧត្តម | លី យុនថៃ |
| ៥- លោកជំទាវ | ខា ឡេង |

៣៣.១៥០៨.១១៥.១

N N
ន សហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីភ្នាក់ងារគណៈរដ្ឋមន្ត្រី

កិត្តិនីតិភោសលបណ្ឌិត មីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨១៩/១១៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

ឱ្យ

គ្រឿងឥស្សរិយយស ជាតូបការ :

- | | | |
|-----------|------|------------|
| ១-ឧកញ៉ា | អ៊ុង | ស៊ីតាតវិរៈ |
| ២-ឯកឧត្តម | យីម | លុច្ឆ |
| ៣-លោក | សុង | យាង |

៣៣.១៥០៧.១១៥

នស/រកត/០៨១៩/១១៧៧

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីទី១
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨១៩/ ១១៣១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់ព្រះរាជទាន

ឱ្យ

គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនា

ចំពោះ

លោក Etienne Poirot

៣៣.១៩០៤.១១៩៣

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៩

N
N
សីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨១៩/១១៤០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

ទូរ

ក-គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **មហាសេនីយឧត្តម**

ឧត្តមសេនីយឯក	លីម	ឡុង	អត្តលេខ ០៩៦៥
--------------	-----	-----	--------------

ខ-គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **មហាសេនា :**

១-ឧត្តមសេនីយទោ	សុខ	នីត្យា	អត្តលេខ ៦៦៨០៣
២-ឧត្តមសេនីយឯក	ប្រាក់	ណារ៉ុង	អត្តលេខ ០៤៨៩១
៣-ឧត្តមសេនីយឯក	ហាក់	គឹមរ៉ុង	អត្តលេខ ០៩០៥
៤-ឧត្តមសេនីយទោ	ជិន	សុផាត	អត្តលេខ ០១៣៨៧
៥-ឧត្តមសេនីយទោ	សំ	សម្បត្តិ	អត្តលេខ ១៦២១២
៦-ឧត្តមសេនីយក្រី	សោម	ប៉ុន្នី	អត្តលេខ ០៣៨៦១
៧-វរសេនីយទោ	សេង	សែនឧត្តម	អត្តលេខ ៧២៧៧៧

គ-គ្រឿងឥស្សរិយយស **មុនីសារាភ័ណ្ឌ** ថ្នាក់ **មហាសេនា :**

១-វរសេនីយឯក	ឈឹម	រត្នា	អត្តលេខ ៦៨៨៥៩
២-វរសេនីយឯក	អ៊ុក	ចាន់ធា	អត្តលេខ ០៣៨៤៤
៣-វរសេនីយទោ	សែន	ឧដែន	អត្តលេខ ៧៥២៦៦

ឃ-គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **ធិបតី :**

១-ឧត្តមសេនីយទោ	ចាន់	សារី	អត្តលេខ ០១០៣៧
២-ឧត្តមសេនីយទោ	ចាន់	សារឿន	អត្តលេខ ០៤៨២៥
៣-ឧត្តមសេនីយទោ	លីម	ដាវុធ	អត្តលេខ ០៣៥១៨
៤-វរសេនីយឯក	ស៊ិន	ច័ន្ទមុនី	អត្តលេខ ០៦៩១៦



៥-វេសេនីយ៍ទោ	យឹម	វិសាល	អគ្គលេខ	៥៧៨៦៩
៦-វេសេនីយ៍ទោ	ងួន	ចាន់ណាត្រី	អគ្គលេខ	៥៧៨៨៨
ង-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា :				
១-ឧត្តមសេនីយ៍ទោ	សេង	គង់	អគ្គលេខ	៧៩២៤៥
២-ឧត្តមសេនីយ៍ទោ	ញ៉ែម	ចំណាន	អគ្គលេខ	៧៧៦៣៥
៣-ឧត្តមសេនីយ៍ទោ	ហ៊ុល	សម្បត្តិ	អគ្គលេខ	០៤៥៩១
៤-ឧត្តមសេនីយ៍ត្រី	ឡឹក	វណ្ណនី	អគ្គលេខ	០៤៨២០
៥-ឧត្តមសេនីយ៍ត្រី	ភោគ	សាកុល	អគ្គលេខ	០១០៤៨
៦-ឧត្តមសេនីយ៍ត្រី	ម៉ុល	វិទូ	អគ្គលេខ	២០៣៧៨
៧-វេសេនីយ៍ឯក	ឆេង	សុភា	អគ្គលេខ	០២៨៨០
៨-វេសេនីយ៍ឯក	ហួន	បញ្ញាវឌ្ឍន៍	អគ្គលេខ	០៥៦៩៨
៩-វេសេនីយ៍ទោ	ចូរ	ណាថេន	អគ្គលេខ	៧១៩៤៣
១០-វេសេនីយ៍ទោ	សុខា	ភិបាល	អគ្គលេខ	៦៣១៥៣
១១-វេសេនីយ៍ទោ	សាន	សុភា	អគ្គលេខ	៦៦៨០៨
១២-វេសេនីយ៍ត្រី	ថាត	ដាវីន	អគ្គលេខ	៧២៣៧២
១៣-វេសេនីយ៍ត្រី	ស៊ុន	អេង	អគ្គលេខ	៦៨១៧០
១៤-វេសេនីយ៍ត្រី	ចាន់	សំរែស	អគ្គលេខ	៥៦២៣២
១៥-វេសេនីយ៍ត្រី	ឈុន	លីន	អគ្គលេខ	០៩១៣២
១៦-អនុសេនីយ៍ឯក	ណុប	បូ	អគ្គលេខ	៣៨៦១២
១៧-អនុសេនីយ៍ឯក	ដូង	ឆោមគីរី	អគ្គលេខ	៥៦៦១៧
១៨-អនុសេនីយ៍ឯក	ពាញ	ខុន	អគ្គលេខ	៣៦៧៥៧
១៩-អនុសេនីយ៍ឯក	ប៉ាន	ស៊ីណា	អគ្គលេខ	៦៧០៧៨
២០-អនុសេនីយ៍ឯក	ឈុន	វឌ្ឍនៈកុសល	អគ្គលេខ	៣៦៨០៣
២១-អនុសេនីយ៍ឯក	ម៉ី	ភិន	អគ្គលេខ	៥២៥៧៨
២២-អនុសេនីយ៍ឯក	គេង	សម្បត្តិ	អគ្គលេខ	៥៦៧៧៤
២៣-អនុសេនីយ៍ទោ	រៀម	រត្នធីតា	អគ្គលេខ	៥៣១៩៩
២៤-អនុសេនីយ៍ទោ	មុជ	រដ្ឋា	អគ្គលេខ	៥៦៥៥៥
២៥-អនុសេនីយ៍ទោ	កែវ	សុភា	អគ្គលេខ	៧៤៩៨៦

ច-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អនុប្បធិ :

១-ឧត្តមសេនីយ៍ត្រី	រស់	ច័ន្ទសោភា	អគ្គលេខ	៣៣០៩១
២-ឧត្តមសេនីយ៍ត្រី	សួន	ជុន	អគ្គលេខ	០៥៥៥
៣-វេសេនីយ៍ឯក	សៅ	សាវុន	អគ្គលេខ	១១១៣៥
៤-វេសេនីយ៍ឯក	កែវ	មុនី	អគ្គលេខ	០២២៦៦
៥-វេសេនីយ៍ឯក	ថុង	តែជេង	អគ្គលេខ	៥៥៣៣៤



៦-វរសេនីយ៍ឯក	តាន់	គឹមបូរី	អគ្គលេខ	០១៤០៣
៧-វរសេនីយ៍ឯក	ម៉ា	ស៊ីថាវ	អគ្គលេខ	៣០៥៦៨
៨-វរសេនីយ៍ឯក	ជា	ឧត្តម	អគ្គលេខ	៣០៥៥២
៩-វរសេនីយ៍ឯក	សុខ	លីដា	អគ្គលេខ	៥៤៨២៨
១០-វរសេនីយ៍ឯក	ម៉ែន	សំអាត	អគ្គលេខ	០៥៣១០
១១-វរសេនីយ៍ឯក	កែវ	នី	អគ្គលេខ	០៥៣១៥
១២-វរសេនីយ៍ឯក	ឈីវ	ណារ៉ុ	អគ្គលេខ	០៦៩០៨
១៣-វរសេនីយ៍ឯក	អ៊ុំ	ឈានវិទូ	អគ្គលេខ	០៥២៩៨
១៤-វរសេនីយ៍ឯក	សន	សុខុន	អគ្គលេខ	០៥២៩៩
១៥-ឧត្តមសេនីយ៍ឯក	ស៊ូ	សុផាន	អគ្គលេខ	៧៣៩៩០
១៦-ឧត្តមសេនីយ៍ទោ	នៅ	ចំរើន	អគ្គលេខ	០៧៧០៤
១៧-ឧត្តមសេនីយ៍ទោ	កាន់	ចែម	អគ្គលេខ	០៦០៧៥
១៨-ឧត្តមសេនីយ៍ត្រី	ឈាង	ភារិទ្ធ	អគ្គលេខ	៦៧៦០៨
១៩-ឧត្តមសេនីយ៍ត្រី	កល់	ម៉ាលី	អគ្គលេខ	០៩០៦
២០-ឧត្តមសេនីយ៍ត្រី	ប្រាក់	ច័ន្ទសេរី	អគ្គលេខ	២៧២៦៩
២១-ឧត្តមសេនីយ៍ត្រី	ខឹម	វិសិដ្ឋ	អគ្គលេខ	០៥៥៨១
២២-ឧត្តមសេនីយ៍ត្រី	ម៉ុង	មិនា	អគ្គលេខ	០២១១១
២៣-ឧត្តមសេនីយ៍ត្រី	ហោង	រស្មី	អគ្គលេខ	០៥១១៨
២៤-ឧត្តមសេនីយ៍ត្រី	ហាវ	សុខា	អគ្គលេខ	៧១៨៦៤
២៥-ឧត្តមសេនីយ៍ត្រី	ស្រួយ	ដារ៉ង់	អគ្គលេខ	៧៧៩៦៨
២៦-ឧត្តមសេនីយ៍ត្រី	សេង	វិសិទ្ធិ	អគ្គលេខ	៧៨១៨០
២៧-ឧត្តមសេនីយ៍ត្រី	គង់	លៀង	អគ្គលេខ	០៦៥០៨
២៨-ឧត្តមសេនីយ៍ត្រី	យឹម	ស្វាវីល	អគ្គលេខ	៧៨១៧៣
២៩-ឧត្តមសេនីយ៍ត្រី	យឹម	សុកខែ	អគ្គលេខ	៥៩៥៥៧
៣០-ឧត្តមសេនីយ៍ត្រី	កិ	គឹមសាន្ត	អគ្គលេខ	៦០៧៨៩
៣១-ឧត្តមសេនីយ៍ត្រី	រៀម	រតនា	អគ្គលេខ	០៧៣៧៦
៣២-វរសេនីយ៍ឯក	ខាន់	សុខគឹមរី	អគ្គលេខ	០៧២៨៣
៣៣-វរសេនីយ៍ឯក	យឿន	សុភក្តិ	អគ្គលេខ	៦១៩៨៥
៣៤-វរសេនីយ៍ឯក	ឡេង	ប៊ុនឡុង	អគ្គលេខ	៥៤៤៥៧
៣៥-វរសេនីយ៍ឯក	ស្រី	ហោង	អគ្គលេខ	៨២២៣៣
៣៦-វរសេនីយ៍ឯក	ខៀវ	ភារិទ្ធ	អគ្គលេខ	៧៧៨៥៣
៣៧-វរសេនីយ៍ឯក	សាប័	ធារ៉ា	អគ្គលេខ	៦៧៤៦៥
៣៨-វរសេនីយ៍ឯក	ជា	ឡាយ	អគ្គលេខ	០៤៨៣៤
៣៩-វរសេនីយ៍ឯក	តូច	សុគន្ធា	អគ្គលេខ	០៤៨៣៤



៤០-វេសេនីយ៍ឯក	ស៊ិន	សាគុណ	អគ្គលេខ	០៦៩៩៩
៤១-វេសេនីយ៍ឯក	គិន	កុណ្ណា	អគ្គលេខ	៥៦២៧២
៤២-វេសេនីយ៍ឯក	ហង់	សម្បត្តិ	អគ្គលេខ	៦៣៣៧២
៤៣-វេសេនីយ៍ឯក	នា	យូឡែន	អគ្គលេខ	៦៦២៥៧
៤៤-វេសេនីយ៍ឯក	ប្រាក់	សុផាត់	អគ្គលេខ	៥៤៨៧២
៤៥-វេសេនីយ៍ឯក	ហេង	ហាន	អគ្គលេខ	០២៨៨១
៤៦-វេសេនីយ៍ឯក	មាស	ទីយាយុណ្ណាវុធ	អគ្គលេខ	១៦២០៥
៤៧-វេសេនីយ៍ឯក	មៅ	កុសល	អគ្គលេខ	៣១០៧៦
៤៨-វេសេនីយ៍ឯក	ហុន	វណ្ណៈ	អគ្គលេខ	៧៨១៨៣
៤៩-វេសេនីយ៍ឯក	ប៉ែត	សុវណ្ណា	អគ្គលេខ	៦៦៧៤៣
៥០-វេសេនីយ៍ឯក	វង្ស	សុផាត	អគ្គលេខ	០៧២៩១
៥១-វេសេនីយ៍ឯក	ង៉ែត	សុគន្ធាវិទូ	អគ្គលេខ	៧៨១៧៧
៥២-វេសេនីយ៍ឯក	ភិត	តុលា	អគ្គលេខ	៧៧៥៣៣
៥៣-វេសេនីយ៍ឯក	ចាន់	សាហ៊ុត	អគ្គលេខ	១៧៤៤១
៥៤-វេសេនីយ៍ឯក	ណាប	ចាន់ធី	អគ្គលេខ	៦១៩៥២
៥៥-វេសេនីយ៍ឯក	ម៉ាន់	តូ	អគ្គលេខ	០២៥៥៣
៥៦-វេសេនីយ៍ឯក	លឹម	វណ្ណៈ	អគ្គលេខ	១០៨៥៦
៥៧-វេសេនីយ៍ឯក	ស៊ុត	សំអ៊ុន	អគ្គលេខ	០៨៣១៣
៥៨-វេសេនីយ៍ឯក	ឡោ	វីរៈ	អគ្គលេខ	០៨៣០៦
៥៩-វេសេនីយ៍ឯក	លី	សុខុន	អគ្គលេខ	០១៩៧៣
៦០-វេសេនីយ៍ឯក	ប៉ែន	ស៊ីណា	អគ្គលេខ	១០៧៥៣
៦១-វេសេនីយ៍ឯក	មឿង	ខេម	អគ្គលេខ	០៤៦៩៥
៦២-វេសេនីយ៍ឯក	ង៉ាត់	អរុណាភិ	អគ្គលេខ	១២១៥៦
៦៣-វេសេនីយ៍ឯក	តាប់	សាអ៊ុំ	អគ្គលេខ	០៧៩៧១
៦៤-វេសេនីយ៍ឯក	សេង	វាសនា	អគ្គលេខ	០៣៤៣៩
៦៥-វេសេនីយ៍ឯក	សោម	ច័ន្ទណាវិទូ	អគ្គលេខ	១៧៤៧៩
៦៦-វេសេនីយ៍ឯក	បាល់	វិច្ឆ	អគ្គលេខ	០៦៥០៥
៦៧-វេសេនីយ៍ឯក	ស៊ិន	សុខា	អគ្គលេខ	០៦៥១៤
៦៨-វេសេនីយ៍ឯក	ផាត់	ផល	អគ្គលេខ	០៦៥០២
៦៩-វេសេនីយ៍ឯក	ជ្រៀន	សុភ័ក្ត្រ	អគ្គលេខ	៦៥៧៦៩
៧០-វេសេនីយ៍ឯក	ហុង	គឹមសេង	អគ្គលេខ	១៩២១២
៧១-វេសេនីយ៍ឯក	ហូត	ចាន់ធី	អគ្គលេខ	២៣៧៨៥
៧២-វេសេនីយ៍ឯក	រស់	កី	អគ្គលេខ	០៦០១៩
៧៣-វេសេនីយ៍ឯក	ហ៊ឹង	ច័ន្ទវិទូ	អគ្គលេខ	០២៥៦៤



៨-គ្រឿងឥស្សរិយយស សេនាជ័យសិទ្ធិ :

១-ឧត្តមសេនីយ៍ឯក	ម៉េង	គឹមឈឿន	អត្តលេខ	១៥៩៨៨
២-ឧត្តមសេនីយ៍ឯក	មៅ	និម្មល	អត្តលេខ	០២០០
៣-ឧត្តមសេនីយ៍ទោ	រស់	វណ្ណារ៉ា	អត្តលេខ	០៣១
៤-ឧត្តមសេនីយ៍ទោ	ឡុង	វិចិត្រ	អត្តលេខ	០៣០៦
៥-ឧត្តមសេនីយ៍ទោ	អេង	រ៉ានធី	អត្តលេខ	០៤០១៤
៦-ឧត្តមសេនីយ៍ទោ	ផ្លាង	ភិរិទ្ធ	អត្តលេខ	០៥០៤៤
៧-ឧត្តមសេនីយ៍ទោ	ទូច	សុភា	អត្តលេខ	៦៨១៩៥
៨-ឧត្តមសេនីយ៍ទោ	គឹម	ហុង	អត្តលេខ	០៨៩៩៨
៩-ឧត្តមសេនីយ៍ត្រី	ហេង	សុផន	អត្តលេខ	០៥២៩២
១០-ឧត្តមសេនីយ៍ត្រី	ង៉ែត	ធា	អត្តលេខ	០៩៨៩

៣៣.១៥០៤.១១៥៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៩

N N
ស សហមន្ត

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៩/១១៤១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឆ្លោសព្រះរាជានុ

ទូរ

ក-គ្រឿងឥស្សរិយយស មុនីសារាត្ថន្ទ្រ ថ្នាក់ មហាសេនីយឡន់

ឯកឧត្តមបណ្ឌិត កែន សម្បត្តិ

ខ-គ្រឿងឥស្សរិយយស មុនីសារាត្ថន្ទ្រ ថ្នាក់ មហាសេនា :

១-ឯកឧត្តម មុំ បញ្ញាហ៊ុំ

២-ឯកឧត្តម ជ័យ វិទូ

៣-ឯកឧត្តម ឆាយ រដ្ឋា

៤-ឯកឧត្តមបណ្ឌិត សន ពៅ

៥-ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម

៦-លោកជំទាវ ប្រី ប៊ុណ្ណារ៉ាវី

៧-លោក នួន ការម្យ

ល.រ. ១៩០៤. ១១៤៥

N N
សមាមន៍

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៩

នរោត្តម សីហមុនី

បានឲ្យដាក់តាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិភោស្តបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៩/១១៥៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកត/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំង ឯកឧត្តម **ហែម មគ្គផល** ជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមុខងារសាធារណៈ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

លេខ. ១៩០៩.១១៥៤

នស/រកត

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **មីន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៩/១១៧៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ០២រូប :

- ១- ឯកឧត្តម **ឡាវ៉ា ភារ៉ា** មានឋានៈស្មើ អគ្គនាយក
- ២- ឯកឧត្តម **ត្រី ឆាំងឌី** មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ស.រ. ១៩០៧.១១៧៣

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៩

N N
ស.ហ.មុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិសាលបណ្ឌិត **មីន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៩/១១៥៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូន ទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រី ដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១:** តែងតាំង និងផ្តល់ឋានៈ ដល់ឯកឧត្តម **សេក កញ្ញី** ជាទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានឋានៈស្មើ អគ្គនាយក ។
- មាត្រា ២:** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

លោក. ១៩០៨ ១១៥៤

ន សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៩

បានចម្លងប្រើប្រាស់ច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨១៩/១១៥៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈ មន្ត្រីរាជការ ០២ រូប នៃក្រសួងបរិស្ថាន :

- ១- **លោកជំទាវ វិទ លីណា** ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព មានឋានៈស្មើអគ្គនាយក
- ២- **ឯកឧត្តម ជួប ប៉ារីស** ជាអគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ល.រ. ១៩០៧. ១១៥៥

នស/រកត/០៨១៩/១១៥៥

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៩

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



នស/រកត/០៨១៩/ ១១៥៦

ព្រះរាជក្រឹត្យ
យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

ផ្តល់គោរមងារ :

លោក ជឿម ភាវ៉ា

ជា

ឧកញ៉ា

ព.ស. ១៩០៥. ១៥០០

N N
ស ហម្ម

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

ឧបនាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨១៩/ ១១៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

ផ្តល់គោរមងារ :

លោក យាង វណ្ណា

ជា

ឧកញ៉ា

ល.រ. ១៩០៤.២៤០១

ស.វ.ហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

ឧបនាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីភ្នាក់ងារគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៩០៨ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/ រកត/ ១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

សម្រេច

មាត្រា ១. បំពាក់មេដាយ**ការងារ**តាមលំដាប់ថ្នាក់ជូនមន្ត្រីចំនួន១៦៥រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិនាពេលកន្លងមកដូចមានរាយនាមខាងក្រោម៖

ក-មេដាយមាស**ការងារ**

១-ឯកឧត្តម	សែន	សាយ
២-លោកស្រី	ជាន់	ឡូរី
៣-លោក	ហៃ	វណ្ណថា
៤-លោក	សោម	លីន
៥-លោក	លាវ	ប៊ុនថន
៦-លោក	រស់	វិនសេរី
៧-លោក	ងួន	កុលបុត្រ

៨-លោក	រៀង	ដីរី
៩-លោកស្រី	យុន	ចាន់ឌីណា
១០-លោក	សំ	ដារ៉ា
១១-លោកស្រី	កែវ	បុញ្ញារី
១២-លោកស្រី	សូស	ផល្លា
១៣-លោក	សំ	សុភាព
១៤-លោក	ពេជ្រ	ចិត្រា
១៥-លោកស្រី	សៅ	សុផារី
១៦-លោក	ណុប	ហុន
១៧-លោក	ហាម	វីរៈ
១៨-លោក	ថូ	សំអាត
១៩-លោក	យឹម	សុផ័
២០-លោកស្រី	នាង	សុភានី
២១-លោកស្រី	ជុំ	ស៊ីថាមុន្នី
២២-លោកស្រី	អ៊ុក	សោភ័ណ្ឌដរាប
២៣-លោក	សោម	សុវណ្ណារ៉ា
២៤-លោក	ចាន់	សំរេច
២៥-លោក	ពេជ	រតនៈ
២៦-លោក	រស់	យុទ្ធរ៉ា
២៧-លោក	ហេង	រស្មី
២៨-លោក	កែវ	ជន
២៩-លោក	ញ៉ែម	វណ្ណា
៣០-លោកស្រី	គង់	ស្រីពៅ
៣១-លោកស្រី	ចាន់	ពិសី
៣២-លោក	យុទ្ធ	គឹមឃៀន
៣៣-លោក	ជួង	សុខល
៣៤-លោកស្រី	ស្វង	សារឿន
៣៥-លោកស្រី	សូ	ឡេង
៣៦-លោក	យិន	សារឿម

៣៧-លោកស្រី	សរ	ពន្លឺតា
៣៨-លោក	សុខ	សុផន
៣៩-លោក	សំ	សង
៤០-លោកស្រី	ប៉ុក	រ៉ាម៉ុន
៤១-លោក	អ៊ុក	បូឡា
៤២-លោក	ចេង	រ៉ាន់
៤៣-លោក	សួន	វណ្ណនី
៤៤-លោក	ប៉ាល់	តូ
៤៥-លោក	ព្រំ	អរុណរស្មី
៤៦-លោក	កុល	លីដា
៤៧-លោក	ខាវ	សុខា
៤៨-លោក	យិន	សុខា
៤៩-លោក	យិន	ឧស្សាហវិទូ
៥០-លោក	ចាន់	នី

ខ.មេដាយប្រាក់ការងារ

១-លោក	ហែម	ប៊ុនឈូយ
២-លោកស្រី	សោម	ច័ន្ទស្យា
៣-លោក	ឆៃ	សុខទី
៤-លោក	ជេត	រដ្ឋា
៥-លោកស្រី	ជុំ	ពិសី
៦-លោក	នូ	ពិសិដ្ឋ
៧-លោក	ជេត	រតនៈ
៨-លោក	ហេង	ឈុនឡាយ
៩-លោកស្រី	ស្រី	សូនីតា
១០-លោកស្រី	ហួត	សុខា
១១-លោក	វ៉ាយ	កាណាន់
១២-លោកស្រី	កែ	ប៊ុនសុដាន្តារី
១៣-លោក	សៅ	រង្សីរៈ
១៤-លោក	ផេង	ច័ន្ទបូរី

១៥-លោកស្រី	ឌឹម	ស្រីម៉ា
១៦-លោកស្រី	ស្រួល	ស្រីម៉ី
១៧-លោក	សារីម	រតនៈ
១៨-លោក	ចៅ	ទីង
១៩-លោក	ណុប	ធានី
២០-លោកជំទាវ	ពៅ	សុធារ៉ា
២១-លោកស្រី	សឹង	ឆរី
២២-លោក	វៀង	ជីវ៉ា
២៣-លោក	ហ៊ឹម	ជានីន
២៤-លោក	ជួង	ចំណាប់
២៥-លោក	សំ	បូទ្រី
២៦-លោក	ស៊ី	រ៉ាម៉ូ
២៧-លោកជំទាវ	មូ	សុម៉ាលីន
២៨-លោកស្រី	លុយ	បូឡែន
២៩-លោក	យុន	សុភាព
៣០-លោក	យុង	ចាន់ទី
៣១-លោកស្រី	ពេជ	មុន្នី
៣២-លោកស្រី	សោម	វណ្ណសុជាតិ
៣៣-លោកស្រី	សុខ	សេរីវត្ត
៣៤-លោក	សេង	ឡូតា
៣៥-លោកស្រី	ឈឿន	រីយ៉ា
៣៦-លោក	ថោង	រត្ននា
៣៧-លោក	សៀន	ណាន
៣៨-លោក	និន	វ៉ាយ៉ុន
៣៩-លោក	កែ	រតនា
៤០-លោក	ស្រី	វិចិត្រ
៤១-លោក	ថន	ដាវីដ
៤២-លោក	ម៉េត	គឹមអូ
៤៣-លោក	ហង្ស	សុស៊ីតង

៤៤-លោក	ហិល	កុសល
៤៥-លោក	គិន	សុខ
៤៦-លោកស្រី	ឈឹម	សុវណ្ណលីណា
៤៧-លោក	លុយ	ស៊ីណុច
៤៨-លោក	នាង	ទុយឡាយចរណែ
៤៩-លោកស្រី	ជួប	សុផល
៥០-លោក	តាន់	គឹមហួរ
៥១-លោក	ឆុង	សារី
៥២-លោកស្រី	ឡុង	លីដាលី
៥៣-លោកស្រី	តាន់	លីនណា
៥៤-លោក	សារឹម	រស្មី
៥៥-លោកស្រី	សៅ	ស្រីលី
៥៦-លោក	ប៊ុច	សុធា
៥៧-លោក	គឹម	បញ្ញាវ័ត្ត
៥៨-លោកស្រី	ម៉ាង	លាងហួច
៥៩-លោក	នូ	សីហា
៦០-លោក	ពិន	ម៉ារឌី
៦១-លោកស្រី	វ័ត្ត	ចរិយា
៦២-លោក	ស៊ិន	វឌ្ឍនា
៦៣-លោកស្រី	ទេព	ពុទ្ធារី
៦៤-លោក	ហេង	ជានិត
៦៥-លោកស្រី	សៀន	ពិសី
៦៦-លោកស្រី	តៃ	ប៊ុនចាន់ផល្លី
៦៧-លោកស្រី	ថោង	សុវណ្ណារី
៦៨-លោក	ពៅ	សំណាង
៦៩-លោក	អ៊ុំ	ថា
៧០-លោក	ហុក	ដានី
៧១-លោក	ឃ្លោក	សុផល
៧២-លោក	ហុក	កេតថា

៧៣-លោក	ច័ន្ទ	ធៀន
៧៤-លោកស្រី	ខេង	សុភ័ន្ត
៧៥-លោកស្រី	ហឿន	ហ៊ាង
៧៦-លោកស្រី	ហឿន	ខុន
៧៧-លោកស្រី	ចយ	មុំ
៧៨-លោក	កែន	ហួន
៧៩-លោក	យីវ	សំអុល
៨០-លោក	ម៉ី	គន់
៨១-លោក	អ៊ុំ	វណ្ណៈ
៨២-លោក	រស់	សារីទូ
៨៣-លោក	ជិន	ងួន
៨៤-លោក	ឈុន	សារឿន
៨៥-លោក	ជា	ចំរែង
៨៦-លោក	មាស	ថ្កុំ
៨៧-លោក	យប	សារី
៨៨-លោក	ឈិន	ឈាង
៨៩-លោក	ស្រី	សារី
៩០-លោក	ឈុង	សាវ៉ាន
៩១-លោក	ហេង	ចិន្តា
៩២-លោក	ទូច	សាមី
៩៣-លោក	ហុក	ប៊ុនថន
៩៤-លោក	កុក	ស្រង
៩៥-លោកស្រី	នាង	និមល
៩៦-លោក	គុល	សោភ័ណ្ឌ
៩៧-លោក	គី	គុណ្ណា
៩៨-លោក	ទឹម	សាន
៩៩-លោក	រស់	លាង
១០០-លោក	ញាន	វិចិត្រ
១០១-លោក	ងួន	ចែម

១០២-លោក	ឌឹម	សារិន
១០៣-លោក	សុខ	ចាន់
១០៤-លោក	ពៅ	ចន្ទី
១០៥-លោកស្រី	ពេជ្រ	ចរណៃ
១០៦-លោក	សាន	សែនសម្បត្តិ
១០៧-លោកស្រី	ស៊ុន	ម៉ូលីកា
១០៨-លោក	សៀន	ច័ន្ទតារា
១០៩-លោកស្រី	បូ	ដានី
១១០-លោក	រូន	សំអុល
១១១-លោកស្រី	ពៅ	ហ៊ុរ
១១២-លោក	មាន	សេរីត
១១៣-លោក	ស្វាយ	ភីរុណា
១១៤-លោក	សុង	ពិសិដ្ឋ
១១៥-លោក	សាន	សុខ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ ២៥

ថ្ងៃពុធនា ១០ ឧសភា ខែ ឧសភា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០១៩ ✓
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានក្រសួងសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ១ និងមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៩០ អនក្រ.តត

**អនុក្រឹត្យ
ស្តីពី**

ការតែងតាំង និងសម្រួលភារកិច្ចមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

សម្រេច

មាត្រា ១ - តែងតាំង និងសម្រួលភារកិច្ចមន្ត្រីរាជការចំនួន ០៨ នាក់ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដូចមានរាយនាមខាងក្រោម ៖

- ១-លោក **ជ្រៀន សេងគង់** ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានឧស្សាហកម្ម
- ២-លោក **ញឹក វិរៈ** ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានឧស្សាហកម្ម
- ៣-លោក **ហេង ឡែង** ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានឧស្សាហកម្ម
- ៤-លោក **គន់ សុខដា** សម្រួលភារកិច្ចពីអគ្គនាយករង នៃអគ្គនាយកដ្ឋានឧស្សាហកម្ម ឱ្យមកជាអគ្គនាយករង នៃអគ្គនាយកដ្ឋានទឹកស្អាត
- ៥-លោក **ហុយ សុភាព** ជាប្រធាននាយកដ្ឋានវាយតម្លៃទទួលស្គាល់ នៃអគ្គនាយកដ្ឋានឧស្សាហកម្ម ជំនួសលោក **ជ្រៀន សេងគង់** ដែលបានទទួលភារកិច្ចថ្មី

៦-លោក **ហ៊ឹម ផានិត** ជាប្រធានមជ្ឈមណ្ឌលផលិតភាពជាតិ មានឋានៈស្មើប្រធាននាយកដ្ឋាន
នៃអគ្គនាយកដ្ឋានឧស្សាហកម្ម ជំនួសលោក **ហង់ អៀង** ដែលបាន
ទទួលការកិច្ចថ្មី

៧-លោកស្រី **ម៉េង ដាវុចកល្យាណ** ជាប្រធាននាយកដ្ឋានផែនការ និងជំរុញការអភិវឌ្ឍសហគ្រាស
ធុនតូច និងមធ្យម នៃអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម
និងសិប្បកម្ម ជំនួសលោក **នួន សុភ័ណ្ឌ** ដែលបានទទួលការកិច្ចថ្មី

៨-លោក **ហ៊ុន សាង** ជាប្រធាននាយកដ្ឋានផែនការ ស្ថិតិ សហប្រតិបត្តិការ និងការងារ
អាស៊ាន ជំនួសលោក **ញ៉ក វ៉ៃ** ដែលបានទទួលការកិច្ចថ្មី ។

មាត្រា ២ - បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៣ - រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង
ឧស្សាហកម្ម និងសិប្បកម្ម រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន
ដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ
តាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃសុក្រ ១១ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៩ ✓



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសដ្ឋានរដ្ឋបាល នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៩១.០.២២.២២.២២

អនុក្រឹត្យ
ស្តីពីការជូនដោយមុនិសាសន៍សាសនា
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់ដោយមុនិសាសន៍សាសនា ជូនលោកបណ្ឌិត ព្រំម វីរៈ សាស្ត្រាចារ្យផ្នែកច្បាប់ នៃសាលាពាណិជ្ជកម្ម CamEd ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ នាពេលកន្លងមក ។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យ នេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធ ១១ កើត ខែ ឆាតុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៩

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៩១១ អនក្រ.បក-បត

**អនុក្រឹត្យ
ស្តីពី**

ការផ្ទេរ និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ ផ្ទេរ និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន ០២ រូប ដូចមានរាយនាមខាងក្រោម ៖

១- លោកឧត្តមសេនីយ៍ឯក **អ៊ុំ ហ៊ុន ហ៊ុន** អត្ថលេខ ១៥៧៣៣ ជាប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ទៅជាអគ្គនាយករងនៃអគ្គនាយកដ្ឋាន អន្តរប្រវេសន៍ ។

២- លោកឧត្តមសេនីយ៍ទោ **វ៉ាន់ មុន្នុល** អត្ថលេខ ៥៧៨៧២ ជាប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍ ។

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ សុក្រ ១១ ខែ កុម្ភៈ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៩ ✓
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- អនុលោម**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៩១ អ.ន.ក.ត.ត

អនុក្រឹត្យ
ស្តីពីការជូនមេដាយសហមេត្រី
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយសហមេត្រី ថ្នាក់ **សេនា** ជូនគ្រូឧទ្ទេសនាម ចំនួន២រូប ដែលបានបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ចំណេះដឹងខាងផ្នែកបច្ចេកទេស និងសមត្ថភាពដល់កងកម្លាំងនគរបាលជាតិកម្ពុជា នាពេលកន្លងមក ដូចមានរាយនាមខាងក្រោម ៖

- ១-លោកសាស្ត្រាចារ្យ PHILLIP L.WEINER ប្រធានទំនាក់ទំនងផ្នែកច្បាប់នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
- ២-លោក MARTIN KAROPKIN ចៅក្រមអង្គជំនុំជម្រះអន្តរជាតិបម្រុងសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យ នេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃសុក្រ ១១ ខែ កក្កដា ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៩ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៩១៣ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយសហមេត្រី
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងតស៊ូរវិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

សម្រេច

មាត្រា ១.- បំពាក់មេដាយសហមេត្រី ថ្នាក់ **ធិបតី** ជូនមន្ត្រីជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន ២រូប ដែល មានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្មកន្លងមក ដូចមានរាយនាមខាងក្រោម៖

- ១-H.E Mr. LI Jianwei DG of the Department of Animal and Plant Quarantine
- ២-H.E Mr. Xu Ningning Executive President of China-ASEAN Business Council (CABC)

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ១ និងមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ២៤ ខែ កើត ខែ ភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៩



សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៩១៤ អនក្រ.គត

អនុក្រឹត្យ
ស្តីពី

ការដំឡើងថ្នាក់ និងឋានន្តរស័ក្តិដល់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ១១៦ អនក្រ.បក ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃទីស្តីការគណៈរដ្ឋមន្ត្រី
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ


សម្រេច

មាត្រា ១ : ដំឡើងថ្នាក់ដល់មន្ត្រីរាជការ ចំនួន ១៣២រូប នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ដូចមានរាយនាមខាងក្រោម ៖

១- លោក	ពៅ ជិនៈមតា	ពីរមន្ត្រី ថ្នាក់លេខ២	មកជាថ្នាក់លេខ១
២- លោក	ចាយ សេងថង	ពីរមន្ត្រី ថ្នាក់លេខ២	មកជាថ្នាក់លេខ១
៣- លោក	ប៉ាន់ ស៊ីវន	ពីរមន្ត្រី ថ្នាក់លេខ២	មកជាថ្នាក់លេខ១
៤- លោក	ហេង សិក្សា	ពីរមន្ត្រី ថ្នាក់លេខ២	មកជាថ្នាក់លេខ១
៥- លោក	ដាច បុត្រតារា	ពីរមន្ត្រី ថ្នាក់លេខ២	មកជាថ្នាក់លេខ១
៦- លោកស្រី	ឈុន សុគន្ធី	ពីរមន្ត្រី ថ្នាក់លេខ២	មកជាថ្នាក់លេខ១

៧-	លោកស្រី	ហង្ស ម៉ឺនម៉ឺន	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
៨-	លោក	សុខ ប្រាំ	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
៩-	លោក	ម៉ុម មុនី	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
១០-	លោកស្រី	មាស ឡា	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
១១-	លោក	ជុន កេនា	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
១២-	លោកស្រី	ស សំណាង	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
១៣-	លោក	រ៉េត ថាវរោ	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
១៤-	ឯកឧត្តម	ជា ប្រណិត	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
១៥-	លោក	ចេន ផេង	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
១៦-	លោក	គង់ ចន្ទី	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
១៧-	លោក	សួន វ៉ានី	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
១៨-	ឯកឧត្តម	សួន ណាយ	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
១៩-	លោក	ច័ន្ទ មេង	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
២០-	លោក	ម៉ុង ស៊ីងច័ម	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
២១-	លោក	ធុយ ចាន់ធួន	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
២២-	លោកស្រី	យាង ឆានី	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
២៣-	លោក	ម៉ាង គីណាល់	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
២៤-	លោក	ហុង ចន្ទ្យៈ	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
២៥-	លោក	កៅ មុយសាន	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
២៦-	លោក	សេ ផានី	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
២៧-	លោក	ស៊ុន អ៊ុនថៃ	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
២៨-	លោក	ផាន់ សារិទ្ធ	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
២៩-	លោកស្រី	ហេង ជារី	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
៣០-	លោក	ម៉ម សារិត	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
៣១-	ឯកឧត្តម	ព្រំ សុភមង្គល	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
៣២-	ឯកឧត្តម	ប្រាក់ សុភាព	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
៣៣-	លោកជំទាវ	ជា ចាន់ឡើង	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
៣៤-	លោក	ជួន មនោរោត្យា	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
៣៥-	ឯកឧត្តម	រុន គូ	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
៣៦-	ឯកឧត្តម	សំ រិទ្ធិ	ពីរមេត្រូវ	ថ្នាក់លេខ២	មកជាថ្នាក់លេខ១
៣៧-	ឯកឧត្តម	ឡេង សេង	ពីរមេត្រូវ	ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៣៨-	ឯកឧត្តម	លី ត្រាណិន	ពីរមេត្រូវ	ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៣៩-	ឯកឧត្តម	ព្រាម ម៉ាណែល	ពីរមេត្រូវ	ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៤០-	ឯកឧត្តម	ពេជ អតិរៈ	ពីរមេត្រូវ	ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៤១-	ឯកឧត្តម	ប្រាក់ ផាន់ណារ៉ា	ពីរមេត្រូវ	ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៤២-	ឯកឧត្តម	ច័ន្ទ ឆែលី	ពីរមេត្រូវ	ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៤៣-	លោក	ប្រាក់ សុជាតិ	ពីរមេត្រូវ	ថ្នាក់លេខ៣	មកជាថ្នាក់លេខ២

៤៤-	លោក	តូច ធារិទ្ធ	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៤៥-	លោក	រស់ គេនា	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៤៦-	លោកស្រី	គឹម ម៉ារីយ៉ាណ	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៤៧-	លោក	អែតដា នីវ៉ាវណ្ណ	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៤៨-	ឯកឧត្តម	គួច សំណាង	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៤៩-	ឯកឧត្តម	ឃុត កែវសុភ័ក្ត្រ	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៥០-	លោកស្រី	កឹម កែវកល្យាណ	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៥១-	លោក	សេង បក្រវាឡ	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៥២-	លោកស្រី	កែវ សុនី	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៥៣-	លោកស្រី	ហោ សុគន្ធារី	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៥៤-	ឯកឧត្តម	ញឹក ម៉ុនរិទ្ធ	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៥៥-	លោក	លន់ ទ្រព្យ	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៥៦-	លោក	មាស ស្មី	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៥៧-	លោក	ឃុំ ម៉ុន្ន្នាម៉ន្ត	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៥៨-	ឯកឧត្តម	កាន់ មុន្នី	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៥៩-	លោក	កាំង វ៉ាន់ថា	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៦០-	ឯកឧត្តម	ហាស់ វ៉ាន់ថា	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៦១-	ឯកឧត្តម	អ៊ឹម សុរ	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៦២-	ឯកឧត្តម	យឹម គន្ធី	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៦៣-	លោកជំទាវ	ស៊ាង សុផល្លា	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៦៤-	ឯកឧត្តម	ម៉ឹម សារិទ្ធ	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៦៥-	ឯកឧត្តម	យូឃាង ថាវរិទ្ធ	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៦៦-	ឯកឧត្តម	ហេង វិជ្ជា	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៦៧-	លោកជំទាវ	អ៊ឹម និពន្ធ	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៦៨-	លោក	នេវ រដ្ឋមនី	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៦៩-	លោកស្រី	មិន ម៉ុន្ន្នាវ៉ែន	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៧០-	ឯកឧត្តម	ឈួន ចាន់ថន	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៧១-	លោក	ម៉ុត សុម៉េត	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៧២-	លោកស្រី	កែវ ខេមរា	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៧៣-	លោក	ជុំ ស៊ីនណាង	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៧៤-	លោក	ហ៊ាន ស្រស់	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៧៥-	លោក	យ៉ាន់ វិភារកន៌	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៧៦-	លោក	ឯម សុវណ្ណារ៉ា	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៧៧-	លោក	ប៉ាង គេនា	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៧៨-	លោក	កៅ វណ្ណៈ	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៧៩-	លោកស្រី	អ៊ុត សុម៉ុញ្ញ	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៨០-	លោក	ឈឿន សាវន	ពីរមន្ត្រី ថ្នាក់លេខ៣	មកជាថ្នាក់លេខ២



៨១-	លោក	ម៉ាន់ សុខញ៉ា	ពីរមេន្ទ្រ ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៨២-	លោក	ចន្ទ្យា មុនីឌូ	ពីរមេន្ទ្រ ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៨៣-	លោក	មេង ឃៀន	ពីរមេន្ទ្រ ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៨៤-	លោក	លឹម ភារា	ពីរមេន្ទ្រ ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៨៥-	ឯកឧត្តម	យី ម៉ៅ	ពីរមេន្ទ្រ ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៨៦-	ឯកឧត្តម	ពៅ ម៉ូលីណេល	ពីរមេន្ទ្រ ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៨៧-	ឯកឧត្តម	អូក ជូរ៉ាសី	ពីរមេន្ទ្រ ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៨៨-	ឯកឧត្តម	សុខ ពុទ្ធិធម៌	ពីរមេន្ទ្រ ថ្នាក់លេខ៣	មកជាថ្នាក់លេខ២
៨៩-	លោក	លាង លឹមហួត	ពីរមេន្ទ្រ ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
៩០-	លោកស្រី	សុចន្ទ្យា សុចន្ទ្យាវិ	ពីរមេន្ទ្រ ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
៩១-	លោក	ខុយ ច័ន្ទកក្កដា	ពីរមេន្ទ្រ ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
៩២-	លោក	លឿង សុភក្ក	ពីរមេន្ទ្រ ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
៩៣-	លោក	ជា មុនីរតនា	ពីរមេន្ទ្រ ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
៩៤-	លោក	ក្លាង ធារី	ពីរមេន្ទ្រ ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
៩៥-	លោក	ហ៊ុំ ឌីណារក្ស	ពីរមេន្ទ្រ ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
៩៦-	លោក	វ៉ាត ពន្លឺរាយ	ពីរមេន្ទ្រ ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
៩៧-	លោក	លី សុផិ	ពីរមេន្ទ្រ ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
៩៨-	លោក	អ៊ុំ អង្គរ័ង្ស	ពីរមេន្ទ្រ ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
៩៩-	លោក	ចោង ជ័យចាសនា	ពីរមេន្ទ្រ ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១០០-	លោក	សេ សុចន្ទ្យា	ពីរមេន្ទ្រ ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១០១-	ឯកឧត្តម	គី ធីន្ទ្យាធុត	ពីរមេន្ទ្រ ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១០២-	លោក	អ៊ុច កុលគីរី	ពីរមេន្ទ្រ ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១០៣-	លោក	ធីត សុផា	ពីរមេន្ទ្រ ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១០៤-	លោក	ទុំ ជាតិជ	ពីរមេន្ទ្រ ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១០៥-	លោក	មុនី គុណ	ពីរមេន្ទ្រ ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១០៦-	លោកស្រី	ឌុច សុចន្ទ្យាវ៉ា	ពីរមេន្ទ្រ ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១០៧-	លោក	ម៉ង់ ហុចគី	ពីរមេន្ទ្រ ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១០៨-	លោក	ជិន សុសម្ពស្ស	ពីរមេន្ទ្រ ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១០៩-	លោក	អូម ចាន់គត្តិ	ពីរមេន្ទ្រ ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១១០-	លោកស្រី	ចន្ទ្យា សេរីវត្ត	ពីរមេន្ទ្រ ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១១១-	លោក	ហោង សុភ័ក្ត្រ	ពីរមេន្ទ្រ ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១១២-	លោកស្រី	ចាន់ សម្ពស្ស	ពីរមេន្ទ្រ ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១១៣-	លោក	សយ ចាន់	ពីរមេន្ទ្រ ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១១៤-	ឯកឧត្តម	អូល សារិទ្ធិ	ពីរមេន្ទ្រ ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១១៥-	ឯកឧត្តម	ធីត ផល្លា	ពីរមេន្ទ្រ ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១១៦-	លោក	ឡុង សុគុណ	ពីរមេន្ទ្រ ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១១៧-	លោក	ជ័យ រតនា	ពីរមេន្ទ្រ ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣



១១៨-	លោក	អ៊ឹម ណាង	ពីរមន្ត្រី ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១១៩-	លោកស្រី	សាន់ ចន្ទបុប្ផា	ពីរមន្ត្រី ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១២០-	លោក	វង ម៉ីនធឿន	ពីរមន្ត្រី ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១២១-	លោក	សាន បេង	ពីរមន្ត្រី ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១២២-	លោក	ហេង សុភី	ពីរមន្ត្រី ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១២៣-	លោក	ម៉ីន ឌុក្កា	ពីរមន្ត្រី ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១២៤-	លោក	រោង យ៉ុង	ពីរមន្ត្រី ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១២៥-	លោក	ឌីត ស៊ីជេត	ពីរមន្ត្រី ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១២៦-	លោកស្រី	កេក សុគន្ធា	ពីរមន្ត្រី ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១២៧-	លោក	ឆន សាយពិសិដ្ឋ	ពីរមន្ត្រី ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១២៨-	លោកស្រី	លន ណារ៉ា	ពីរមន្ត្រី ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១២៩-	លោក	សុខ ចំណាន	ពីរមន្ត្រី ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១៣០-	លោក	លឹម សុក្រាត	ពីរមន្ត្រី ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១៣១-	ឯកឧត្តម	សុខ ធី	ពីរមន្ត្រី ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣
១៣២-	លោក	សុខ សុផល	ពីរមន្ត្រី ថ្នាក់លេខ៤	មកជាថ្នាក់លេខ៣។

មាត្រា ២ : ដំឡើងឋានន្តរស័ក្តិដល់មន្ត្រីរាជការ ចំនួន ៤៣រូប នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងក្របខណ្ឌមន្ត្រីគ្រប់គ្រង រដ្ឋបាល ចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ដូចមានរាយនាមខាងក្រោម៖

១-	ឯកឧត្តម	ខៀវ សុខា	ពីរមន្ត្រី ថ្នាក់លេខ១	មកជាមន្ត្រី ថ្នាក់លេខ៤
២-	លោក	អ៊ឹម ស៊ីជេត	ពីរមន្ត្រី ថ្នាក់លេខ១	មកជាមន្ត្រី ថ្នាក់លេខ៤
៣-	លោកស្រី	សៅ ចំណាន	ពីរមន្ត្រី ថ្នាក់លេខ១	មកជាមន្ត្រី ថ្នាក់លេខ៤
៤-	ឯកឧត្តម	ហួនហ៊ុន សុផិយ៉ា	ពីរមន្ត្រី ថ្នាក់លេខ១	មកជាមន្ត្រី ថ្នាក់លេខ៤
៥-	លោកស្រី	ស្រេង គឹមស្រៀង	ពីរមន្ត្រី ថ្នាក់លេខ១	មកជាមន្ត្រី ថ្នាក់លេខ៤
៦-	លោក	ហេង ម៉េងលី	ពីរមន្ត្រី ថ្នាក់លេខ១	មកជាមន្ត្រី ថ្នាក់លេខ៤
៧-	លោក	ហេង គឹមគុ	ពីរមន្ត្រី ថ្នាក់លេខ១	មកជាមន្ត្រី ថ្នាក់លេខ៤
៨-	លោក	ហុន ចាន់ដា	ពីរមន្ត្រី ថ្នាក់លេខ១	មកជាមន្ត្រី ថ្នាក់លេខ៤
៩-	លោកស្រី	ហួន សុខទេវី	ពីរមន្ត្រី ថ្នាក់លេខ១	មកជាមន្ត្រី ថ្នាក់លេខ៤
១០-	លោកជំទាវ	លឹម ស្រីឈិត	ពីរមន្ត្រី ថ្នាក់លេខ១	មកជាមន្ត្រី ថ្នាក់លេខ៤
១១-	លោក	ជុំ ជឿត	ពីរមន្ត្រី ថ្នាក់លេខ១	មកជាមន្ត្រី ថ្នាក់លេខ៤
១២-	លោក	វ៉ាន គឹមស្រីន	ពីរមន្ត្រី ថ្នាក់លេខ១	មកជាមន្ត្រី ថ្នាក់លេខ៤
១៣-	លោក	លី អេរ៉ូ	ពីរមន្ត្រី ថ្នាក់លេខ១	មកជាមន្ត្រី ថ្នាក់លេខ៤
១៤-	លោក	ម៉ៅ គន្ធាមុនី	ពីរមន្ត្រី ថ្នាក់លេខ១	មកជាមន្ត្រី ថ្នាក់លេខ៤
១៥-	លោកស្រី	សរ សុខឿន	ពីរមន្ត្រី ថ្នាក់លេខ១	មកជាមន្ត្រី ថ្នាក់លេខ៤
១៦-	លោក	គុន វិរិយុទ្ធ	ពីរមន្ត្រី ថ្នាក់លេខ១	មកជាមន្ត្រី ថ្នាក់លេខ៤
១៧-	លោក	សុទ្ធ គឹមកុលមុនី	ពីរមន្ត្រី ថ្នាក់លេខ១	មកជាមន្ត្រី ថ្នាក់លេខ៤
១៨-	លោក	គន ហែល	ពីរមន្ត្រី ថ្នាក់លេខ១	មកជាមន្ត្រី ថ្នាក់លេខ៤
១៩-	លោក	ស ហ៊ុរ៉ា	ពីរមន្ត្រី ថ្នាក់លេខ១	មកជាមន្ត្រី ថ្នាក់លេខ៤
២០-	លោក	ចួន សាយ	ពីរមន្ត្រី ថ្នាក់លេខ១	មកជាមន្ត្រី ថ្នាក់លេខ៤

២១-	លោក	ចាច ឃី	ពីអនុម័ត ថ្នាក់លេខ១	មកជាមេម្ចាស់ ថ្នាក់លេខ៤
២២-	លោក	ហេង សេរីម៉េង	ពីអនុម័ត ថ្នាក់លេខ១	មកជាមេម្ចាស់ ថ្នាក់លេខ៤
២៣-	លោក	កាំង សេងលី	ពីអនុម័ត ថ្នាក់លេខ១	មកជាមេម្ចាស់ ថ្នាក់លេខ៤
២៤-	លោក	ស៊ិន សុផា	ពីអនុម័ត ថ្នាក់លេខ១	មកជាមេម្ចាស់ ថ្នាក់លេខ៤
២៥-	លោក	នា ចំណាន	ពីអនុម័ត ថ្នាក់លេខ១	មកជាមេម្ចាស់ ថ្នាក់លេខ៤
២៦-	លោកស្រី	ស៊ីន រតនា	ពីអនុម័ត ថ្នាក់លេខ១	មកជាមេម្ចាស់ ថ្នាក់លេខ៤
២៧-	លោក	យា សារឿន	ពីអនុម័ត ថ្នាក់លេខ១	មកជាមេម្ចាស់ ថ្នាក់លេខ៤
២៨-	ឯកឧត្តម	សាន វឌ្ឍនា	ពីអនុម័ត ថ្នាក់លេខ១	មកជាមេម្ចាស់ ថ្នាក់លេខ៤
២៩-	លោក	ណាំ ហេងស៊ីណាន់	ពីអនុម័ត ថ្នាក់លេខ១	មកជាមេម្ចាស់ ថ្នាក់លេខ៤
៣០-	ឯកឧត្តម	មាស បូរ៉ា	ពីអនុម័ត ថ្នាក់លេខ១	មកជាមេម្ចាស់ ថ្នាក់លេខ៤
៣១-	លោក	នាង កន្ថិកា	ពីអនុម័ត ថ្នាក់លេខ១	មកជាមេម្ចាស់ ថ្នាក់លេខ៤
៣២-	ឯកឧត្តម	នួន សក្យា	ពីអនុម័ត ថ្នាក់លេខ១	មកជាមេម្ចាស់ ថ្នាក់លេខ៤
៣៣-	លោក	ប្រាក់ ពិសិដ្ឋ	ពីអនុម័ត ថ្នាក់លេខ១	មកជាមេម្ចាស់ ថ្នាក់លេខ៤
៣៤-	លោកស្រី	ញ៉ែម សុជាតា	ពីអនុម័ត ថ្នាក់លេខ១	មកជាមេម្ចាស់ ថ្នាក់លេខ៤
៣៥-	លោក	ម៉ែន មករា	ពីអនុម័ត ថ្នាក់លេខ១	មកជាមេម្ចាស់ ថ្នាក់លេខ៤
៣៦-	លោក	ស្កុន សុភា	ពីអនុម័ត ថ្នាក់លេខ១	មកជាមេម្ចាស់ ថ្នាក់លេខ៤
៣៧-	លោក	ចៅ ឡាយ	ពីអនុម័ត ថ្នាក់លេខ១	មកជាមេម្ចាស់ ថ្នាក់លេខ៤
៣៨-	លោកជំទាវ	អេង សុម៉ាលី	ពីអនុម័ត ថ្នាក់លេខ១	មកជាមេម្ចាស់ ថ្នាក់លេខ៤
៣៩-	ឯកឧត្តម	ឈឹម លឹម	ពីអនុម័ត ថ្នាក់លេខ១	មកជាមេម្ចាស់ ថ្នាក់លេខ៤
៤០-	លោក	ជា ផល្លី	ពីអនុម័ត ថ្នាក់លេខ១	មកជាមេម្ចាស់ ថ្នាក់លេខ៤
៤១-	លោក	យោង ចាន់អេណា	ពីអនុម័ត ថ្នាក់លេខ១	មកជាមេម្ចាស់ ថ្នាក់លេខ៤
៤២-	លោក	ណន ចាសនា	ពីអនុម័ត ថ្នាក់លេខ១	មកជាមេម្ចាស់ ថ្នាក់លេខ៤
៤៣-	លោក	មិន សំណាង	ពីអនុម័ត ថ្នាក់លេខ១	មកជាមេម្ចាស់ ថ្នាក់លេខ៤ ។

មាត្រា ៣ : បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៤ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ២៩ ១៤ ត្រីមាស ខែ ៣៣ ឆ្នាំ ឯកស័ក ព.ស.២៥៦៣

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ០១១.៤ អនក្រ.ត ច

អនុក្រឹត្យ

**ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១. បំពាក់មេដាយ **ការងារ** តាមលំដាប់ថ្នាក់ ជូនបុគ្គលិកអប់រំនៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ ចំនួន ៤៣៥រូប ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចលើវិស័យអប់រំនាពេលកន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយ **សាសការងារ**

១	លោក	សោម ស៊ីចន្តា	មន្ត្រី	ការិយាល័យអប់រំ	ស្រុកបារាយណ៍
២	លោក	ឡុញ គីណាល់	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែន តាំងគោក	ស្រុកបារាយណ៍
៣	លោក	អ៊ូច ផល្លី	នាយករង	វិទ្យាល័យ ទៀល	ស្រុកបារាយណ៍
៤	លោកស្រី	ឡៅ គឹមឡាង	គ្រូបង្រៀន	វិទ្យាល័យ ជាស៊ីមកំពង់ថ្ម	ស្រុកបារាយណ៍
៥	លោកស្រី	ផេង អ៊ុំ	គ្រូបង្រៀន	វិទ្យាល័យ ជាស៊ីមកំពង់ថ្ម	ស្រុកបារាយណ៍
៦	លោក	អ៊ុត ប៊ុនធឿន	នាយករង	អនុវិទ្យាល័យ ឈូកខ្សាច់	ស្រុកបារាយណ៍
៧	លោក	គ្រា អ៊ុយស្រៀង	នាយក	អនុវិទ្យាល័យបណ្តុះវិជ្ជា	ស្រុកបារាយណ៍
៨	លោក	យ៉ាន់ សារិន	នាយករង	បឋមសិក្សា នរោត្តមរណ្ណបុទ្ធិ	ស្រុកបារាយណ៍
៩	លោក	អាគ សារុន	នាយក	បឋមសិក្សា មាសគង់	ស្រុកបារាយណ៍

១០	លោក	វ៉ត្ត	សារ៉េន	នាយករង	បឋមសិក្សា ទួលអណ្តែត	ស្រុកបារាយណ៍
១១	លោក	ជា	សាខន	នាយក	បឋមសិក្សា ដូនប៉ែន	ស្រុកបារាយណ៍
១២	លោក	អៀ	អាត	នាយក	បឋមសិក្សា ហ៊ុន សែន ទួលដំណាក់	ស្រុកបារាយណ៍
១៣	លោក	អៀ	សុផន	គ្រូបង្រៀន	បឋមសិក្សា កងមាស	ស្រុកបារាយណ៍
១៤	លោក	យ៉ង់	ឡូត	គ្រូបង្រៀន	បឋមសិក្សា ប្រាំងសំរោង	ស្រុកបារាយណ៍
១៥	លោកស្រី	ប៊ូ	សុផល	នាយិការង	បឋមសិក្សា ចើងដើង	ស្រុកបារាយណ៍
១៦	លោក	សឹង	សុខរិន	គ្រូបង្រៀន	បឋមសិក្សា បាក់ស្នា	ស្រុកបារាយណ៍
១៧	លោក	ហ៊ាម	ខេមរា	មន្ត្រី	ការិយាល័យអប់រំ	ស្រុកសន្ទុក
១៨	លោក	ទេព	ស្រ៊ុយ	មន្ត្រី	ការិយាល័យអប់រំ	ស្រុកសន្ទុក
១៩	លោក	តុប	ធីរិទ្ធ	នាយក	វិទ្យាល័យ កំពង់ថ្ម	ស្រុកសន្ទុក
២០	លោក	មុល	យឹម	នាយក	អនុវិទ្យាល័យ ព្នៅ	ស្រុកសន្ទុក
២១	លោកស្រី	យ៉ែម	យ៉ាសូនី	នាយិកា	អនុវិទ្យាល័យ បញ្ញាជី	ស្រុកសន្ទុក
២២	លោក	សាំង	នេ	នាយក	អនុវិទ្យាល័យ ជ្រាប់	ស្រុកសន្ទុក
២៣	លោក	អិន	សិន	នាយក	អនុវិទ្យាល័យ ហ៊ុន សែន ប្រាសាទ	ស្រុកសន្ទុក
២៤	លោក	អៀង	ផា	នាយក	សាលាបឋមសិក្សា ទីពោ	ស្រុកសន្ទុក
២៥	លោក	កឹម	បូលី	នាយក	សាលាបឋមសិក្សា បញ្ញាជី	ស្រុកសន្ទុក
២៦	លោកស្រី	ព្រំ	សុខី	នាយិការង	សាលាបឋមសិក្សា ជ្រាប់	ស្រុកសន្ទុក
២៧	លោក	បោយ	វៃ	នាយក	សាលាបឋមសិក្សា ល្អក់	ស្រុកសន្ទុក
២៨	លោក	លឹម	ហ៊ី	នាយក	សាលាបឋមសិក្សា ត្បូងក្រពើ	ស្រុកសន្ទុក
២៩	លោក	សាំង	លី	អនុប្រធានការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ក្រុងស្ទឹងសែន
៣០	លោក	ប៊ូ	សិន	នាយក	សាលាបឋមសិក្សា ស្លាកែត	ក្រុងស្ទឹងសែន
៣១	លោក	ភា	សុខុម	នាយក	សាលាបឋមសិក្សា បណ្ឌិត	ក្រុងស្ទឹងសែន
៣២	លោកស្រី	ហៃ	ម៉ូលី	នាយិកា	បឋមសិក្សា ហ៊ុន សែន អាចារ្យលាក់	ក្រុងស្ទឹងសែន
៣៣	លោក	ចាន់	ធី	មន្ត្រីរដ្ឋបាល	សាលាបឋមសិក្សាកំពង់ធំក្រុង	ក្រុងស្ទឹងសែន
៣៤	លោក	ហូ	ស៊ីវុទ្ធី	នាយករង	វិទ្យាល័យកំពង់ធំ	ក្រុងស្ទឹងសែន
៣៥	លោក	ធួយ	គឹមសាំង	មន្ត្រីការិយាល័យ	អប់រំ យុវជន និងកីឡា	ក្រុងស្ទឹងសែន
៣៦	លោកស្រី	សេង	ស៊ីណេង	គ្រូបង្រៀន	សាលាបឋមសិក្សាកំពង់ធំក្រុង	ក្រុងស្ទឹងសែន
៣៧	លោកស្រី	លុក	ភីយ៉ា	គ្រូបង្រៀន	សាលាបឋមសិក្សាត្រពាំងវែង	ក្រុងស្ទឹងសែន

៣៨	លោកស្រី	អេងទូច	សុផារី	គ្រូបង្រៀន	សាលាបឋមសិក្សា ភូមិត្តិ	ក្រុងស្ទឹងសែន
៣៩	លោក	ឈិត	វណ្ណាដារិទ្ធ	គ្រូបង្រៀន	វិទ្យាល័យ កំពង់ធំ	ក្រុងស្ទឹងសែន
៤០	លោក	ឡេង	ភារុន	គ្រូបង្រៀន	អនុវិទ្យាល័យ ព្រែកស្បូវ	ក្រុងស្ទឹងសែន
៤១	លោកស្រី	អ៊ិន	សុខា	គ្រូបង្រៀន	សាលាបឋមសិក្សា ហ៊ុន សែន អាចារ្យលាក់	ក្រុងស្ទឹងសែន
៤២	លោក	ជុក	សុពុម្ព	គ្រូបង្រៀន	វិទ្យាល័យ ស្ទឹងសែន	ក្រុងស្ទឹងសែន
៤៣	លោក	អួន	ស៊ីឡុក	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែន បណ្តែង	ក្រុងស្ទឹងសែន
៤៤	លោក	គង់	សុខា	គ្រូបង្រៀន	សាលាបឋមសិក្សា ស្វាយ	ស្រុកកំពង់ស្វាយ
៤៥	លោក	ឡាយ	លីមយុន	គ្រូបង្រៀន	សាលាបឋមសិក្សា កំពង់ស្វាយ	ស្រុកកំពង់ស្វាយ
៤៦	លោក	ជិន	គឹម	គ្រូបង្រៀន	សាលាបឋមសិក្សា មុនីរង្សី	ស្រុកកំពង់ស្វាយ
៤៧	លោក	ហាន	ហួយ	គ្រូបង្រៀន	សាលាបឋមសិក្សា នីពេជ	ស្រុកកំពង់ស្វាយ
៤៨	លោកស្រី	អ៊ុំង	វាសនា	គ្រូបង្រៀន	សាលាបឋមសិក្សា វណ្ណៈ	ស្រុកកំពង់ស្វាយ
៤៩	លោក	ភោគ	មនោ	លេខាធិការ	ការិយាល័យ កំពង់ស្វាយ	ស្រុកកំពង់ស្វាយ
៥០	លោកស្រី	ជួ	ចាន់ធា	លេខាធិការ	ការិយាល័យ កំពង់ស្វាយ	ស្រុកកំពង់ស្វាយ
៥១	លោក	អ៊ិន	វណ្ណៈ	នាយក	សាលាបឋមសិក្សា ស្តេង	ស្រុកកំពង់ស្វាយ
៥២	លោកស្រី	ពារ	ចន្ទី	លេខាធិការ	សាលាបឋមសិក្សា តារាម	ស្រុកកំពង់ស្វាយ
៥៣	លោក	លី	សុផាន	នាយក	សាលាបឋមសិក្សា កប់ផ្អុក	ស្រុកកំពង់ស្វាយ
៥៤	លោកស្រី	ជារ	សោភ័ណ	នាយក	សាលាបឋមសិក្សា ត្រពាំងឫស្សី	ស្រុកកំពង់ស្វាយ
៥៥	លោកស្រី	សួន	សុខរីម	អនុប្រធាន	ការិយាល័យអប់រំ	ស្រុកប្រាសាទបណ្តែង
៥៦	លោក	លក	សុខឃា	នាយករង	សាលាបឋមសិក្សាដូង	ស្រុកប្រាសាទបណ្តែង
៥៧	លោក	ស៊ុន	ហ៊ាត	នាយកសាលា	សាលាបឋមសិក្សា ក្រញូង	ស្រុកប្រាសាទបណ្តែង
៥៨	លោក	ហាប	ឈាងអាង	នាយកសាលា	សាលាបឋមសិក្សា គ្រួស	ស្រុកប្រាសាទបណ្តែង
៥៩	លោក	ឃឹម	ខុម	នាយកសាលា	សាលាបឋមសិក្សា វាលថ្នល់	ស្រុកប្រាសាទបណ្តែង
៦០	លោក	សាយ	គង្គា	នាយកសាលា	សាលាបឋមសិក្សា បារាយណ៍	ស្រុកប្រាសាទបណ្តែង
៦១	លោក	ឈន	មិច	នាយកសាលា	សាលាបឋមសិក្សា បុស្សវែង	ស្រុកប្រាសាទបណ្តែង
៦២	លោក	ស៊ុយ	ឧល	នាយក	វិទ្យាល័យ តាអោក	ស្រុកប្រាសាទសំបូរ
៦៣	លោក	សុខ	ស៊ីផុល	នាយករង	អនុវិទ្យាល័យ ប្រាសាទសំបូរ	ស្រុកប្រាសាទសំបូរ
៦៤	លោក	ហ៊ឹម	សុភាព	នាយក	សាលាបឋមសិក្សា សំបូរ	ស្រុកប្រាសាទសំបូរ
៦៥	លោក	ង៉ុយ	ប៉េងជីវ	នាយក	សាលាបឋមសិក្សា កំពង់ឈើទាល	ស្រុកប្រាសាទសំបូរ

៦៦	លោក	ជួន	ប៊ុនឈឿ	នាយក	សាលាបឋមសិក្សា ត្រពាំងជ្រូក	ស្រុកប្រាសាទសំបូរ
៦៧	លោក	ឃាម	ឃី	នាយក	សាលាបឋមសិក្សា អាត់ស្ទី	ស្រុកប្រាសាទសំបូរ
៦៨	លោកស្រី	កែវ	សុវណ្ណ	នាយិកា	បឋមសិក្សា អូរត្រកែ	ស្រុកប្រាសាទសំបូរ
៦៩	លោកស្រី	ជាម	បី	មន្ត្រីការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ស្រុកប្រាសាទសំបូរ
៧០	លោក	ថាយ	សាំង	គ្រូបង្រៀន	សាលាបឋមសិក្សា ត្រពាំងជ្រូក	ស្រុកប្រាសាទសំបូរ
៧១	លោក	នួន	ស៊ីណុល	មន្ត្រី	ការិយាល័យអប់រំ	ស្រុកស្អាង
៧២	លោក	គឹម	សុខជា	គ្រូបង្រៀន	វិទ្យាល័យ រស្មីសោភ័ណ	ស្រុកស្អាង
៧៣	លោក	អ៊ាន	ហុកអេង	គ្រូបង្រៀន	វិទ្យាល័យ រស្មីសោភ័ណ	ស្រុកស្អាង
៧៤	លោក	ស្រេង	សុជា	គ្រូបង្រៀន	វិទ្យាល័យ ជាស៊ីម ប្រឡាយ	ស្រុកស្អាង
៧៥	លោក	យ៉ន	គឹមលន់	នាយក	អនុវិទ្យាល័យ ម្សាក្រង	ស្រុកស្អាង
៧៦	លោក	ផាម	វុទ្ធា	នាយក	អនុវិទ្យាល័យ ខ្នាក់	ស្រុកស្អាង
៧៧	លោក	ប៊ិន	ទៀង	នាយក	សាលាបឋមសិក្សា លើកដុះ	ស្រុកស្អាង
៧៨	លោក	ជន	យត	នាយករង	សាលាបឋមសិក្សា ព្រះនាង	ស្រុកស្អាង
៧៩	លោកស្រី	សេង	គាង	នាយិកា	សាលាបឋមសិក្សា បុសតាសោម	ស្រុកស្អាង
៨០	លោក	ខែម	ឡូ	នាយក	សាលាបឋមសិក្សា បុសតាឯក	ស្រុកស្អាង
៨១	លោក	ចេង	ណារី	នាយក	សាលាបឋមសិក្សាហ៊ុន សែន ឈូកព្រះ	ស្រុកស្អាង
៨២	លោក	ទេព	ផល	នាយក	សាលាបឋមសិក្សា ឈើទាល	ស្រុកសណ្តាន់
៨៣	លោក	សៀង	សុភ័ណ្ឌ	នាយក	សាលាបឋមសិក្សា ប្រាសាទអណ្តែត	ស្រុកសណ្តាន់
៨៤	លោក	ប៊ុត	សុភាស	នាយក	សាលាបឋមសិក្សា បឹង	ស្រុកសណ្តាន់
៨៥	លោកស្រី	ភិន	សូផេង	នាយិការង	សាលាបឋមសិក្សា ឯន	ស្រុកសណ្តាន់
៨៦	លោក	ធីម	ធៀន	ប្រធានការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ក្រុងស្ទឹងសែន
៨៧	លោកស្រី	ម៉ៅ	ផល្លា	ប្រធានការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ក្រុងស្ទឹងសែន
៨៨	លោកស្រី	ទិត	ថាវី	មន្ត្រីការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ក្រុងស្ទឹងសែន
៨៩	លោក	សៀន	សាលន	មន្ត្រីការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ក្រុងស្ទឹងសែន
៩០	លោក	ហៀង	ប៊ុនថន	មន្ត្រីការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ក្រុងស្ទឹងសែន
៩១	លោកស្រី	ហៀវ	ចាន់សុណេត	មន្ត្រីការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ក្រុងស្ទឹងសែន
៩២	លោក	ប៉ែន	បូរេត	មន្ត្រីការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ក្រុងស្ទឹងសែន
៩៣	លោក	ចែម	ហុង	នាយករង	សាលាគុកោសល្យខេត្ត	ក្រុងស្ទឹងសែន

ខ-មេដាយ ប្រាក់អន្តរជាតិ

១	លោកស្រី	យិន	ណាអេត	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែន តាំងគោក	ស្រុកបារាយណ៍
២	លោក	កែវ	ស្រេង	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែន ស្រះបន្ទាយ	ស្រុកបារាយណ៍
៣	លោក	លីម	វណ្ណា	គ្រូបង្រៀន	វិទ្យាល័យ ទ្រៀល	ស្រុកបារាយណ៍
៤	លោក	កង	ស៊ីតារ៉ា	គ្រូបង្រៀន	វិទ្យាល័យ ទ្រៀល	ស្រុកបារាយណ៍
៥	លោក	វេង	តិច	គ្រូបង្រៀន	វិទ្យាល័យ បារាយណ៍	ស្រុកបារាយណ៍
៦	លោក	ចាន់	សួយ	នាយករង	វិទ្យាល័យ ជា ស៊ីមកំពង់ថ្ម	ស្រុកបារាយណ៍
៧	លោកស្រី	តឹក	សៀងលន់	គ្រូបង្រៀន	វិទ្យាល័យ ជា ស៊ីមកំពង់ថ្ម	ស្រុកបារាយណ៍
៨	លោក	ង៉ុវ	វណ្ណា	គ្រូបង្រៀន	អនុវិទ្យាល័យ មាសគង់	ស្រុកបារាយណ៍
៩	លោកស្រី	យ៉ោក	ផាន់ណា	នាយិការង	អនុវិទ្យាល័យហ៊ុន សែន ទួលដំណាក់	ស្រុកបារាយណ៍
១០	លោក	ព្រហ្ម	ព្រហ្ម តារា	នាយក	អនុវិទ្យាល័យ ដូនដូង	ស្រុកបារាយណ៍
១១	លោក	តេង	សារិន	លេខាធិការ	សាលាបឋមសិក្សា នរោត្តមវណ្ណបុទ្ធិ	ស្រុកបារាយណ៍
១២	លោក	អ៊ូ	សូដា	លេខាធិការ	សាលាបឋមសិក្សា ថ្ពា	ស្រុកបារាយណ៍
១៣	លោក	មាស	សាក់	គ្រូបង្រៀន	សាលាបឋមសិក្សា សៀគុយវេងមុយ	ស្រុកបារាយណ៍
១៤	លោកស្រី	សាយ	សុផារី	គ្រូបង្រៀន	សាលាបឋមសិក្សា ភូមិចាន់	ស្រុកបារាយណ៍
១៥	លោក	ងួន	សុភ័ណ	នាយក	សាលាបឋមសិក្សា ជីវភាព	ស្រុកបារាយណ៍
១៦	លោក	ភោគ	ចក់	នាយក	សាលាបឋមសិក្សា អ៊ីសាប៊ែឡា	ស្រុកបារាយណ៍
១៧	លោកស្រី	យ៉ោក	ផានី	គ្រូបង្រៀន	សាលាបឋមសិក្សា ផ្នល់ជាតិ	ស្រុកបារាយណ៍
១៨	លោកស្រី	អ៊ុត	ធី	គ្រូបង្រៀន	សាលាបឋមសិក្សា បារាយណ៍	ស្រុកបារាយណ៍
១៩	លោកស្រី	ណីប	លក្ខណា	នាយិកា	សាលាបឋមសិក្សា ពោធិ៍ខ្នង	ស្រុកបារាយណ៍
២០	លោកស្រី	ជុំ	វត្តនា	គ្រូបង្រៀន	សាលាបឋមសិក្សា បឹងខាងជើង	ស្រុកបារាយណ៍
២១	លោក	ស៊ុន	ចាន់ធឿន	គ្រូបង្រៀន	សាលាបឋមសិក្សាហ៊ុន សែន ទួលដំណាក់	ស្រុកបារាយណ៍
២២	លោក	អ៊ឹម	វុធ	គ្រូបង្រៀន	សាលាបឋមសិក្សា បន្ទាយចាស់	ស្រុកបារាយណ៍
២៣	លោក	អ៊ុំ	សុភៀង	គ្រូបង្រៀន	សាលាបឋមសិក្សា តាភោគ	ស្រុកបារាយណ៍
២៤	លោក	ស៊ឹម	ប៊ុនហ៊ឹម	នាយករង	សាលាបឋមសិក្សា ក្រវ៉ា	ស្រុកបារាយណ៍
២៥	លោក	វេង	សុផាត	នាយក	សាលាបឋមសិក្សាពន្លៃ	ស្រុកបារាយណ៍
២៦	លោក	ហ៊ុត	ហ៊ាន	នាយក	សាលាបឋមសិក្សាបាក់ស្នា	ស្រុកបារាយណ៍
២៧	លោក	ពិន	ហាក់	គ្រូបង្រៀន	សាលាបឋមសិក្សា ព្រៃរលាប	ស្រុកបារាយណ៍

២៨	លោកស្រី	ឡុង	យីម	គ្រូបង្រៀន	ការិយាល័យអប់រំស្រុកសន្ទុក	ស្រុកសន្ទុក
២៩	លោកស្រី	ប៉ោ	ឡែហៀង	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែន ភ្នំសន្ទុក	ស្រុកសន្ទុក
៣០	លោក	ហាយ	យឿន	គ្រូបង្រៀន	វិទ្យាល័យ កំពង់ថ្ម	ស្រុកសន្ទុក
៣១	លោក	អេន	សាអឿង	គ្រូបង្រៀន	វិទ្យាល័យ តាំងក្រសាំង	ស្រុកសន្ទុក
៣២	លោក	វ៉ាន់	ម៉ក់	គ្រូបង្រៀន	វិទ្យាល័យ តាំងក្រសាំង	ស្រុកសន្ទុក
៣៣	លោកស្រី	គៅ	គឹមអ៊ាន់	គ្រូបង្រៀន	អនុវិទ្យាល័យ បញ្ញាធី	ស្រុកសន្ទុក
៣៤	លោក	អ៊ុន	រដ្ឋធានី	គ្រូបង្រៀន	អនុវិទ្យាល័យ ព្នៅ	ស្រុកសន្ទុក
៣៥	លោក	ឃុន	មេសា	គ្រូបង្រៀន	អនុវិទ្យាល័យ ក្រយា	ស្រុកសន្ទុក
៣៦	លោក	លឿង	ប៊ុនថន	គ្រូបង្រៀន	អនុវិទ្យាល័យ ជ្រាប់	ស្រុកសន្ទុក
៣៧	លោកស្រី	ស្រីាន	ម៉ាណែត	គ្រូបង្រៀន	អនុវិទ្យាល័យ ហ៊ុន សែន ប្រាសាទ	ស្រុកសន្ទុក
៣៨	លោក	ម៉ុន	ដែន	នាយក	សាលាបឋមសិក្សា អូរក្រញូង	ស្រុកសន្ទុក
៣៩	លោក	ហង់	សៀម	គ្រូបង្រៀន	សាលាបឋមសិក្សា ទីពោ	ស្រុកសន្ទុក
៤០	លោក	ចេង	សូលីន	នាយក	សាលាបឋមសិក្សា ទក់	ស្រុកសន្ទុក
៤១	លោកស្រី	គង់	ឆដាភាទី	នាយិកា	សាលាបឋមសិក្សា ចំបក់ជ្រំ	ស្រុកសន្ទុក
៤២	លោក	អ៊ុយ	តារា	គ្រូបង្រៀន	សាលាបឋមសិក្សា ជ្រាប់	ស្រុកសន្ទុក
៤៣	លោកស្រី	តាន់	ណារ៉ា	គ្រូបង្រៀន	សាលាបឋមសិក្សា ព្នៅ	ស្រុកសន្ទុក
៤៤	លោក	ឈីន	ខេង	នាយក	សាលាបឋមសិក្សា ទួលសង្កែ	ស្រុកសន្ទុក
៤៥	លោកស្រី	ឈឹម	សំណាង	គ្រូបង្រៀន	សាលាបឋមសិក្សា កកោះ	ស្រុកសន្ទុក
៤៦	លោក	កុយ	អ៊ាន់	នាយករង	សាលាបឋមសិក្សា ដងក្តាវ	ស្រុកសន្ទុក
៤៧	លោក	លួង	ហេងសែ	គ្រូបង្រៀន	សាលាបឋមសិក្សា វាំងជើង	ស្រុកសន្ទុក
៤៨	លោក	ផាវ	សុភាព	នាយក	សាលាបឋមសិក្សាភូមិក្តី	ក្រុងស្ទឹងសែន
៤៩	លោក	សួន	ជាតិ	នាយករង	សាលាបឋមសិក្សាព្រៃតាហ្វិ	ក្រុងស្ទឹងសែន
៥០	លោក	សែម	ស៊ុយ	នាយក	សាលាបឋមសិក្សាព្រែកស្នួរ	ក្រុងស្ទឹងសែន
៥១	លោក	លឹម	ធីង	នាយករង	បឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់	ក្រុងស្ទឹងសែន
៥២	លោកស្រី	ប៉ាង	សុថាវី	មន្ត្រី	មន្ទីរអប់រំ យុវជន និងកីឡា	ក្រុងស្ទឹងសែន
៥៣	លោក	ជា	ស៊ឹមសុផា	មន្ត្រី	វិទ្យាល័យស្ទឹងសែន	ក្រុងស្ទឹងសែន
៥៤	លោក	គឹម	ស៊ីផាន	មន្ត្រី	សាលាបឋមសិក្សា កំពង់ធំក្រុង	ក្រុងស្ទឹងសែន
៥៥	លោក	ចាន់	ថា	មន្ត្រី	សាលាបឋមសិក្សា បល្ល័ង្ក	ក្រុងស្ទឹងសែន

៥៦	លោកស្រី	សុខ	រូចនី	មន្ត្រី	វិទ្យាល័យ ហ៊ុន សែន បណ្ណុំ	ក្រុងស្ទឹងសែន
៥៧	លោកស្រី	ហា	វណ្ណនី	មន្ត្រី	សាលាបឋមសិក្សាកំពង់ធំក្រុង	ក្រុងស្ទឹងសែន
៥៨	លោកស្រី	ធាម	គឹមហ៊ុយ	គ្រូបង្រៀន	វិទ្យាល័យកំពង់ធំ	ក្រុងស្ទឹងសែន
៥៩	លោក	សេង	គាងធីម	គ្រូបង្រៀន	វិទ្យាល័យ កំពង់ធំ	ក្រុងស្ទឹងសែន
៦០	លោកស្រី	សូរ	វណ្ណា	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែន បណ្ណុំ	ក្រុងស្ទឹងសែន
៦១	លោកស្រី	ឃឹម	ដាវ៉ានី	គ្រូបង្រៀន	វិទ្យាល័យ ស្ទឹងសែន	ក្រុងស្ទឹងសែន
៦២	លោកស្រី	ឈាង	វ៉ាមី	គ្រូបង្រៀន	បឋមសិក្សា អូរកន្ទួរត្បូង	ក្រុងស្ទឹងសែន
៦៣	លោកស្រី	គុជ	សុខអ៊ឹម	គ្រូបង្រៀន	សាលាបឋមសិក្សា ស្ទឹងសែន	ក្រុងស្ទឹងសែន
៦៤	លោកស្រី	ញ៉ែម	សុផានី	គ្រូបង្រៀន	សាលាបឋមសិក្សា បណ្ណុំ	ក្រុងស្ទឹងសែន
៦៥	លោកស្រី	វ៉ែម	ម៉ាលីន	គ្រូបង្រៀន	សាលាបឋមសិក្សា ភូមិត្រី	ក្រុងស្ទឹងសែន
៦៦	លោកស្រី	ប៊ិន	ធារូច	គ្រូបង្រៀន	បឋមសិក្សា ហ៊ុន សែនអាចារ្យលាក់	ក្រុងស្ទឹងសែន
៦៧	លោកស្រី	គុំ	សុផល	គ្រូបង្រៀន	សាលាបឋមសិក្សា កំពង់ធំក្រុង	ក្រុងស្ទឹងសែន
៦៨	លោកស្រី	ឈាវ	សុភា	គ្រូបង្រៀន	សាលាបឋមសិក្សា រកា	ក្រុងស្ទឹងសែន
៦៩	លោក	ពាន	ទេពធារ្យ	គ្រូបង្រៀន	សាលាបឋមសិក្សាពោធិបាក់ក	ក្រុងស្ទឹងសែន
៧០	លោក	ឡោ	ឈុនឡេន	នាយក	សាលាបឋមសិក្សា អូរសាលា	ស្រុកកំពង់ស្វាយ
៧១	លោកស្រី	ផុល	រដ្ឋា	គ្រូបង្រៀន	សាលាបឋមសិក្សា ត្រពាំងឫស្សី	ស្រុកកំពង់ស្វាយ
៧២	លោក	សេង	ណារិន	គ្រូបង្រៀន	សាលាបឋមសិក្សា មុនីវង្សី	ស្រុកកំពង់ស្វាយ
៧៣	លោក	លាវ	ចំរើន	គ្រូបង្រៀន	វិទ្យាល័យហ៊ុនសែនត្បែង	ស្រុកកំពង់ស្វាយ
៧៤	លោកស្រី	ហុង	សុខមុច	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុនសែនត្បែង	ស្រុកកំពង់ស្វាយ
៧៥	លោកស្រី	ប៉ាត	ស្រីមុំ	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុនសែនត្បែង	ស្រុកកំពង់ស្វាយ
៧៦	លោកស្រី	ភិន	ស៊ីឡូ	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុនសែនត្បែង	ស្រុកកំពង់ស្វាយ
៧៧	លោក	យន	ផុនា	អនុប្រធាន	ការិយាល័យអប់រំ	ស្រុកប្រាសាទបណ្ណុំ
៧៨	លោកស្រី	ខៀវ	សុខកញ្ញា	មន្ត្រី	ការិយាល័យអប់រំ	ស្រុកប្រាសាទបណ្ណុំ
៧៩	លោកស្រី	ដន	ស៊ីថាវី	មន្ត្រី	ការិយាល័យអប់រំ	ស្រុកប្រាសាទបណ្ណុំ
៨០	លោក	យ៉ង	សំណាង	នាយក	សាលាបឋមសិក្សា ព្រហ្មិត	ស្រុកប្រាសាទបណ្ណុំ
៨១	លោក	នាង	ទូច	នាយក	សាលាបឋមសិក្សា ជ័យ	ស្រុកប្រាសាទបណ្ណុំ
៨២	លោកស្រី	គឹម	ឡុងបូផាន់	គ្រូបង្រៀន	សាលាបឋមសិក្សា ជន្ទូស	ស្រុកប្រាសាទបណ្ណុំ
៨៣	លោកស្រី	គា	ឌីណូ	គ្រូបង្រៀន	សាលាបឋមសិក្សា ក្រយា	ស្រុកប្រាសាទបណ្ណុំ

៨៤	លោក	ឃយ	ឃន	នាយកសាលា	សាលាបឋមសិក្សា បុស្សធំ	ស្រុកប្រាសាទបន្ទីង
៨៥	លោក	ជូ	សុគន្ធី	នាយក	សាលាបឋមសិក្សា ក្របៅ	ស្រុកប្រាសាទបន្ទីង
៨៦	លោក	វី	សុវត្ថិ	គ្រូបង្រៀន	សាលាបឋមសិក្សា ត្រពាំងថ្មថ្មី	ស្រុកប្រាសាទបន្ទីង
៨៧	លោក	យិន	ឡៃហ៊ាង	នាយិកា	សាលាបឋមសិក្សា ដូង	ស្រុកប្រាសាទបន្ទីង
៨៨	លោក	អេង	វី	នាយករង	វិទ្យាល័យ តាអោក	ស្រុកប្រាសាទសំបូរ
៨៩	លោក	ហ៊ុំ	សយ	នាយក	សាលាបឋមសិក្សា តាអោក	ស្រុកប្រាសាទសំបូរ
៩០	លោក	លី	ឡែន	នាយក	សាលាបឋមសិក្សា តាំងក្រសៅ	ស្រុកប្រាសាទសំបូរ
៩១	លោក	ស៊ិន	ណាង	មន្ត្រី	ការិយាល័យអប់រំ	ស្រុកប្រាសាទសំបូរ
៩២	លោក	ឡុច	ណាក់	គ្រូបង្រៀន	អនុវិទ្យាល័យ អូរតាសៀវ	ស្រុកប្រាសាទសំបូរ
៩៣	លោកស្រី	ស	ស៊ីថន	គ្រូបង្រៀន	សាលាបឋមសិក្សា ឈូក	ស្រុកប្រាសាទសំបូរ
៩៤	លោកស្រី	ឯក	ហឿន	គ្រូបង្រៀន	សាលាបឋមសិក្សា ទឹកអណ្តូង	ស្រុកប្រាសាទសំបូរ
៩៥	លោកស្រី	នាង	សោភ័ណ្ឌ	គ្រូបង្រៀន	សាលាបឋមសិក្សា សំបូរ	ស្រុកប្រាសាទសំបូរ
៩៦	លោក	ឌីម	ខន	គ្រូបង្រៀន	សាលាបឋមសិក្សា ឈូក	ស្រុកប្រាសាទសំបូរ
៩៧	លោក	ជួប	វាសនា	គ្រូបង្រៀន	សាលាបឋមសិក្សា អាត់ស្វី	ស្រុកប្រាសាទសំបូរ
៩៨	លោកស្រី	ហេង	គេងហ៊ាង	គ្រូបង្រៀន	វិទ្យាល័យ រស្មីសោភ័ណ	ស្រុកស្មោង
៩៩	លោកស្រី	ប៉ា	បុត្តនា	គ្រូបង្រៀន	វិទ្យាល័យ រស្មីសោភ័ណ	ស្រុកស្មោង
១០០	លោក	ឡាយ	សុគង់	គ្រូបង្រៀន	វិទ្យាល័យ ជា ស៊ីម ប្រឡាយ	ស្រុកស្មោង
១០១	លោក	អ៊ុល	ស៊ីចាន់	គ្រូបង្រៀន	អនុវិទ្យាល័យ សំព្រោង	ស្រុកស្មោង
១០២	លោក	ថន	ធៀង	គ្រូបង្រៀន	អនុវិទ្យាល័យ កំពង់ចិន	ស្រុកស្មោង
១០៣	លោក	យន	ប៊ុនហឿន	នាយករង	អនុវិទ្យាល័យ ខ្នាក់	ស្រុកស្មោង
១០៤	លោក	ស៊ុយ	តូហូ	នាយក	សាលាបឋមសិក្សា សំបូរ	ស្រុកស្មោង
១០៥	លោក	ម៉ុន	សុខហេង	នាយក	សាលាបឋមសិក្សា អន្លង់ក្រាញ់	ស្រុកស្មោង
១០៦	លោក	មាស	សំសុធីវិទូ	នាយក	សាលាបឋមសិក្សា ពង្រ	ស្រុកស្មោង
១០៧	លោកស្រី	សំ	ចាន់នី	គ្រូបង្រៀន	សាលាបឋមសិក្សា ព្រះនាង	ស្រុកស្មោង
១០៨	លោក	វ៉ៃ	ស៊ីនត	គណៈគ្រប់គ្រង	សាលាបឋមសិក្សា ស្វាយរៀង	ស្រុកស្មោង
១០៩	លោកស្រី	ប៊ុច	សោភ័ណ	គ្រូបង្រៀន	សាលាបឋមសិក្សា ប៉ុលអួន	ស្រុកស្មោង
១១០	លោកស្រី	ស្វាយ	ថវិយា	នាយិកា	សាលាបឋមសិក្សា កែក	ស្រុកស្មោង
១១១	លោកស្រី	អាំង	ផារក្ស	គ្រូបង្រៀន	សាលាបឋមសិក្សា កែក	ស្រុកស្មោង

១១២	លោកស្រី	ស្រេង	បូណាត	គណៈគ្រប់គ្រង	សាលាបឋមសិក្សា ភូមិថ្មី	ស្រុកស្នួល
១១៣	លោក	ស	រឹត	គណៈគ្រប់គ្រង	សាលាបឋមសិក្សា ស្វាយអៀ	ស្រុកស្នួល
១១៤	លោក	កៀន	ដាវ៉ា	នាយករង	សាលាបឋមសិក្សា បឹង	ស្រុកសណ្តាន់
១១៥	លោក	អ៊ុំ	វណ្ណឌែ	នាយករង	សាលាបឋមសិក្សា ប្រសាទអណ្តែត	ស្រុកសណ្តាន់
១១៦	លោក	អែល	តុងយ៉ា	នាយករង	សាលាបឋមសិក្សា វង្សមានវិទ្យា	ស្រុកសណ្តាន់
១១៧	លោក	ខឹម	គង់	នាយករង	សាលាបឋមសិក្សា អូរត្នោត	ស្រុកសណ្តាន់
១១៨	លោក	ស៊ុន	ពិន	គ្រូបង្រៀន	សាលាបឋមសិក្សា រឹងខ្នាយ	ស្រុកសណ្តាន់
១១៩	លោក	អ៊ុច	វុឌ្ឍិ	គ្រូបង្រៀន	សាលាបឋមសិក្សា បឹង	ស្រុកសណ្តាន់
១២០	លោក	ស៊ឹម	ស៊ុន	មន្ត្រី	មន្ទីរអប់រំ យុវជន និងកីឡា	ក្រុងស្ទឹងសែន
១២១	លោក	សៀង	ហុកហេង	អនុប្រធានការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ក្រុងស្ទឹងសែន
១២២	លោក	ឈុន	សារឹម	អនុប្រធានការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ក្រុងស្ទឹងសែន
១២៣	លោកស្រី	ជា	សុខហ៊ុន	មន្ត្រីការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ក្រុងស្ទឹងសែន
១២៤	លោក	ដុង	ផល្លី	មន្ត្រីការិយាល័យគណនេយ្យ	មន្ទីរអប់រំ យុវជន និងកីឡា	ក្រុងស្ទឹងសែន
១២៥	លោកស្រី	សុទ្ធ	សុខនីន	នាយិការងារ	សាលាគរុកោសល្យខេត្ត	ក្រុងស្ទឹងសែន

គ-មេដាយ សិទ្ធិការងារ

១	លោក	ជា	វិចិត្រ	មន្ត្រី	ការិយាល័យអប់រំ	ស្រុកបារាយណ៍
២	លោក	ហួយ	ចាន់វុឌ្ឍិ	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែន តាំងគោក	ស្រុកបារាយណ៍
៣	លោក	មាស	ច័ន្ទធីត	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែន តាំងគោក	ស្រុកបារាយណ៍
៤	លោក	ចក់	សេងហ៊ាត	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែន តាំងគោក	ស្រុកបារាយណ៍
៥	លោកស្រី	ពិន	ស៊ីថន	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែន ស្រះបន្ទាយ	ស្រុកបារាយណ៍
៦	លោក	យិន	សុងហ៊ុំ	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែន ស្រះបន្ទាយ	ស្រុកបារាយណ៍
៧	លោក	គង់	សំអុល	គ្រូបង្រៀន	វិទ្យាល័យ ទៀល	ស្រុកបារាយណ៍
៨	លោក	ហ៊ុំ	រតនា	គ្រូបង្រៀន	វិទ្យាល័យ ទៀល	ស្រុកបារាយណ៍
៩	លោក	ម៉ាន	បូរី	គ្រូបង្រៀន	វិទ្យាល័យ ទៀល	ស្រុកបារាយណ៍
១០	លោក	ជីវ	រស្មី	គ្រូបង្រៀន	វិទ្យាល័យ បារាយណ៍	ស្រុកបារាយណ៍
១១	លោក	ផន	សុវុទ្ធា	គ្រូបង្រៀន	វិទ្យាល័យ បារាយណ៍	ស្រុកបារាយណ៍
១២	លោកស្រី	គឹម	សុខគៀន	គ្រូបង្រៀន	វិទ្យាល័យ បារាយណ៍	ស្រុកបារាយណ៍
១៣	លោកស្រី	លន់	ឡេងហ៊ាង	គ្រូបង្រៀន	វិទ្យាល័យ បារាយណ៍	ស្រុកបារាយណ៍

១៤	លោកស្រី	ប្រាក់	ចាន់ណា	គ្រូបង្រៀន	វិទ្យាល័យ បារាយណ៍	ស្រុកបារាយណ៍
១៥	លោក	ឡេង	សេដ្ឋា	គ្រូបង្រៀន	វិទ្យាល័យ ជា ស៊ឹម កំពង់ថ្ម	ស្រុកបារាយណ៍
១៦	លោកស្រី	ស៊ឹម	សុខេង	គ្រូបង្រៀន	វិទ្យាល័យ ជា ស៊ឹម កំពង់ថ្ម	ស្រុកបារាយណ៍
១៧	លោកស្រី	អូត	សម្បត្តិរតនា	គ្រូបង្រៀន	វិទ្យាល័យ ជា ស៊ឹម កំពង់ថ្ម	ស្រុកបារាយណ៍
១៨	លោក	សំ	ម៉ិក	គ្រូបង្រៀន	វិទ្យាល័យ ជា ស៊ឹម កំពង់ថ្ម	ស្រុកបារាយណ៍
១៩	លោក	យន	តុំ	គ្រូបង្រៀន	អនុវិទ្យាល័យ មាសគង់	ស្រុកបារាយណ៍
២០	លោក	កង	កែវមុន្នីវត្ត	គ្រូបង្រៀន	អនុវិទ្យាល័យ ទួលអណ្តែត	ស្រុកបារាយណ៍
២១	លោកស្រី	សេង	លី	គ្រូបង្រៀន	អនុវិទ្យាល័យ ហ៊ុន សែន គ្រួសារអណ្តូងរោង	ស្រុកបារាយណ៍
២២	លោកស្រី	អ៊ុក	រតនា	គ្រូបង្រៀន	អនុវិទ្យាល័យ ឧទុម្ពរ	ស្រុកបារាយណ៍
២៣	លោកស្រី	ជឹម	សុជាតិ	គ្រូបង្រៀន	អនុវិទ្យាល័យ ឈូកខ្សាច់	ស្រុកបារាយណ៍
២៤	លោក	ប៊ុល	ផែន	គ្រូបង្រៀន	អនុវិទ្យាល័យ ឈូកខ្សាច់	ស្រុកបារាយណ៍
២៥	លោក	ស៊ុន	សារ៉ាត់	គ្រូបង្រៀន	អនុវិទ្យាល័យ បឹង	ស្រុកបារាយណ៍
២៦	លោកស្រី	សេត	ស៊ីន្ទន	បណ្ណារក្ស	អនុវិទ្យាល័យ ហ៊ុន សែន ទួលដំណាក់	ស្រុកបារាយណ៍
២៧	លោក	ស៊ុន	សុចិត្តា	គ្រូបង្រៀន	អនុវិទ្យាល័យ ហ៊ុន សែន ទួលដំណាក់	ស្រុកបារាយណ៍
២៨	លោក	អួន	អាត	គ្រូបង្រៀន	អនុវិទ្យាល័យ ត្នោតជុំ	ស្រុកបារាយណ៍
២៩	លោក	សូ	ភាព	នាយករង	អនុវិទ្យាល័យ ដូនដូង	ស្រុកបារាយណ៍
៣០	លោក	ប្លង់	សារ៉ាន	គ្រូបង្រៀន	អនុវិទ្យាល័យ ដូនដូង	ស្រុកបារាយណ៍
៣១	លោកស្រី	សេង	ណាត	គ្រូបង្រៀន	អនុវិទ្យាល័យ ពណ្ណារាយ	ស្រុកបារាយណ៍
៣២	លោក	ណាក់	ចេន	គ្រូបង្រៀន	អនុវិទ្យាល័យ គគីធំ	ស្រុកបារាយណ៍
៣៣	លោក	សាយ	ចេង	គ្រូបង្រៀន	អនុវិទ្យាល័យ គគីធំ	ស្រុកបារាយណ៍
៣៤	លោក	ខន	ធារ៉ាក់	គ្រូបង្រៀន	អនុវិទ្យាល័យ បាក់ស្នា	ស្រុកបារាយណ៍
៣៥	លោក	ប៊ុច	ពុទ្ធិនិរ្ញត	គ្រូបង្រៀន	អនុវិទ្យាល័យ បាក់ស្នា	ស្រុកបារាយណ៍
៣៦	លោក	ជឿ	គឹមចាន់	គ្រូបង្រៀន	សាលាបឋមសិក្សាអោត្តមរណ្ណយុទ្ធិ.តាំងគោក	ស្រុកបារាយណ៍
៣៧	លោកស្រី	គង់	ប៉ូលីន	គ្រូបង្រៀន	សាលាបឋមសិក្សាអោត្តមរណ្ណយុទ្ធិ.តាំងគោក	ស្រុកបារាយណ៍
៣៨	លោកស្រី	យឹម	ចិត្តា	គ្រូបង្រៀន	សាលាបឋមសិក្សា បណ្តុះវិជ្ជា	ស្រុកបារាយណ៍
៣៩	លោក	លឹម	តាំងហេង	គ្រូបង្រៀន	សាលាបឋមសិក្សា ថ្ពា	ស្រុកបារាយណ៍
៤០	លោក	អម	មករា	គ្រូបង្រៀន	សាលាបឋមសិក្សា មាសគង់	ស្រុកបារាយណ៍
៤១	លោក	ខ្លុង	សុភក្តិ	គ្រូបង្រៀន	សាលាបឋមសិក្សា ត្រពាំងវែង	ស្រុកបារាយណ៍

៤២	លោក	ទី	គឹមសាង	គ្រូបង្រៀន	សាលាបឋមសិក្សា ប្រាំងសំរោង	ស្រុកបារាយណ៍
៤៣	លោក	ឌឹម	ចាន់ណា	គ្រូបង្រៀន	សាលាបឋមសិក្សា ភូមិចាន់	ស្រុកបារាយណ៍
៤៤	លោកស្រី	ឈឹម	កែវពិសី	គ្រូបង្រៀន	សាលាបឋមសិក្សា ទួលអណ្តែត	ស្រុកបារាយណ៍
៤៥	លោកស្រី	ប៉ាល់	លីន	គ្រូបង្រៀន	សាលាបឋមសិក្សា សិរីសោមគ្គី	ស្រុកបារាយណ៍
៤៦	លោកស្រី	កាន់	គឹមជា	នាយិការងារ	សាលាបឋមសិក្សា ទ្រៀល	ស្រុកបារាយណ៍
៤៧	លោកស្រី	ឈឿង	សៀមអ៊ុន	គ្រូបង្រៀន	សាលាបឋមសិក្សា ទ្រៀល	ស្រុកបារាយណ៍
៤៨	លោកស្រី	នាត	ណារិន	គ្រូបង្រៀន	សាលាបឋមសិក្សា ទ្រៀល	ស្រុកបារាយណ៍
៤៩	លោក	ជឹម	វ៉ាន់លី	គ្រូបង្រៀន	សាលាបឋមសិក្សា ឧទុម្ពរ	ស្រុកបារាយណ៍
៥០	លោក	នៅ	សារ៉ា	នាយិកា	សាលាបឋមសិក្សា គោកអណ្តែត	ស្រុកបារាយណ៍
៥១	លោក	មឿង	សោភា	គ្រូបង្រៀន	សាលាបឋមសិក្សា បារាយណ៍	ស្រុកបារាយណ៍
៥២	លោក	សែម	សុខចាន់	គ្រូបង្រៀន	សាលាបឋមសិក្សា សំរោង	ស្រុកបារាយណ៍
៥៣	លោកស្រី	ឌិត	សុផិតា	នាយិកា	សាលាបឋមសិក្សា ក្រសាំងជ័យ	ស្រុកបារាយណ៍
៥៤	លោក	ឈួន	ថា	នាយិកា	សាលាបឋមសិក្សា តាប្រុក	ស្រុកបារាយណ៍
៥៥	លោក	សាន	រតនៈ	គ្រូបង្រៀន	សាលាបឋមសិក្សា ជាំត្រាច	ស្រុកបារាយណ៍
៥៦	លោក	អ៊ឹម	នាត	គ្រូបង្រៀន	សាលាបឋមសិក្សា វត្តជ្រុង	ស្រុកបារាយណ៍
៥៧	លោក	សេក	លីម	នាយិកា	សាលាបឋមសិក្សា កំប្លើយ	ស្រុកបារាយណ៍
៥៨	លោក	ឈិត	គី	នាយិកា	សាលាបឋមសិក្សា សំរោង	ស្រុកបារាយណ៍
៥៩	លោក	គៀត	ចំរើន	គ្រូបង្រៀន	សាលាបឋមសិក្សា សិរីសោភ័ណ	ស្រុកបារាយណ៍
៦០	លោកស្រី	សាន	ឈុនលាង	គ្រូបង្រៀន	សាលាបឋមសិក្សា កងមាស	ស្រុកបារាយណ៍
៦១	លោកស្រី	ទិត	សុផលធារី	គ្រូបង្រៀន	សាលាបឋមសិក្សាគំរូស្រុកបារាយណ៍	ស្រុកបារាយណ៍
៦២	លោកស្រី	ហង្ស	សុគន្ធី	គ្រូបង្រៀន	សាលាបឋមសិក្សាគំរូស្រុកបារាយណ៍	ស្រុកបារាយណ៍
៦៣	លោក	លាង	ប៊ុនលី	គ្រូបង្រៀន	សាលាបឋមសិក្សាគំរូស្រុកបារាយណ៍	ស្រុកបារាយណ៍
៦៤	លោក	សាយ	ហៀក	នាយិកា	សាលាបឋមសិក្សា ស្ទឹងជីនិត	ស្រុកបារាយណ៍
៦៥	លោក	សៅ	ខុន	គ្រូបង្រៀន	សាលាបឋមសិក្សា ស្ទឹងជីនិត	ស្រុកបារាយណ៍
៦៦	លោក	ចក់	ជឿន	នាយិកា	សាលាបឋមសិក្សា ត្រពាំងស្វាយ	ស្រុកបារាយណ៍
៦៧	លោក	សោម	ហូរ	គ្រូបង្រៀន	សាលាបឋមសិក្សា ត្រពាំងវែង	ស្រុកបារាយណ៍
៦៨	លោកស្រី	វេង	ចាន់លី	គ្រូបង្រៀន	សាលាបឋមសិក្សា ចើងដើង	ស្រុកបារាយណ៍
៦៩	លោកស្រី	ឆេង	គឹមហួន	បណ្ណារក្ស	សាលាបឋមសិក្សា គគីរ	ស្រុកបារាយណ៍

៧០	លោកស្រី	គឿន	ស្រីវត្ត	គ្រូបង្រៀន	សាលាបឋមសិក្សា គគីធំ	ស្រុកបារាយណ៍
៧១	លោក	ស្លុង	ឡើន	នាយក	សាលាបឋមសិក្សា រូង	ស្រុកបារាយណ៍
៧២	លោកស្រី	បេង	ចាន់ធី	នាយិកា	សាលាបឋមសិក្សា ទួលភ្នំផ្អុក	ស្រុកបារាយណ៍
៧៣	លោកស្រី	ប៊ុន	ស៊ីណា	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែន ភ្នំសន្ទុក	ស្រុកសន្ទុក
៧៤	លោកស្រី	ខាំ	ផល្លី	គ្រូបង្រៀន	វិទ្យាល័យ កំពង់ថ្ម	ស្រុកសន្ទុក
៧៥	លោក	ឡេង	សុខា	គ្រូបង្រៀន	វិទ្យាល័យ កំពង់ថ្ម	ស្រុកសន្ទុក
៧៦	លោក	គុំ	ចាន់ណាត	គ្រូបង្រៀន	វិទ្យាល័យ តាំងក្រសាំង	ស្រុកសន្ទុក
៧៧	លោកស្រី	សំ	សុគន្ធីដា	គ្រូបង្រៀន	អនុវិទ្យាល័យ បញ្ញាធី	ស្រុកសន្ទុក
៧៨	លោក	ភឹម	សំអាត	គ្រូបង្រៀន	អនុវិទ្យាល័យ ព្នៅ	ស្រុកសន្ទុក
៧៩	លោក	អោង	ស្រី	គ្រូបង្រៀន	អនុវិទ្យាល័យ ព្នៅ	ស្រុកសន្ទុក
៨០	លោក	អុំ	សាក់	គ្រូបង្រៀន	អនុវិទ្យាល័យ ក្រយា	ស្រុកសន្ទុក
៨១	លោកស្រី	វ៉ែន	សុខឡេង	គ្រូបង្រៀន	អនុវិទ្យាល័យ ទីពោ	ស្រុកសន្ទុក
៨២	លោកស្រី	បាន	លក្ខ	គ្រូបង្រៀន	អនុវិទ្យាល័យ ទីពោ	ស្រុកសន្ទុក
៨៣	លោកស្រី	ចេន	សុខតាំង	គ្រូបង្រៀន	អនុវិទ្យាល័យ ទីពោ	ស្រុកសន្ទុក
៨៤	លោកស្រី	ឌិន	ស្រីវ័ច	គ្រូបង្រៀន	អនុវិទ្យាល័យ ជ្រាប់	ស្រុកសន្ទុក
៨៥	លោក	យឹម	សំណាង	គ្រូបង្រៀន	អនុវិទ្យាល័យ ហ៊ុន សែន ប្រាសាទ	ស្រុកសន្ទុក
៨៦	លោកស្រី	សេក	ស្រីអែម	គ្រូបង្រៀន	អនុវិទ្យាល័យ ព័រមករាបឹងល្វា	ស្រុកសន្ទុក
៨៧	លោក	ឈិត	ហៀង	គ្រូបង្រៀន	អនុវិទ្យាល័យ ព័រមករាបឹងល្វា	ស្រុកសន្ទុក
៨៨	លោក	ប៊ី	សុភារា	គ្រូបង្រៀន	សាលាបឋមសិក្សា ក្រញូង	ស្រុកសន្ទុក
៨៩	លោក	ឌី	គឹមហាក់	នាយក	សាលាបឋមសិក្សា ភូមិថ្មី	ស្រុកសន្ទុក
៩០	លោក	ឡុង	វល្លក្ខ	នាយក	សាលាបឋមសិក្សា អូរធំ	ស្រុកសន្ទុក
៩១	លោកស្រី	ឡុង	ចាន់ឡូត	គ្រូបង្រៀន	សាលាបឋមសិក្សា កាល់មេយ	ស្រុកសន្ទុក
៩២	លោកស្រី	សំ	ខុន	គ្រូបង្រៀន	សាលាបឋមសិក្សា កាល់មេយ	ស្រុកសន្ទុក
៩៣	លោក	ស្រួន	សារឿន	គ្រូបង្រៀន	សាលាបឋមសិក្សា ប្រាសាទ	ស្រុកសន្ទុក
៩៤	លោក	គិត	គឹមស៊ីន	នាយក	សាលាបឋមសិក្សា ស្រែតាកោ	ស្រុកសន្ទុក
៩៥	លោក	ថោង	សំបូរ	គ្រូបង្រៀន	សាលាបឋមសិក្សា ទួលវិហារ	ស្រុកសន្ទុក
៩៦	លោក	សយ	សុខលី	គ្រូបង្រៀន	សាលាបឋមសិក្សា ទួលវិហារ	ស្រុកសន្ទុក
៩៧	លោក	សុខ	គឹមគុន	នាយក	សាលាបឋមសិក្សា ឈើល្វឹង	ស្រុកសន្ទុក

៩៨	លោក	ភិន	ព្រៀន	នាយក	សាលាបឋមសិក្សា ស្អាង	ស្រុកសន្ទុក
៩៩	លោក	ម៉ែន	គឹមសេង	គ្រូបង្រៀន	សាលាបឋមសិក្សា ស្វាយកាល់	ស្រុកសន្ទុក
១០០	លោក	ឡាច	សារិន	គ្រូបង្រៀន	សាលាបឋមសិក្សា ទក់	ស្រុកសន្ទុក
១០១	លោក	ជួប	កុសល	នាយក	សាលាបឋមសិក្សា កំពង់រទេះ	ក្រុងស្ទឹងសែន
១០២	លោក	ថុន	សុផា	គណៈគ្រប់គ្រង	សាលាបឋមសិក្សា ស្រយូវជើង	ក្រុងស្ទឹងសែន
១០៣	លោក	កឹម	វ៉ាវុធ	នាយក	សាលាបឋមសិក្សា រកា	ក្រុងស្ទឹងសែន
១០៤	លោកស្រី	នង	ចន្ទី	នាយិកា	សាលាបឋមសិក្សា ក្រចាប់	ក្រុងស្ទឹងសែន
១០៥	លោកស្រី	យាង	ប៉ោយឹម	នាយិការង	សាលាបឋមសិក្សា កំពង់ធំក្រុង	ក្រុងស្ទឹងសែន
១០៦	លោកស្រី	ទូច	សុវ៉ារី	នាយិការង	សាលាបឋមសិក្សា កំពង់ធំក្រុង	ក្រុងស្ទឹងសែន
១០៧	លោក	អ៊ុង	សាវុធ	នាយក	សាលាបឋមសិក្សា អូរកន្ទួរជើង	ក្រុងស្ទឹងសែន
១០៨	លោក	លឿង	ដុត	បុគ្គលិកទី៣៣ការ	វិទ្យាល័យ ស្ទឹងសែន	ក្រុងស្ទឹងសែន
១០៩	លោកស្រី	សេង	សុចិន្តា	បុគ្គលិកទី៣៣ការ	វិទ្យាល័យ ហ៊ុន សែន បណ្តែង	ក្រុងស្ទឹងសែន
១១០	លោក	សំ	រក្សា	បុគ្គលិកទី៣៣ការ	វិទ្យាល័យ កំពង់ធំ	ក្រុងស្ទឹងសែន
១១១	លោក	កែ	វិទូ	បុគ្គលិកទី៣៣ការ	សាលាបឋមសិក្សា ភូមិក្តី	ក្រុងស្ទឹងសែន
១១២	លោកស្រី	ទី	ស៊ីវឈុន	បុគ្គលិកទី៣៣ការ	សាលាបឋមសិក្សា កំពង់ធំក្រុង	ក្រុងស្ទឹងសែន
១១៣	លោកស្រី	យុត	គឹមហ៊ាន់	បុគ្គលិកទី៣៣ការ	សាលាបឋមសិក្សា ចំបក់	ក្រុងស្ទឹងសែន
១១៤	លោកស្រី	ជុំ	ច័ន្ទដានី	បុគ្គលិកទី៣៣ការ	សាលាបឋមសិក្សា តេជោមាស	ក្រុងស្ទឹងសែន
១១៥	លោកស្រី	វត្ត	សុទ្ធាវ៉ា	គ្រូបង្រៀន	សាលាបឋមសិក្សា ស្រយូវជើង	ក្រុងស្ទឹងសែន
១១៦	លោក	បេ	ឈាងរាង	គ្រូបង្រៀន	អនុវិទ្យាល័យ កំពង់រទេះ	ក្រុងស្ទឹងសែន
១១៧	លោកស្រី	ហួត	សិទ្ធា	គ្រូបង្រៀន	អនុវិទ្យាល័យ កំពង់រទេះ	ក្រុងស្ទឹងសែន
១១៨	លោកស្រី	សេង	ចន្ទ	គ្រូបង្រៀន	សាលាបឋមសិក្សា កំពង់រទេះ	ក្រុងស្ទឹងសែន
១១៩	លោកស្រី	ង៉េន	សូវង្ស	គ្រូបង្រៀន	សាលាបឋមសិក្សា រកា	ក្រុងស្ទឹងសែន
១២០	លោក	ហ៊ុំ	ស៊ីសែន	គ្រូបង្រៀន	សាលាបឋមសិក្សា ស្លាកែត	ក្រុងស្ទឹងសែន
១២១	លោក	ខៀវ	ប៊ុនធឿន	គ្រូបង្រៀន	វិទ្យាល័យ កំពង់ធំ	ក្រុងស្ទឹងសែន
១២២	លោកស្រី	ឈី	បូរី	គ្រូបង្រៀន	វិទ្យាល័យ កំពង់ធំ	ក្រុងស្ទឹងសែន
១២៣	លោក	សុខ	ប៊ុនហុង	គ្រូបង្រៀន	វិទ្យាល័យ កំពង់ធំ	ក្រុងស្ទឹងសែន
១២៤	លោកស្រី	ដួង	សុកញា	គ្រូបង្រៀន	អនុវិទ្យាល័យ ព្រែកស្បូវ	ក្រុងស្ទឹងសែន
១២៥	លោក	ស៊ុយ	សុខហេង	គ្រូបង្រៀន	វិទ្យាល័យ ស្ទឹងសែន	ក្រុងស្ទឹងសែន

១២៦	លោកស្រី	ជា	គន្ធា	គ្រូបង្រៀន	វិទ្យាល័យ ស្ទឹងសែន	ក្រុងស្ទឹងសែន
១២៧	លោក	អ៊ឹម	សុផា	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែន បណ្ណ	ក្រុងស្ទឹងសែន
១២៨	លោក	ភូ	វីង	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែន បណ្ណ	ក្រុងស្ទឹងសែន
១២៩	លោក	ណុប	សំណាង	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែន បណ្ណ	ក្រុងស្ទឹងសែន
១៣០	លោកស្រី	ហ៊ុ	សុផានី	គ្រូបង្រៀន	សាលាបឋមសិក្សា ត្រពាំងវែង	ក្រុងស្ទឹងសែន
១៣១	លោកស្រី	អៀន	សុខវេង	គ្រូបង្រៀន	សាលាបឋមសិក្សា តាប៉ោង	ស្រុកកំពង់ស្វាយ
១៣២	លោកស្រី	ហូ	ចិន្តា	គ្រូបង្រៀន	សាលាបឋមសិក្សា តាប៉ោង	ស្រុកកំពង់ស្វាយ
១៣៣	លោកស្រី	ដួង	ដាវី	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែន តែ្បង	ស្រុកកំពង់ស្វាយ
១៣៤	លោកស្រី	ទង់	គឹមតាយ	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែន តែ្បង	ស្រុកកំពង់ស្វាយ
១៣៥	លោក	យោគ	សំណាង	គ្រូបង្រៀន	សាលាបឋមសិក្សា អូរសាលា	ស្រុកកំពង់ស្វាយ
១៣៦	លោកស្រី	សៀង	សុផាត	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែន តែ្បង	ស្រុកកំពង់ស្វាយ
១៣៧	លោកស្រី	វ៉ាន់	សាវីន	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែន តែ្បង	ស្រុកកំពង់ស្វាយ
១៣៨	លោកស្រី	អឿន	សាវ៉ា	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែន តែ្បង	ស្រុកកំពង់ស្វាយ
១៣៩	លោកស្រី	អែម	សៀងហួត	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែន តែ្បង	ស្រុកកំពង់ស្វាយ
១៤០	លោកស្រី	សួស	សុងអេង	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែន តែ្បង	ស្រុកកំពង់ស្វាយ
១៤១	លោក	ជឿន	សុខឃី	គ្រូបង្រៀន	អនុវិទ្យាល័យ ដូង	ស្រុកប្រាសាទបណ្ណ
១៤២	លោក	ធ្វូ	សំណាង	គ្រូបង្រៀន	អនុវិទ្យាល័យ ដូង	ស្រុកប្រាសាទបណ្ណ
១៤៣	លោកស្រី	ចាន់	ស្រីពុំ	គ្រូបង្រៀន	សាលាបឋមសិក្សា ត្រពាំងថ្មថ្មី	ស្រុកប្រាសាទបណ្ណ
១៤៤	លោក	យ៉ន	ជាត	គ្រូបង្រៀន	សាលាបឋមសិក្សា ភូមិស្រែ	ស្រុកប្រាសាទបណ្ណ
១៤៥	លោកស្រី	ប៉ោ	ស៊ីណាត	គ្រូបង្រៀន	សាលាបឋមសិក្សា ត្រពាំងផ្អែក	ស្រុកប្រាសាទបណ្ណ
១៤៦	លោក	យ៉េត	យ៉ុម	គ្រូបង្រៀន	សាលាបឋមសិក្សា ត្រពាំងក្រ	ស្រុកប្រាសាទបណ្ណ
១៤៧	លោក	ឈឿន	រស្មី	នាយកសាលា	សាលាបឋមសិក្សា គគីរ	ស្រុកប្រាសាទបណ្ណ
១៤៨	លោក	កុក	វិយោគ	គណៈគ្រប់គ្រង	អនុវិទ្យាល័យ សាមគ្គី	ស្រុកប្រាសាទបណ្ណ
១៤៩	លោកស្រី	ហេង	ផល្លី	គ្រូបង្រៀន	សាលាបឋមសិក្សា ក្រយា	ស្រុកប្រាសាទបណ្ណ
១៥០	លោក	ជា	ហ៊ុន	នាយករង	សាលាបឋមសិក្សាជន្លូស	ស្រុកប្រាសាទបណ្ណ
១៥១	លោកស្រី	ភួន	សាវី	គ្រូបង្រៀន	សាលាបឋមសិក្សាក្រយា	ស្រុកប្រាសាទបណ្ណ
១៥២	លោកស្រី	សិន	ហៀម	គ្រូបង្រៀន	សាលាបឋមសិក្សា ក្រយា	ស្រុកប្រាសាទបណ្ណ
១៥៣	លោកស្រី	ស៊ឹម	សុទ្ធាត	គ្រូបង្រៀន	សាលាបឋមសិក្សា សាគ្រាម	ស្រុកប្រាសាទបណ្ណ

១៥៤	លោកស្រី	ចេន	សុម៉ាលី	គ្រូបង្រៀន	សាលាបឋមសិក្សា បុសវែង	ស្រុកប្រាសាទបណ្ឌិត
១៥៥	លោកស្រី	ជ័យ	ស៊ីដូរ	គ្រូបង្រៀន	សាលាបឋមសិក្សា បុសវែង	ស្រុកប្រាសាទបណ្ឌិត
១៥៦	លោកស្រី	ជុង	សីហា	គ្រូបង្រៀន	សាលាបឋមសិក្សា ជ័យ	ស្រុកប្រាសាទបណ្ឌិត
១៥៧	លោក	ថេង	ថេន	គ្រូបង្រៀន	សាលាបឋមសិក្សា ម្រាក	ស្រុកប្រាសាទបណ្ឌិត
១៥៨	លោក	ខ្លុង	វិត	នាយករង	វិទ្យាល័យ តាអោក	ស្រុកប្រាសាទសំបូរ
១៥៩	លោក	ខ្លួន	សំអាត	នាយក	សាលាបឋមសិក្សា ត្រពាំងសាលា	ស្រុកប្រាសាទសំបូរ
១៦០	លោក	ហេង	សាំងហៃ	នាយក	សាលាបឋមសិក្សាជាយសំពៅ	ស្រុកប្រាសាទសំបូរ
១៦១	លោក	ជា	សុខឿន	នាយក	សាលាបឋមសិក្សា ចារព្រៃ	ស្រុកប្រាសាទសំបូរ
១៦២	លោក	ខឹម	ឃាន	នាយក	សាលាបឋមសិក្សា បឹងខ្នែក	ស្រុកប្រាសាទសំបូរ
១៦៣	លោក	ប៉ូ	តាំងប៊ុន	នាយក	សាលាបឋមសិក្សា ភូមិថ្មី-ស្រែង	ស្រុកប្រាសាទសំបូរ
១៦៤	លោក	ហ៊ុន	ធីន	នាយក	សាលាបឋមសិក្សា ស្វាយ	ស្រុកប្រាសាទសំបូរ
១៦៥	លោក	អ៊ុំ	ស៊ី	នាយក	សាលាបឋមសិក្សា តាំងក្រុង	ស្រុកប្រាសាទសំបូរ
១៦៦	លោក	សន	គន	នាយក	សាលាបឋមសិក្សា ប្រឡាយ	ស្រុកប្រាសាទសំបូរ
១៦៧	លោក	យ៉ុន	សោភ័ណ្ឌ	មន្ត្រី	ការិយាល័យអប់រំ	ស្រុកប្រាសាទសំបូរ
១៦៨	លោក	ឆេង	ប៊ុនថុន	មន្ត្រី រដ្ឋបាល	វិទ្យាល័យតាអោក	ស្រុកប្រាសាទសំបូរ
១៦៩	លោក	នួន	ស៊ីឆាយ	គ្រូបង្រៀន	វិទ្យាល័យតាអោក	ស្រុកប្រាសាទសំបូរ
១៧០	លោកស្រី	កា	សុខុន	គ្រូបង្រៀន	អនុវិទ្យាល័យ ប្រាសាទសំបូរ	ស្រុកប្រាសាទសំបូរ
១៧១	លោក	ហ៊ុយ	សុខសោភ័ណ្ឌ	គ្រូបង្រៀន	អនុវិទ្យាល័យ ប្រាសាទសំបូរ	ស្រុកប្រាសាទសំបូរ
១៧២	លោក	ហួយ	រដ្ឋា	គ្រូបង្រៀន	អនុវិទ្យាល័យ ប្រាសាទសំបូរ	ស្រុកប្រាសាទសំបូរ
១៧៣	លោក	រុន	ចិន្តា	គ្រូបង្រៀន	អនុវិទ្យាល័យ ទំនប់	ស្រុកប្រាសាទសំបូរ
១៧៤	លោក	ស្វាយ	សុង	គ្រូបង្រៀន	សាលាបឋមសិក្សា បឹងខ្នែក	ស្រុកប្រាសាទសំបូរ
១៧៥	លោកស្រី	ហាវ	សុខលឿង	គ្រូបង្រៀន	សាលាបឋមសិក្សា ភូមិក្អែក	ស្រុកប្រាសាទសំបូរ
១៧៦	លោកស្រី	ខុម	ហ៊ាន់	គ្រូបង្រៀន	សាលាបឋមសិក្សា ប្រឡាយ	ស្រុកប្រាសាទសំបូរ
១៧៧	លោកស្រី	អ៊ុំ	ណែត	គ្រូបង្រៀន	សាលាបឋមសិក្សា ជាយសំពៅ	ស្រុកប្រាសាទសំបូរ
១៧៨	លោកស្រី	ប៉ា	ចាន់ណា	គ្រូបង្រៀន	សាលាបឋមសិក្សា ប្រឡាយ	ស្រុកប្រាសាទសំបូរ
១៧៩	លោកស្រី	យាន	សុនិតា	គ្រូបង្រៀន	វិទ្យាល័យ រស្មីសោភ័ណ	ស្រុកស្អាង
១៨០	លោកស្រី	ឈាង	ផល្លា	គ្រូបង្រៀន	អនុវិទ្យាល័យ សំព្រោង	ស្រុកស្អាង
១៨១	លោក	ឈុំ	សុខកុល	គ្រូបង្រៀន	អនុវិទ្យាល័យ សំព្រោង	ស្រុកស្អាង

១៨២	លោកស្រី	អ៊ាវ	ហុងសាន	គ្រូបង្រៀន	អនុវិទ្យាល័យ ខ្នាក់	ស្រុកស្នោង
១៨៣	លោក	សាំង	សារ៉ង	គ្រូបង្រៀន	អនុវិទ្យាល័យ ខ្នាក់	ស្រុកស្នោង
១៨៤	លោកស្រី	យ៉ាន់	ចាន់យ៉ិន	គ្រូបង្រៀន	សាលាបឋមសិក្សា សំបូរ	ស្រុកស្នោង
១៨៥	លោក	ប៉េង	ប៊ុនហេង	គ្រូបង្រៀន	សាលាបឋមសិក្សា សំបូរ	ស្រុកស្នោង
១៨៦	លោក	ឃី	ហុងសាយ	គ្រូបង្រៀន	សាលាបឋមសិក្សា សំបូរ	ស្រុកស្នោង
១៨៧	លោក	ម៉ៅ	ស្រិត	គ្រូបង្រៀន	សាលាបឋមសិក្សា ក្រសាំង	ស្រុកស្នោង
១៨៨	លោកស្រី	ឃត	សុធារី	គ្រូបង្រៀន	សាលាបឋមសិក្សា សូភី	ស្រុកស្នោង
១៨៩	លោក	លីម	ហ៊ាក់	នាយក	សាលាបឋមសិក្សា ប្រាសាទ	ស្រុកស្នោង
១៩០	លោកស្រី	ហេង	សុណី	នាយិកា	សាលាបឋមសិក្សា ត្រាច	ស្រុកស្នោង
១៩១	លោកស្រី	ក្រូច	វណ្ណា	គ្រូបង្រៀន	សាលាបឋមសិក្សា ឈើទាល	ស្រុកស្នោង
១៩២	លោក	កន	កុក	គ្រូបង្រៀន	សាលាបឋមសិក្សា ឈើទាល	ស្រុកស្នោង
១៩៣	លោក	ភិន	វ៉ាត់	នាយក	សាលាបឋមសិក្សា កំពង់ចិន	ស្រុកស្នោង
១៩៤	លោក	ភាច	តូម៉ា	គ្រូបង្រៀន	សាលាបឋមសិក្សា ផ្លក	ស្រុកស្នោង
១៩៥	លោកស្រី	គី	ចាន់វ៉ា	គ្រូបង្រៀន	សាលាបឋមសិក្សា ក្តិន	ស្រុកស្នោង
១៩៦	លោក	ញ៉ុល	ភាន់	គ្រូបង្រៀន	សាលាបឋមសិក្សា បទុម	ស្រុកស្នោង
១៩៧	លោក	គន	សុគុន	គ្រូបង្រៀន	សាលាបឋមសិក្សា ផ្ទះវាល	ស្រុកស្នោង
១៩៨	លោក	ប្រាជ្ញ	ប៊ុនថៃ	នាយក	សាលាបឋមសិក្សា រដ្ឋអភ្នំព្រំ	ស្រុកស្នោង
១៩៩	លោក	ហាក់	ឆេងតាយ	នាយក	សាលាបឋមសិក្សា ប្រដិត	ស្រុកស្នោង
២០០	លោក	ដោក	ធីរ៉ូ	គណៈគ្រប់គ្រង	សាលាបឋមសិក្សា ជីមាស	ស្រុកស្នោង
២០១	លោក	បូ	លៀម	គណៈគ្រប់គ្រង	សាលាបឋមសិក្សា សំប៉ាន	ស្រុកស្នោង
២០២	លោកស្រី	ជា	សុគន្ធា	គ្រូបង្រៀន	សាលាបឋមសិក្សា ប្រាសាទ	ស្រុកស្នោង
២០៣	លោកស្រី	ង៉ង	សុភាព	គ្រូបង្រៀន	សាលាបឋមសិក្សា សំព្រោជ	ស្រុកស្នោង
២០៤	លោក	ប៉ុល	យ៉ែន	នាយក	សាលាបឋមសិក្សា តាទ្រៀល	ស្រុកស្នោង
២០៥	លោកស្រី	ក	ស្រីកែវ	គ្រូបង្រៀន	សាលាបឋមសិក្សា ហ៊ុន សែនឈូកដីព្រះ	ស្រុកស្នោង
២០៦	លោកស្រី	ព្រំ	សារ៉េន	បណ្តុះបណ្តាល	សាលាបឋមសិក្សា ប្រាសាទអណ្តែត	ស្រុកសណ្តាន់
២០៧	លោកស្រី	សែត	ហ៊ុយហុង	គ្រូបង្រៀន	សាលាបឋមសិក្សា ទួលរវៀង	ស្រុកសណ្តាន់
២០៨	លោកស្រី	ឆាំ	វុទ្ធា	គ្រូបង្រៀន	សាលាបឋមសិក្សា ឈើទាល	ស្រុកសណ្តាន់
២០៩	លោកស្រី	ស៊ុន	គួរ	គ្រូបង្រៀន	សាលាបឋមសិក្សា បឹង	ស្រុកសណ្តាន់

២១០	លោក	គង់	ប៊ុនរី	គ្រូបង្រៀន	សាលាបឋមសិក្សា បឹង	ស្រុកសណ្តាន់
២១១	លោកស្រី	ទុំ	សុខឡូត	គ្រូបង្រៀន	សាលាបឋមសិក្សា អូរត្នោត	ស្រុកសណ្តាន់
២១២	លោកស្រី	នង	សុធារី	គ្រូបង្រៀន	សាលាបឋមសិក្សា អូរត្នោត	ស្រុកសណ្តាន់
២១៣	លោកស្រី	ម៉ប់	ឡែងសៀក	គ្រូបង្រៀន	សាលាបឋមសិក្សា តាំងក្រសៅ	ស្រុកសណ្តាន់
២១៤	លោក	ហុង	ម៉េងថុង	មន្ត្រី	មន្ទីរអប់រំ យុវជន និងកីឡា	ក្រុងស្ទឹងសែន
២១៥	លោក	កែ	ប៊ុនថន	មន្ត្រី	មន្ទីរអប់រំ យុវជន និងកីឡា	ក្រុងស្ទឹងសែន
២១៦	លោកស្រី	ពុំ	ស្រីធន	អនុប្រធានការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ក្រុងស្ទឹងសែន
២១៧	លោក	គង់	ធី	លេខាធិការ	សាលាគរុកោសល្យខេត្ត	ក្រុងស្ទឹងសែន

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ
សាធារណៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាម
ភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ១៤ កើត ខែ ពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៩ ✓

នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - អគ្គនាយកដ្ឋាន និងមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៥១៦ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១. បំពាក់មេដាយ **ការងារ** តាមលំដាប់ថ្នាក់ ជូនបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ស្ទឹងត្រែង ចំនួន១០០រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចលើវិស័យអប់រំកន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយ**មាសការងារ**

១-លោក	ទឹម សុកុល	អនុប្រធានការិយាល័យ អធិការកិច្ចខេត្តស្ទឹងត្រែង
២-លោក	ជេត សុវណ្ណារ៉ុង	មន្ត្រីការិយាល័យ យុវជន និងកីឡាខេត្តស្ទឹងត្រែង
៣-លោក	វី សារ៉ុន	នាយកសាលាបឋមសិក្សាកោះស្នែងស្រុកថាឡាបរីវ៉ាត់
៤-លោក	រ៉ាន់ សម្បត្តិ	នាយកសាលាបឋមសិក្សាមនស្រុកថាឡាបរីវ៉ាត់
៥-លោក	យុត ពិសិដ្ឋ	នាយកសាលាបឋមសិក្សារំដេងស្រុកថាឡាបរីវ៉ាត់
៦-លោក	ទឹម សិរីសង្ហាត	គ្រូបង្រៀនវិទ្យាល័យព្រះគោស្រុកថាឡាបរីវ៉ាត់
៧-លោកស្រី	អ៊ុន សុភ័ណ្ឌា	អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកសៀមបាំង
៨-លោក	ថង រម្មនី	នាយកសាលាបឋមសិក្សាកាំងស្ពឺស្រុកសៀមបាំង
៩-លោក	សុង ប៊ុនដម	មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុកសេសាន
១០-លោក	សូយ ហូ	នាយកសាលាបឋមសិក្សាស្រែគរស្រុកសេសាន
១១-លោក	អ៊ុង ទ្រី	អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងស្ទឹងត្រែង
១២-លោកស្រី	ប៊ូ កន្ទីថា	មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាក្រុងស្ទឹងត្រែង

- | | | | |
|------------|------|-----------|---|
| ១៣-លោកស្រី | នៅ | សុគន្ធារី | នាយិកាសាលាបឋមសិក្សាស្រះឫស្សីខេត្តស្ទឹងត្រែង |
| ១៤-លោក | ណុប | បូរ៉ាត់ | នាយកសាលាបឋមសិក្សាស្នាក់នៅស្រុកសៀមបូក |
| ១៥-លោក | ហេង | ចំរើន | នាយកសាលាវិទ្យាល័យទួលវិជ្ជាស្រុកសៀមបូក |
| ១៦-លោកស្រី | ណាយ | នីវណ្ណ | អនុប្រធានការិយាល័យរដ្ឋបាល គណនេយ្យមជ្ឈមណ្ឌលគរុកោសល្យ
ភូមិភាគខេត្តស្ទឹងត្រែង |
| ១៧-លោក | គឹម | ភារុណ | មន្ត្រីការិយាល័យរដ្ឋបាល គណនេយ្យមជ្ឈមណ្ឌលគរុកោសល្យ
ភូមិភាគខេត្តស្ទឹងត្រែង |
| ១៨-លោក | ឯម | ចាន់ធី | គ្រូបង្រៀនវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង |
| ១៩-លោកស្រី | សេង | ថារី | គ្រូបង្រៀនវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង |
| ២០-លោកស្រី | ហាស់ | សីលា | នាយិកាសាលាមត្តេយ្យពន្លឺកុមារខេត្តស្ទឹងត្រែង |

ខ-មេដាយត្រកូល

- | | | | |
|------------|--------|-----------|---|
| ១-លោក | ឆែ | ប៊ុនថា | មន្ត្រីការិយាល័យបុគ្គលិក និងបណ្តុះបណ្តាលខេត្តស្ទឹងត្រែង |
| ២-លោកស្រី | យ៉ឹម | បញ្ញា | មន្ត្រីការិយាល័យផែនការ និងគ្រប់គ្រងជំនួយខេត្តស្ទឹងត្រែង |
| ៣-លោក | ឆិន | ចាន់ថា | នាយកសាលាបឋមសិក្សាថាឡាបរិវាត់ស្រុកថាឡាបរិវាត់ |
| ៤-លោកស្រី | គឹម | ប៊ុនណារី | គ្រូបង្រៀនបឋមសិក្សាថាឡាបរិវាត់ស្រុកថាឡាបរិវាត់ |
| ៥-លោក | ម៉ែន | ញ៉ាន | គ្រូបង្រៀនបឋមសិក្សាថាឡាបរិវាត់ស្រុកថាឡាបរិវាត់ |
| ៦-លោកស្រី | សាន | សួនី | គ្រូបង្រៀនបឋមសិក្សាថាឡាបរិវាត់ស្រុកថាឡាបរិវាត់ |
| ៧-លោក | ជួន | ឆន | គ្រូបង្រៀនបឋមសិក្សាថាឡាបរិវាត់ស្រុកថាឡាបរិវាត់ |
| ៨-លោក | សេន | ផល្លា | គ្រូបង្រៀនបឋមសិក្សាចំការលើស្រុកថាឡាបរិវាត់ |
| ៩-លោក | ព្រំ | សាវ៉ាត | នាយកសាលាបឋមសិក្សាព្រះមហាជួរស្រុកសៀមបា៉ង |
| ១០-លោក | ថាក់ | វិទ្យុ | នាយកសាលាបឋមសិក្សាសំរោងស្រុកសៀមបា៉ង |
| ១១-លោក | ហ្វាន់ | ជុំជឿន | នាយកសាលាបឋមសិក្សាពោធិវិទ្យុស្រុកសៀមបា៉ង |
| ១២-លោក | ជាន | សុផារ | នាយកសាលាវិទ្យាល័យសៀមបា៉ងស្រុកសៀមបា៉ង |
| ១៣-លោក | ហឿ | ណាំង | មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុកសេសាន |
| ១៤-លោក | ឆាន់ | សុភ័ក្ត្រ | មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុកសេសាន |
| ១៥-លោក | មឿន | ប៊ុនឡឿង | នាយកសាលាអនុវិទ្យាល័យ សាមយូយស្រុកសេសាន |
| ១៦-លោកស្រី | ផិត | សារ៉េន | នាយិកាសាលាបឋមសិក្សាអ៊ុប៊ុស្រុកសេសាន |
| ១៧-លោកស្រី | មៅ | សុផា | នាយិកាសាលាបឋមសិក្សាស្ទឹងត្រែង ក្រុងស្ទឹងត្រែង |
| ១៨-លោក | ចាន់ | ស្រង់ | គ្រូបង្រៀនបឋមសិក្សាត្រពាំងប្រីសិរីឧត្តម ខេត្តស្ទឹងត្រែង |
| ១៩-លោកស្រី | ចាន់ | សុធី | គ្រូបង្រៀនបឋមសិក្សាស្ទឹងត្រែងក្រុង ខេត្តស្ទឹងត្រែង |
| ២០-លោក | ម៉ាន់ | សុខៈ | មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាក្រុងស្ទឹងត្រែង |
| ២១-លោកស្រី | មុត | ចាន់ណា | មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាក្រុងស្ទឹងត្រែង |
| ២២-លោក | ហ៊ាន | ប៊ុនផារ | នាយករងសាលាបឋមសិក្សាស្រះឫស្សីខេត្តស្ទឹងត្រែង |
| ២៣-លោក | ឡាន់ | ចាន់បូ | នាយករងសាលាបឋមសិក្សាកោះសំពាយស្រុកសៀមបូក |
| ២៤-លោក | ពេជ្រ | រៀង | គ្រូបង្រៀនវិទ្យាល័យទួលវិជ្ជាស្រុកសៀមបូក |

២៥-លោកស្រី ប៉ែង	សុគន្ធារី	នាយិកាសាលាអនុវិទ្យាល័យ ថ្មតាព្រហ្មស្រុកសៀមបូក
២៦-លោក ហោ	ថងលៀង	គ្រូបង្រៀនបឋមសិក្សាអូរច្រឡំស្រុកសៀមបូក
២៧-លោក នួន	សុខចាន់ត្រា	គ្រូបង្រៀនមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តស្ទឹងត្រែង
២៨-លោក សរ	យូរ៉ា	គ្រូបង្រៀនវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង
២៩-លោក សេង	ប៉ោស៊ីម	គ្រូបង្រៀនវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង
៣០-លោកស្រី រ៉ាត់	សុគន្ធា	គ្រូបង្រៀនសាលាមត្តេយ្យពន្លឺកុមារខេត្តស្ទឹងត្រែង
គ-មេដាយសិទ្ធិការពារ		
១-លោក តុប	សុភក្ត្រ	មន្ត្រីការិយាល័យផែនការ និងគ្រប់គ្រងជំនួយខេត្តស្ទឹងត្រែង
២-លោក គាត	សុខេមរា	មន្ត្រីការិយាល័យផែនការ និងគ្រប់គ្រងជំនួយខេត្តស្ទឹងត្រែង
៣-លោក មៅ	រង្ស	មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុកថាឡាបរិវាត់
៤-លោក ស៊ីន	សុផា	នាយកសាលាអនុវិទ្យាល័យ អូរស្វាយស្រុកថាឡាបរិវាត់
៥-លោក ចាន់	ធីម	នាយករងសាលាអនុវិទ្យាល័យថាឡាបរិវាត់ ស្រុកថាឡាបរិវាត់
៦-លោកស្រី ធីន	សុយុន	គ្រូបង្រៀនអនុវិទ្យាល័យ ថាឡាបរិវាត់ស្រុកថាឡាបរិវាត់
៧-លោក តាយ	តុលា	គ្រូបង្រៀនអនុវិទ្យាល័យ ថាឡាបរិវាត់ស្រុកថាឡាបរិវាត់
៨-លោក លឹម	ប៊ុនហេង	គ្រូបង្រៀនអនុវិទ្យាល័យ ថាឡាបរិវាត់ស្រុកថាឡាបរិវាត់
៩-លោក ខាំ	ផាន់សីហា	គ្រូបង្រៀនវិទ្យាល័យព្រះគោស្រុកថាឡាបរិវាត់
១០-លោកស្រី ហេង	នីវីដាលី	គ្រូបង្រៀនវិទ្យាល័យព្រះគោស្រុកថាឡាបរិវាត់
១១-លោកស្រី ទូច	ស្រីលីន	គ្រូបង្រៀនអនុវិទ្យាល័យ ព្រះរំកិលស្រុកថាឡាបរិវាត់
១២-លោក រ៉ាន់	ចាន់ឡា	គ្រូបង្រៀនអនុវិទ្យាល័យ ទួលមាសអូរស្រុកថាឡាបរិវាត់
១៣-លោក ងួន	សោភ័ណ	គ្រូបង្រៀនអនុវិទ្យាល័យ ទួលមាសអូរស្រុកថាឡាបរិវាត់
១៤-លោក ហឿង	រុទ្ធី	មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុកសៀមប៉ាង
១៥-លោក អ៊ុនសៀន	បូលៀន	នាយកសាលាអនុវិទ្យាល័យសេរីទុតស្រុកសៀមប៉ាង
១៦-លោក ផាត់	ស៊ីថាត់	គ្រូបង្រៀនបឋមសិក្សាសៀមប៉ាងស្រុកសៀមប៉ាង
១៧-លោក សី	រតនា	នាយកសាលាបឋមសិក្សាស្រែមាំងស្រុកសៀមប៉ាង
១៨-លោក ប៊ុន	ស្រីល័ក្ខ	នាយិកាសាលាបឋមសិក្សាពងក្រៀលស្រុកសៀមប៉ាង
១៩-លោក កើត	សុភាព	នាយកសាលាបឋមសិក្សាខិះស្វាយស្រុកសៀមប៉ាង
២០-លោក នុត	សុខណា	នាយកសាលាអនុវិទ្យាល័យភ្នំស្រុកសេសាន
២១-លោក តែម	សុភ័ន	គ្រូបង្រៀនបឋមសិក្សា ស្រែស្រណុកស្រុកសេសាន
២២-លោក សំ	វិចិត្តរ៉ាក់	នាយកសាលាអនុវិទ្យាល័យ តាឡាតស្រុកសេសាន
២៣-លោកស្រី កែវ	បុញ្ញា	នាយិការងសាលាបឋមសិក្សា ច្រប់ស្រុកសេសាន
២៤-លោក ឡាន	សុភារម្យ	នាយកសាលាអនុវិទ្យាល័យ ច្រប់ស្រុកសេសាន
២៥-លោក អ៊ុន	សុខា	នាយករងសាលាបឋមសិក្សា សាមយូយស្រុកសេសាន
២៦-លោក យ៉ន	ខាំកន	គ្រូបង្រៀនបឋមសិក្សា សាមយូយស្រុកសេសាន
២៧-លោក យក់	វិត	គ្រូបង្រៀនបឋមសិក្សាស្ទឹងត្រែងក្រុងខេត្តស្ទឹងត្រែង
២៨-លោកស្រី គឹម	សុភ័ណ្ឌ	គ្រូបង្រៀនបឋមសិក្សាហ៊ុនសែនបាចុងខេត្តស្ទឹងត្រែង

២៩-លោកស្រី	ឌុច	គឹមហ៊ាន	គ្រូបង្រៀនបឋមសិក្សាសម្តេចឪសម្តេចម៉ែខេត្តស្ទឹងត្រែង
៣០-លោកស្រី	ជីវន្ត	រដ្ឋនី	គ្រូបង្រៀនបឋមសិក្សាសម្តេចឪសម្តេចម៉ែខេត្តស្ទឹងត្រែង
៣១-លោកស្រី	ស្រី	យ៉ា	គ្រូបង្រៀនបឋមសិក្សាអនុវត្តខេត្តស្ទឹងត្រែង
៣២-លោកស្រី	ឯម	ទិត្យា	គ្រូបង្រៀនបឋមសិក្សាអនុវត្តខេត្តស្ទឹងត្រែង
៣៣-លោកស្រី	នី	ផលជាតា	គ្រូបង្រៀនវិទ្យាល័យហ៊ុនសែនស្ទឹងត្រែងខេត្តស្ទឹងត្រែង
៣៤-លោកស្រី	ខុន	ចន្ទី	គ្រូបង្រៀនវិទ្យាល័យហ៊ុនសែនស្ទឹងត្រែងខេត្តស្ទឹងត្រែង
៣៥-លោក	សាន	សាវន	គ្រូបង្រៀនវិទ្យាល័យហ៊ុនសែនស្ទឹងត្រែងខេត្តស្ទឹងត្រែង
៣៦-លោកស្រី	សាឌី	សុខា	គ្រូបង្រៀនបឋមសិក្សាជំរុំផ្សេងស្រុកសៀមបូក
៣៧-លោក	សន	សម្ពុស្ស	គ្រូបង្រៀនបឋមសិក្សាអូរឫស្សីលើ២ស្រុកសៀមបូក
៣៨-លោក	តៅ	សេង	នាយកសាលាបឋមសិក្សាទន្លេស្រុកសៀមបូក
៣៩-លោកស្រី	វ៉ាន់	ណារី	គ្រូបង្រៀនបឋមសិក្សាអូរច្រឡំស្រុកសៀមបូក
៤០-លោក	ហា	ប៉ាន់ហាន	នាយកសាលាបឋមសិក្សាភ្នំក្រហមស្រុកសៀមបូក
៤១-លោក	អាន	សាមិត្ត	គ្រូបង្រៀនបឋមសិក្សាអូរម្រះស្រុកសៀមបូក
៤២-លោក	ស៊ូ	មេសា	នាយកសាលាបឋមសិក្សាស្រែក្រសាំងស្រុកសៀមបូក
៤៣-លោក	អូត	លាប	គ្រូបង្រៀនមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តស្ទឹងត្រែង
៤៤-លោក	ធូ	សៀង	គ្រូបង្រៀនមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តស្ទឹងត្រែង
៤៥-លោក	សុខ	សុភាព	គ្រូបង្រៀនវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង
៤៦-លោក	ឃឹម	លាងហ៊ាន	គ្រូបង្រៀនវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង
៤៧-លោក	ប៉ាយ	សុខឡេង	គ្រូបង្រៀនវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង
៤៨-លោកស្រី	ជ្រាន	ចិត្តា	គ្រូបង្រៀនវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង
៤៩-លោកស្រី	ដេត	កល្យាណ	គ្រូបង្រៀនវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង
៥០-លោកស្រី	ទេព	ស្រីនិច	គ្រូបង្រៀនសាលាមត្តេយ្យពន្លឺកុមារខេត្តស្ទឹងត្រែង

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ៤ ខែ កក្កដា ឆ្នាំ ២០១៩
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៩ ✓

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ០៩.១៧.០៧.២១២.២២

**អនុក្រឹត្យ
ស្តីពី**

**ការប្រគល់ភារកិច្ចជូនមន្ត្រីរាជការ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូន
- បានឃើញអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន
- បានឃើញអនុក្រឹត្យលេខ ៦៣ អនក្រ.បក ចុះថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០០៣ ស្តីពីការគ្រប់គ្រងការអនុវត្តន៍ ការផ្លាស់ប្តូរក្របខ័ណ្ឌ ឋានន្តរសក្តិ និងថ្នាក់របស់មន្ត្រីរាជការស៊ីវិល
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និង មុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សង្ខេប

មាត្រា ១ .- ប្រគល់ភារកិច្ចជូន លោក **នេវ រតនៈ** ឱ្យបំពេញមុខងារជាប្រធាននាយកដ្ឋានគោលនយោបាយ នៃ អគ្គនាយកដ្ឋាន ផែនការ និងគោលនយោបាយ ក្រសួងសាធារណការ និងដឹកជញ្ជូន ជំនួសលោក **ទៀក ប៊ុណ្ណា** ដែលបានទទួលភារកិច្ចថ្មី។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែល ពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ច រៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៤

ខែ ១០ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៩

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ទទួកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ទទួកាល័យបន្ទប់នាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៩១៩ អនក្រ.បក-គ ច



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ តែងតាំងមុខតំណែងលោកវរសេនីយ៍ឯក **អ៊ុន ហាន** អត្តលេខ ៦៦៧៥០ ជាមន្ត្រីជំនួយកិច្ចការ សហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានឋានៈ និងបុព្វសិទ្ធិស្មើ ប្រធាននាយកដ្ឋាន។

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

កន្លែងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រះរាជក្រឹត្យ
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ២៩ ខែ កើត ខែ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ៣៩៩ សហវ. បក

ប្រកាសអនុក្រសួង

ស្តីពី

ការផ្តល់សេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ភូមិបាល
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញ អនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៦២ អនក្រ.បក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ទំព័រទី ១ នៃ ៥

- បានឃើញអនុក្រឹត្យលេខ ១៨០ អនក្រ.បក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការបង្កើតអគ្គនាយកដ្ឋានលំនៅឋានចំណុះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ ៧៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតអគ្គាធិការដ្ឋានចំណុះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ ៨៦ អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីលិខិតអនុញ្ញាតសាងសង់
- បានឃើញអនុក្រឹត្យលេខ ៤២ អនក្រ.បក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ ស្តីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន
- បានឃើញអនុក្រឹត្យលេខ ៧៦ អនក្រ.បក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា ៣០, មាត្រា ៣៤, មាត្រា ៣៨, មាត្រា ៥០, មាត្រា ៦៦, មាត្រា ៧៤ និងមាត្រា ៨២ នៃអនុក្រឹត្យលេខ ៤២ អនក្រ.បក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ ស្តីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤០ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលតារាងពន្ធតែមប្រើសារពើពន្ធ
- បានឃើញអនុក្រឹត្យលេខ ៧២ អនក្រ.បក ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
- ប្រកាសលេខ ២៧២ សហវ.ប្រក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ ស្តីពីការដាក់ឱ្យប្រើប្រាស់បង្កាន់ដៃបង់ប្រាក់
- យោងតាមគោលការណ៍ឯកភាពរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី ៣ ខែមករា ឆ្នាំ២០១៩ លើលិខិតលេខ ១២០៣១ សហវ.អទច ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីសំណើសុំគោលការណ៍អនុញ្ញាត ដើម្បីលើកលែងការបង់កម្រៃសេវាសាធារណៈ គ្រប់ដំណាក់កាលនៃការចុះបញ្ជីដីតាំងពីដើមរហូតដល់ចប់ ចំពោះការចុះបញ្ជីលើដីសាធារណៈរបស់រដ្ឋ ដីឯកជនរបស់រដ្ឋ និងគុហ្វណ្ឌជាដើមរបស់វត្ត លើកលែងតែដីដែលជាទ្រព្យសម្បត្តិរបស់សហគ្រាសសាធារណៈត្រូវបង់កម្រៃសេវាសាធារណៈជាធម្មតា
- យោងតាមការចាំបាច់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច


ប្រការ១ .-

អនុញ្ញាតឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុវត្តការប្រមូលចំណូលពីកម្រៃសេវាសាធារណៈ ដើម្បីជាតុលាប្រយោជន៍ដល់ថវិកាជាតិ។

ប្រការ២ .-

សេវាសាធារណៈដែលផ្តល់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានរៀបចំជាកម្រងសេវាសាធារណៈ ដែលមានរាយការណ៍អំពីប្រភេទសេវា តម្លៃសេវា រយៈពេលអតិបរមានៃការផ្តល់សេវា និងសុពលភាពទៅតាមប្រភេទសេវាសាធារណៈនីមួយៗ ដូចមានចែងក្នុងឧបសម្ព័ន្ធ ភ្ជាប់នឹងប្រកាសអន្តរក្រសួងនេះ។

ទំព័រទី ២ នៃ ៥



ប្រការ៣ .-

ចំពោះការចុះបញ្ជីដីលើកដំបូងលើ ដីសាធារណៈរបស់រដ្ឋ ដីឯកជនរបស់រដ្ឋ ដីគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងគុណភាពជាដីរបស់វត្ត ត្រូវបានលើកលែងការយកកម្រៃសេវាសាធារណៈ ប៉ុន្តែដីដែលជាទ្រព្យសម្បត្តិរបស់ សហគ្រាសសាធារណៈ ត្រូវបង់កម្រៃសេវាសាធារណៈជាធម្មតា។ ការលើកលែងការយកកម្រៃសេវាសាធារណៈនេះ មានអានុភាពប្រតិសកម្ម ប៉ុន្តែក្នុងករណីដែលកម្រៃសេវាសាធារណៈពាក់ព័ន្ធទាំងនេះ ត្រូវបានប្រមូលរួចហើយ មិនត្រូវបង្វិលសងវិញទេ។

ដើម្បីជំរុញការចុះបញ្ជីដីរដ្ឋឱ្យបានឆាប់រហ័ស អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវរៀបចំសំណើសុំចុះ បញ្ជីដីដែលមានលក្ខណៈដាច់ដោយដុំ ដោយឡែកចំពោះដីដែលស្ថិតនៅក្នុងដំណាក់កាលចុះបញ្ជីដីដែលមានលក្ខណៈ ជាប្រព័ន្ធ ត្រូវបន្តនីតិវិធីរហូតដល់ចប់ជាស្ថាពរ។

ប្រការ៤ .-

ប្រភេទអាការដែលជាកម្មវត្ថុសម្រាប់ការផ្តល់លិខិតអនុញ្ញាតសាងសង់លើសកម្រិតសន្ទស្សន៍ប្រើប្រាស់ដី អតិបរមាផ្លូវការ រួមមាន៖

- ១- អាការលំនៅឋានដែលមានកម្ពស់ខ្ពស់ (លើសពី ១២ ជាន់ គិតទាំងជាន់ផ្ទាល់ដី)
- ២- អាការពាណិជ្ជកម្ម
- ៣- អាការពហុមុខងារ
- ៤- អាការបម្រើសេវាកម្មទេសចរណ៍
- ៥- អាការសណ្ឋាគារ។

ប្រការ៥ .-

នីតិវិធី និងលក្ខខណ្ឌសម្រាប់ការផ្តល់លិខិតអនុញ្ញាតសាងសង់លើសកម្រិតសន្ទស្សន៍ប្រើប្រាស់ដីអតិបរមា ផ្លូវការ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ប្រការ៦ .-

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវផ្សព្វផ្សាយជាសាធារណៈ ជាពិសេសនៅកន្លែងផ្តល់ សេវាសាធារណៈ ត្រូវបិទផ្សាយប្រកាសអន្តរក្រសួង និងកម្រងសេវាសាធារណៈដែលរួមមានឧបសម្ព័ន្ធនៃ ប្រកាសអន្តរក្រសួងនេះ ព្រមទាំងនីតិវិធី និងលក្ខខណ្ឌសម្រាប់ការផ្តល់សេវាដែលមានការពាក់ព័ន្ធ។

នៅកន្លែងផ្តល់សេវាសាធារណៈ ត្រូវរៀបចំឱ្យមានកន្លែងទទួលបណ្តឹងតវ៉ា ដែលអាចកើតមានឡើង ដោយថាហេតុ ជាពិសេសក្នុងករណីមានការអនុវត្តខុសពីស្តង់ដារសេវា ឬ មានការយកកម្រៃលើសការកំណត់ ឬ ការផ្តល់សេវាសាធារណៈមានការយឺតយ៉ាវហួសរយៈពេលអតិបរមាដែលបានកំណត់ជាដើម។

ការទទួលបណ្តឹងតវ៉ារបស់អតិថិជន ត្រូវមានការបើកទូលាយដោយមានដាក់ប្រអប់សំបុត្រ លេខទូរស័ព្ទ សារអេឡិចត្រូនិក ដែលផ្តល់ឱកាសឱ្យអតិថិជនអាចធ្វើទំនាក់ទំនង ឬ ប្តឹងទៅខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬ អង្គភាពប្រឆាំងអំពើពុករលួយផងដែរ។

អ. ប. វ. ១៩៩៩ ទំព័រទី ៣ នៃ ៥

ប្រការ៧ .-

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវកំណត់ទីតាំងជាក់លាក់ និងមានមន្ត្រីប្រចាំការដែល មានលក្ខណៈជាច្រកចេញចូលតែមួយ នៅទីតាំងដែលបានកំណត់ ដើម្បីទទួលបម្រើសេវាជូនអតិថិជនឱ្យបានទាន់ ពេលវេលា តាមការកំណត់។ ទន្ទឹមនឹងនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ត្រូវពិនិត្យលទ្ធភាព ប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែមានភាពងាយស្រួល មានតម្លាភាព និងមាន ប្រសិទ្ធភាព។

ដោយឡែកចំពោះការផ្តល់សេវាសាធារណៈរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត ត្រូវបន្តអនុវត្តតាមយន្តការ និងនីតិវិធីដែលមានស្រាប់រហូតដល់មានការប្រមូលផ្តុំឱ្យធ្វើឡើងតាមរយៈ យន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ប្រការ៨ .-

រាល់ការទទួលប្រាក់ចំណូលដោយផ្ទាល់ជាសាច់ប្រាក់ ឬ ជាមូលប្បទានបំពេញ លើការប្រមូលចំណូលពិក្រម សេវាសាធារណៈ ត្រូវប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ដែលបើកផ្តល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាម ប្រកាសលេខ ២៧២ សហវ.ប្រក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ ស្តីពីការដាក់ឱ្យប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ និង សារាចរណែនាំលេខ ០០៥ សហវ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ ស្តីពីការគ្រប់គ្រងបង្កាន់ដៃបង់ប្រាក់ របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រការ៩ .-

រដ្ឋបាលកណ្តាលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ត្រូវរៀបចំគម្រោងចំណូលថវិកាប្រចាំឆ្នាំដាច់ដោយឡែកពីគ្នា ដោយមាន មូលដ្ឋានគ្រោងគិតចំណូលច្បាស់លាស់ និងគ្រោងចំណូលលម្អិតទៅតាមប្រភេទសេវាសាធារណៈនីមួយៗ យោង តាមសមត្ថកិច្ចប្រមូលចំណូលរៀងៗខ្លួន។

នៅពេលអនុវត្តចំណូល រដ្ឋបាលកណ្តាលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ត្រូវទទួលខុសត្រូវប្រាក់កាសលើប្រាក់ចំណូលដែល ប្រមូលបាន បង់ប្រាក់ចំណូល និងធ្វើសលាកបំពេញចំណូលថវិកាជាតិ ព្រមទាំងចុះកិច្ចបញ្ជាក់គណនេយ្យស្តីពី កិច្ចប្រតិបត្តិការចំណូល និងកងត្រាតាមដានប្រាក់ចំណូលនៅក្នុងជំពូក គណនី អនុគណនី នៃមាតិកាចំណូលថវិកា។

ប្រការ១០ .-

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវធ្វើរបាយការណ៍ស្តីពីការអនុវត្តចំណូលប្រចាំខែ និង ប្រចាំឆ្នាំ ផ្ញើមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបានមុនថ្ងៃទី១០ នៃខែបន្ទាប់ សម្រាប់របាយការណ៍ប្រចាំខែ និង ឱ្យបានមុនថ្ងៃទី១៥ ខែមករា នៃឆ្នាំបន្ទាប់ សម្រាប់របាយការណ៍ប្រចាំឆ្នាំ។

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ត្រូវធ្វើរបាយការណ៍ស្តីពីការអនុវត្ត ចំណូលប្រចាំខែ និងប្រចាំឆ្នាំ ផ្ញើជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី ខេត្ត ឱ្យបានមុនថ្ងៃទី១០ នៃខែបន្ទាប់ សម្រាប់របាយការណ៍ប្រចាំខែ និងឱ្យបានមុនថ្ងៃទី១៥ ខែមករា នៃឆ្នាំ បន្ទាប់ សម្រាប់របាយការណ៍ប្រចាំឆ្នាំ។

W@-84-5 ទំព័រទី ៤ នៃ ៥

W@

ប្រការ១១ .-

កម្រងសេវាសាធារណៈ ដូចមានចែងក្នុងឧបសម្ព័ន្ធ នៃប្រកាសអន្តរក្រសួងនេះ អាចកែប្រែបានតាមការចាំបាច់ តាមរយៈប្រកាសអន្តរក្រសួងរវាងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រការ១២ .-

ប្រកាសអន្តរក្រសួងនេះ មានអានុភាពជំនួស ប្រកាសរួមលេខ ៦៤៨ សហវ.ប្រក ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។

ប្រការ១៣ .-

អគ្គលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក អគ្គាធិការ ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពពាក់ព័ន្ធ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្ត ប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃទី..... ខែ..... ឆ្នាំ២០១៩ តទៅ។

ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ សំរឹទ្ធិស័ក ព.ស ២៥៦២

រាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


អគ្គនាយករដ្ឋមន្ត្រី

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់


ជា សុផារ៉ា

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- អាជ្ញាធរសវនកម្មជាតិ
- អង្គភាពប្រឆាំងអំពើពុករលួយ
- សាលារាជធានី ខេត្ត
- ដូចប្រការ ១៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ៤៩៧ ល.ហវ.សហវ.ស.ប.ក

ប្រកាស

ស្តីពី

ការបង្កើតរដ្ឋធម្មនុញ្ញ

នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/ ០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/ ០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា ៤៤ មាត្រា ៤៥ មាត្រា៤៦ និងមាត្រា ៤៧ នៃអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៧ ស្តីពីការកែសម្រួល អនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ

- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនី នៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៩១១ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី
- បានឃើញប្រកាសលេខ ១២៨២ សហវ.ប្រក ចុះថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៦ ស្តីពីសិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិកាកម្មវិធីរបស់អង្គភាពថវិកា
- បានឃើញប្រកាសលេខ ១៣៣ សហវ.ប្រក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ស្តីពីការបង្កើតនិងដាក់ឱ្យដំណើរការអង្គភាពថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៨៤២ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការប្រគល់សិទ្ធិជាអាណាប័កផ្ទេរសិទ្ធិជូនប្រធានអង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៨៩០ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីនីតិវិធីនៃការគ្រប់គ្រងរដ្ឋទេយ្យចំណូលសម្រាប់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ១.-

ត្រូវបានបង្កើតរដ្ឋទេយ្យចំណូល នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ ដើម្បីធ្វើការប្រមូលចំណូលមិនមែនសារពើពន្ធផ្សេងៗ អនុលោមតាមបទប្បញ្ញត្តិជាធរមាន។ បញ្ជីរាយប្រភេទចំណូល ដែលត្រូវបានអនុញ្ញាតឱ្យប្រមូលដោយរដ្ឋទេយ្យកម្មចំណូល មានដូចខាងក្រោម៖

- អនុគណនី ៧៣០៦៦ (ចំណូលពីអាជ្ញាប័ណ្ណក្នុងស្រុក) ចំនួនទឹកប្រាក់ ៣៦.០០០.០០០.០០០ រៀល
សរុបទឹកប្រាក់: ៣៦.០០០.០០០.០០០ រៀល

ប្រការ២.-

ចំនួនទឹកប្រាក់អតិបរមា ដែលអនុញ្ញាតទុកក្នុងបេឡាមានកំណត់ត្រឹមចំនួន ២.០០០.០០០ រៀល (ពីរលានរៀលគត់)។

ប្រការ៣.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ អគ្គនាយកនៃ គ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកវិទ្យាស្ថាន និងប្រធានគ្រប់អង្គភាពក្រោមឱវាទនៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធ ១២ ខែ មេសា ឆ្នាំកុរ-ឆ្នាំរោង ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០១៩

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ក្រសួងរ៉ែ និងថាមពល
Ministry of Mines and Energy
លេខ: ០០០៥...រច:អ(បក:បក

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ប្រកាស
ស្តីពី

លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយប្រេងឥន្ធនៈ
លេខ ០០០៥...រច:អ(បក:បក...ចុះថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៩

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩២៥ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខនស/រកម/០៦១៨/០១២ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខនស/រកម/១២១៣/០១៧ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរ៉ែនិងថាមពល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៤០១ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ស្តីពីការផ្ទេរនិងសមាហរណកម្មអាជ្ញាធរប្រេងកាតជាតិកម្ពុជា ទៅក្រោមក្រសួងរ៉ែនិងថាមពល
- បានឃើញអនុក្រឹត្យលេខ១៣៧ អនក្រ.បកចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែ និងថាមពល
- បានឃើញប្រកាសរួមលេខ១៤៥១សហវ.ប្រកចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥របស់ក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់
- បានឃើញប្រកាសរួមលេខ១២៨សហវ.ប្រកចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧របស់ក្រសួងរ៉ែនិងថាមពលនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកែសម្រួលតារាងឧបសម្ព័ន្ធភ្ជាប់នឹងប្រកាសរួមលេខ១៤៥១សហវ.ប្រកចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសលេខ០១៤១ រច.អប្រក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល



- បានឃើញសារាចរលេខ០១៤០ រថ.អប្រក.សរចចុះថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៨ ស្តីពីសុវត្ថិភាពសម្រាប់រៀបចំស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈរបស់ក្រសួងរ៉ែនិងថាមពល
- បានឃើញសំណើចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ របស់លោក គឹម សេង
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងរ៉ែនិងថាមពល

សង្ខេប

ប្រការ១.-

ប្រកាសនេះមានគោលបំណងកំណត់លក្ខខណ្ឌក្នុងការផ្តល់លិខិតអនុញ្ញាតដំណើរការស្ថានីយប្រេងឥន្ធនៈយីហោស្ថានីយប្រេងឥន្ធនៈភីធីធី ស្ថិតនៅភូមិអំពិលក្រោម ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម របស់លោក **គឹម សេង**(ម្ចាស់ស្ថានីយ)។

ប្រការ២.

ម្ចាស់ស្ថានីយត្រូវតាំងបង្ហាញលិខិតអនុញ្ញាតដំណើរការស្ថានីយនៅទីតាំងដែលងាយមើលឃើញក្នុងស្ថានីយរបស់ខ្លួន។

ប្រការ៣.-

ម្ចាស់ស្ថានីយត្រូវគោរពនិងអនុវត្តតាមប្រកាសលេខ០១៤១រថ.អប្រក.ប្រកចុះថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៨ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈរបស់ក្រសួងរ៉ែនិងថាមពល។

ប្រការ៤.-

ម្ចាស់ស្ថានីយត្រូវគោរពនិងអនុវត្តតាមសារាចរលេខ០១៤០រថ.អប្រក.សរចចុះថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៨ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ របស់ក្រសួងរ៉ែនិងថាមពល ដោយត្រូវធ្វើការកែសម្រួលស្ថានីយរបស់ខ្លួនតាមសារាចរខាងលើឲ្យចប់ជាស្ថាពរមុនថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០១៩នូវចំណុចបច្ចេកទេស ដូចខាងក្រោម៖

១. កំពង់ទទួលប្រេងឥន្ធនៈត្រូវស្ថិតនៅចម្ងាយអប្បបរមា ៣ម៉ែត្រឃ្លាតពីរបងព្រំដីស្ថានីយ
២. បំពង់ខ្យល់ត្រូវស្ថិតនៅចម្ងាយអប្បបរមា ២ម៉ែត្រឃ្លាតពីរបងព្រំដីស្ថានីយ។

ប្រការ៥.-

ម្ចាស់ស្ថានីយត្រូវគោរពតាមសេចក្តីណែនាំរបស់ក្រសួងរ៉ែនិងថាមពលក្នុងការដាក់វិមានភ្លើងបញ្ចេញភ្លើងៗ និងត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។



ប្រការ៦..

ម្ចាស់ស្ថានីយត្រូវធ្វើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងវ៉ែនិងថាមពលមុនប្រគល់សិទ្ធិឲ្យអ្នកដទៃទៀតគ្រប់គ្រងស្ថានីយជំនួសខ្លួនប៉ុន្តែត្រូវទទួលខុសត្រូវលើគ្រប់សកម្មភាពនៃកិច្ចប្រតិបត្តិការស្ថានីយនេះ។

ប្រការ៧..

ម្ចាស់ស្ថានីយត្រូវផ្តល់ឱ្យបានត្រឹមត្រូវនូវទិន្នន័យបរិមាណប្រេងឥន្ធនៈដែលបានលក់ជាប្រចាំត្រីមាសនៅក្នុងសប្តាហ៍ទី១នៃត្រីមាសបន្ទាប់និងប្រចាំឆ្នាំនៅសប្តាហ៍ទី១នៃឆ្នាំបន្ទាប់មកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងវ៉ែនិងថាមពល។

ប្រការ៨..

ម្ចាស់ស្ថានីយត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងវ៉ែនិងថាមពលក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ចដើម្បីឲ្យការគ្រប់គ្រងស្ថានីយឱ្យមានប្រសិទ្ធភាពខ្ពស់។

ប្រការ៩..

ម្ចាស់ស្ថានីយត្រូវរាយការណ៍មកអគ្គនាយកដ្ឋានប្រេងកាតឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបានអំពីហានិភ័យផ្សេងៗដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនៃស្ថានីយរបស់ខ្លួន។

ប្រការ១០...

ម្ចាស់ស្ថានីយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងវ៉ែនិងថាមពលរយៈពេល១ (មួយ) ខែយ៉ាងតិចមុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការស្ថានីយជាស្ថាពរ។

ប្រការ១១...

ប្រកាសនេះមានរយៈពេលសុពលភាពស្របតាមរយៈពេលសុពលភាពនៃលិខិតអនុញ្ញាតដំណើរការស្ថានីយលេខ.០០០៤.៤៦.២០២.....ចុះថ្ងៃទី...២២.....ខែ...២០១៩...របស់ក្រសួងវ៉ែនិងថាមពលនិងអាចពន្យារបន្តបានស្របតាមលិខិតអនុញ្ញាតនេះនិងបទប្បញ្ញត្តិជាធរមាន។

ប្រការ១២...

ក្នុងករណីស្ថានីយនេះផ្អាកដំណើរការជាប់ៗគ្នាក្នុងរយៈពេល១២ (ដប់ពីរ) ខែប្រព្រឹត្តិការណ៍ស្របតាមលិខិតអនុញ្ញាតនិងប្រការណាមួយខាងលើនោះលិខិតអនុញ្ញាតដំណើរការស្ថានីយលេខ.០០០៤.៤៦.២០២.....ចុះថ្ងៃទី...២២.....ខែ...២០១៩...នឹងត្រូវដកហូតដោយគ្មានលក្ខខណ្ឌឡើយ។



ប្រការ១៣.-

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រុង
កាតអគ្គាធិការប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ចាមនិងម្ចាស់ស្ថានីយត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ
តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃអង្គារ...២៤...ខែ...ឧសភា...ឆ្នាំ...២០១៩...ព.ស.២៥៦២
ធ្វើនៅភ្នំពេញ ថ្ងៃទី...២២...ខែ...ឧសភា...ឆ្នាំ២០១៩...

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល *[Signature]*



ស៊ុយ សែម

កន្លែងទទួល:

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចឯកឧត្តមលោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលាខេត្តកំពង់ចាម
- ដូចប្រការ១៣
- រាជកិច្ច
- ឯកសារកាលប្បវត្តិ



ក្រសួងរ៉ែ និងថាមពល
Ministry of Mines and Energy
លេខ: ០០០១.រដ.ស/បក.សប

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ប្រកាស
ស្តីពី

លក្ខខណ្ឌនៃអាជ្ញាបណ្ណបណ្តាញសន្តិសុខប្រេងឥន្ធនៈ
លេខ០០០១.រដ.ស/បក.សប.ចុះថ្ងៃទី១១.....ខែ៥៣..... ឆ្នាំ ២០១៩

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៧ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរ៉ែនិងថាមពល
- បានឃើញអនុក្រឹត្យលេខ ១៣៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែនិងថាមពល
- បានឃើញលិខិតស្នើសុំលេខ ០៦៣៦/១៨ ក.ត ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ របស់ក្រុមហ៊ុនកម្ពុជា តេលា
- យោងតាមការចាំបាច់របស់ក្រសួងរ៉ែនិងថាមពល

សម្រេច

ប្រការ១.-

ប្រកាសនេះមានគោលបំណងកំណត់អំពីលក្ខខណ្ឌ ក្នុងការផ្តល់អាជ្ញាបណ្ណបណ្តាញសន្តិសុខប្រេងឥន្ធនៈ ក្រុមហ៊ុន កម្ពុជា តេលា (KAMPUCHEA TELA LIMITED) ដែលបានចុះបញ្ជីជាអាជ្ញាបណ្ណលេខ ០០០១៥៤៦៣ និងមានទីស្នាក់ការនៅផ្ទះលេខ០១៦៨ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌ



សែនសុខ រាជធានីភ្នំពេញ “អ្នកទទួលបានអាជ្ញាបណ្ណ” ធ្វើការសាងសង់ និងធ្វើប្រតិបត្តិការ និងថែទាំមណ្ឌលសន្និធិប្រេងឥន្ធនៈ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ភូមិល្វា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

ប្រការ២..

អ្នកទទួលបានអាជ្ញាបណ្ណត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពធុរកិច្ច ដូចមានចែងក្នុងប្រការ១ នៃប្រកាសនេះ (ធុរកិច្ចដែលអនុញ្ញាត)។ ក្នុងករណីអ្នកទទួលបានអាជ្ញាបណ្ណមានបំណងធ្វើធុរកិច្ចផ្សេងទៀត ត្រូវស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតដោយឡែកសម្រាប់សកម្មភាពដោយឡែក និងត្រូវស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតពាក់ព័ន្ធផ្សេងៗ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ប្រការ៣..

អ្នកទទួលបានអាជ្ញាបណ្ណត្រូវស្នើសុំ និងទទួលបានអាជ្ញាបណ្ណនិង/ឬលិខិតអនុញ្ញាតផ្សេងៗពីស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធ ស្របតាមការតម្រូវនៃច្បាប់ជាធរមាន ដើម្បីអនុវត្តកាតព្វកិច្ចនានា ដូចមានចែងក្នុងអាជ្ញាបណ្ណនេះ។

ប្រការ៤ ..

ប្រកាសនេះមានរយៈពេលសុពលភាព ស្របតាមរយៈពេលសុពលភាពនៃអាជ្ញាបណ្ណមណ្ឌលសន្និធិប្រេងឥន្ធនៈ លេខ០០០១.២៥.អ/បក.សប. ចុះថ្ងៃទី១១.....ខែ.....ឆ្នាំ ២០១៩ និងអាចពន្យារបន្តបានស្របតាមអាជ្ញាបណ្ណនេះ និងបទប្បញ្ញត្តិជាធរមាន។

ប្រការ ៥..

ក្រុមហ៊ុនត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនដូចតទៅ៖

១. កាតព្វកិច្ចគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត
- ១.១ ក្រុមហ៊ុន ត្រូវធានាអនុវត្តតាមបទដ្ឋានបច្ចេកទេសសុវត្ថិភាពរបស់ក្រសួងរ៉ែនិងថាមពល ក្នុងការសាងសង់មណ្ឌលសន្និធិប្រេងឥន្ធនៈរបស់ខ្លួន។ ក្នុងករណីមិនទាន់មានបទដ្ឋានរបស់ក្រសួងរ៉ែនិងថាមពល ក្រុមហ៊ុនត្រូវធានាអនុវត្តតាមបទដ្ឋានបច្ចេកទេសសុវត្ថិភាពដែលជាទម្លាប់អនុវត្តល្អបំផុតជាអន្តរជាតិ ក្នុងការសាងសង់មណ្ឌលសន្និធិប្រេងឥន្ធនៈ។
- ១.២ ក្រុមហ៊ុន ត្រូវគោរពតាមវិធាន បទប្បញ្ញត្តិ និងនីតិវិធីនានា ដែលក្រសួងរ៉ែនិងថាមពលសម្រេចដាក់ឱ្យអនុវត្តសម្រាប់កិច្ចដំណើរការសាងសង់ និងធ្វើប្រតិបត្តិការមណ្ឌលសន្និធិប្រេងឥន្ធនៈ។
- ១.៣ ក្រុមហ៊ុន ត្រូវគោរពតាមកាតព្វកិច្ចបរិស្ថានដែលបានកំណត់ក្នុងច្បាប់ស្តីពីការការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ របស់ព្រះរាជាណាចក្រកម្ពុជា។
- ១.៤ ក្រុមហ៊ុនត្រូវគោរព និងអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននានារបស់ព្រះរាជាណាចក្រកម្ពុជា។



២. កាតព្វកិច្ចក្នុងការរៀបចំមណ្ឌលសន្និធិប្រេងឥន្ធនៈ

- ២.១ ក្រុមហ៊ុន ត្រូវធ្វើការរៀបចំមណ្ឌលសន្និធិប្រេងឥន្ធនៈ នៅលើទីតាំងដែលបានកំណត់។
- ២.២ ក្រុមហ៊ុន ត្រូវធ្វើការរៀបចំមណ្ឌលសន្និធិប្រេងឥន្ធនៈ តាមផែនការ គំនូសប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងបង្គំសំណង់ ដែលមានការយល់ព្រមពីក្រសួងរ៉ែនិងថាមពល។ ក្នុងករណីមានការកែប្រែផែនការ គំនូសប្លង់ផ្សេងៗ ក្រុមហ៊ុនត្រូវស្នើសុំការយល់ព្រមពីក្រសួងរ៉ែនិងថាមពល មុនចាប់ផ្តើមការរៀបចំ។
- ២.៣ ក្រុមហ៊ុន ត្រូវរាយការណ៍មកអគ្គនាយកដ្ឋានប្រេងកាត ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន អំពីហានិភ័យផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរៀបចំមណ្ឌលសន្និធិប្រេងឥន្ធនៈរបស់ខ្លួន។
- ២.៤ ក្រុមហ៊ុន ត្រូវផ្តល់នូវរបាយការណ៍អំពីវឌ្ឍនភាពក្នុងការរៀបចំមណ្ឌលសន្និធិប្រេងឥន្ធនៈនេះ ជាប្រចាំត្រីមាស នៅក្នុងសប្តាហ៍ទី១ នៃត្រីមាសបន្ទាប់។
- ២.៥ ក្រុមហ៊ុន ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់នូវរាល់ឧបទ្វីហេតុ និងគ្រោះថ្នាក់ទាំងឡាយ ដែលកើតឡើងក្នុងអំឡុងពេលដំណើរការរៀបចំមណ្ឌលសន្និធិប្រេងឥន្ធនៈរបស់ខ្លួន។
- ២.៦ ក្រុមហ៊ុន មិនត្រូវប្រគល់ ឬផ្ទេរសិទ្ធិបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈនេះឲ្យអ្នកដទៃដោយគ្មានការអនុញ្ញាតពីក្រសួងរ៉ែនិងថាមពល ឡើយ។

៣. កាតព្វកិច្ចផ្សេងទៀត

- ៣.១ ក្រុមហ៊ុន ត្រូវផ្តល់ប្លង់បច្ចេកទេសជាក់ស្តែងនៃសំណង់មណ្ឌលសន្និធិប្រេងឥន្ធនៈ ក្រោយសាងសង់រួចជាស្ថាពរ មួយច្បាប់ សម្រាប់តម្កល់នៅអគ្គនាយកដ្ឋានប្រេងកាត។
- ៣.២ ក្រុមហ៊ុន ត្រូវផ្តល់ឲ្យបានត្រឹមត្រូវនូវទិន្នន័យប្រេងឥន្ធនៈដែលបាននាំចូល និងលក់ចែកចាយ ជាប្រចាំត្រីមាស នៅក្នុងសប្តាហ៍ទី១ នៃត្រីមាសបន្ទាប់ និងប្រចាំឆ្នាំ នៅសប្តាហ៍ទី១នៃឆ្នាំបន្ទាប់ មកក្រសួងរ៉ែនិងថាមពល។
- ៣.៣ ក្រុមហ៊ុន ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់នូវរាល់ឧបទ្វីហេតុ និងគ្រោះថ្នាក់ទាំងឡាយ ដែលកើតឡើងក្នុងអំឡុងពេលប្រតិបត្តិការមណ្ឌលសន្និធិប្រេងឥន្ធនៈរបស់ខ្លួន។
- ៣.៤ ក្រុមហ៊ុន ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងរ៉ែនិងថាមពល ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ចដើម្បីឲ្យការគ្រប់គ្រងមណ្ឌលសន្និធិប្រេងឥន្ធនៈមានប្រសិទ្ធភាពខ្ពស់។

ប្រការ៦.-

មុនដំណើរការមណ្ឌលសន្និធិប្រេងឥន្ធនៈនេះរយៈពេល ៩០ (កៅសិប) ថ្ងៃ ក្រុមហ៊ុនត្រូវជូនព័ត៌មាន និងដាក់ពាក្យស្នើសុំ លិខិតអនុញ្ញាតដំណើរការមណ្ឌលសន្និធិប្រេងឥន្ធនៈ ពីក្រសួងរ៉ែនិងថាមពល។



(Handwritten signature)

ប្រការ៧.-

អាជ្ញាបណ្ណនេះ នឹងត្រូវដកហូតដោយគ្មានលក្ខខណ្ឌ ប្រសិនបើក្រុមហ៊ុនមិនបានចាប់ផ្តើមសាងសង់ មណ្ឌលសន្និធិប្រេងឥន្ធនៈនេះ ក្នុងរយៈពេល១២ (ដប់ពីរ) ខែ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះ ឬក្រុមហ៊ុន បានប្រព្រឹត្តល្មើសច្បាប់ ឬល្មើសធ្ងន់ធ្ងរនឹងលក្ខខណ្ឌទាំងឡាយដែលមានចែងក្នុងប្រកាសនេះ។

ប្រការ៨.-

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត អគ្គាធិការ ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរដែនដីចម្ការពលខេត្តកណ្តាល និងប្រធានក្រុមហ៊ុន កម្ពុជា តេលា ត្រូវអនុវត្តប្រកាសនេះ តាមភារកិច្ចទទួលបន្ទុករៀងៗខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃច័ន្ទ ១៩ ខែសីហា ឆ្នាំ២០១៩ ព.ស. ២៥៦២

ធ្វើនៅភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល 



ស៊ុយ សែម

កន្លែងទទួល :

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- អគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចឯកឧត្តមលោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលាខេត្តកណ្តាល
- ដូចប្រការ៨
- រាជកិច្ច
- ឯកសារកាលប្បវត្តិ

សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្កល់ឯកសារជាតិ
ទីស្តីការគណៈរដ្ឋមន្ត្រី